

ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ

យើងរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារជនបទ

Working Together for the Development of Rural Households



របាយការណ៍ប្រចាំឆ្នាំ ២០១០

ចក្ខុវិស័យ

ប្រមូលផ្តុំប្រជាពលរដ្ឋ និងអាជីវកម្មគ្រប់ប្រភេទ ដើម្បីសម្រេចនូវគោលបំណងចម្បង
សំដៅកាត់បន្ថយភាពក្រីក្រតាមរយៈការផ្តល់ដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទ
នូវឱកាសខាងសេដ្ឋកិច្ច និងសង្គម

បេសកកម្ម

ផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប
ជាលក្ខណៈឯកត្តជន ជាក្រុម និងអាជីវកម្មខ្នាតតូច-មធ្យម
ជាពិសេសគ្រួសារក្រីក្រដែលមានស្ត្រីជាមេគ្រួសារ
និងធ្វើសកម្មភាពប្រមូលប្រាក់សន្សំផងដែរ

គោលដៅយុទ្ធសាស្ត្រ

១. ជួយប្រជាពលរដ្ឋជនបទទទួលបានទុនប្រើប្រាស់ ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ
២. ផ្តល់សេវាឥណទាន និងសេវាកម្មហិរញ្ញវត្ថុដល់អតិថិជនប្រកបដោយគុណភាពខ្ពស់
៣. ពង្រីកទំហំប្រតិបត្តិការឲ្យបានទូលំទូលាយ ដើម្បីឈានទៅបម្រើអតិថិជនឲ្យបានច្រើនជាអតិបរិមា
៤. ប្តេជ្ញាបង្កើតប្រព័ន្ធ និងដំណើរការគ្រប់គ្រង ដែលធានាថាម៉ាកស៊ីម៉ាគ្រឹះស្ថានមួយប្រកបដោយ
តម្លាភាព និរន្តរភាព និងទទួលបានប្រាក់ចំណេញ
៥. ប្តេជ្ញាបន្តជួយទ្រទ្រង់បុគ្គលិករបស់ខ្លួន តាមរយៈការផ្តល់ប្រាក់បុរេប្រទានដើម្បីបន្តការសិក្សា និង
ឧបត្ថម្ភប្រាក់ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ
៦. បង្កើនការរីកលូតលាស់នៃគ្រឹះស្ថាន និងបង្កើនទ្រព្យសម្បត្តិដល់ម្ចាស់ភាគហ៊ុន ព្រមជាមួយនឹងការ
តស៊ូធ្វើឲ្យសម្រេចបាននូវការរីកចម្រើនខាងសេដ្ឋកិច្ច និងសង្គម

លទ្ធផលហិរញ្ញវត្ថុ និងព័ត៌មានសំខាន់ៗនៅក្នុងឆ្នាំ ២០១០

គិតជាដុល្លារអាមេរិក	៣១/១២/១០	៣១/១២/០៩	៣១/១២/០៨	៣១/១២/០៧	៣១/១២/០៦	ប្រែប្រួល
	សវនកម្ម	សវនកម្ម	សវនកម្ម	សវនកម្ម	សវនកម្ម	%
ទ្រព្យសកម្ម	២.១៩៥.០៧៨	១.៨១៦.៥៤៦	១.៦៦៥.៧៧៩	៩២០.២១៣	៧០៩.៥៤០	២០.៨%
សមតុល្យខ្ចីចងការស្តង់ដារ	២.០៤៤.៦១៤	១.៦៨៤.០៥៧	១.៣៧២.២៨៥	៨០៥.៧២២	៦៥៧.៨៨៥	២១.៤%
ទ្រព្យអកម្ម	១.៦៣៣.២៦៧	១.៣១០.៩០៦	១.៣៣២.៣៨៥	៦១៥.១៧៦	៤៩៧.៧២៤	២៤.៦%
ភាគហ៊ុន និងដើមទុនចុះបញ្ជី	៤១០.០០០	៤១០.០០០	២៧០.០០០	២៧០.០០០	៧០.០០០	០.០%
សរុបមូលនិធិភាគទុនិក	៥៦១.៨១១	៥០៥.៦៤០	៣៣៣.៣៩៤	៣០៥.០៣៧	២១១.៨១៦	១១.១%
ចំណូលសរុប	៥២០.៩១៤	៤៥១.១២៨	៣២៩.២៧៧	២៣៣.០៩៨	១៨៥.៥៤៧	១៥.៥%
ប្រាក់ចំណេញមុនបង់ពន្ធ	១២៤.០៣៥	៧១.១៦៧	៥២.៨៧៦	៣៦.១២៥	២៧.៣០០	៧៤.៣%
ប្រាក់ចំណេញក្រោយបង់ពន្ធ	៩៤.៦៧៣	៥២.៣៥៨	៤២.២៩២	២៩.៣៦៦	២០.៤៤៥	៨០.៨%
ប្រាក់ចំណេញក្នុង ១ហ៊ុន	២.៣១	១.២៨	១.៥៧	១.០៩	២.៩២	៨០.៨%
ភាគលាភក្នុង ១ហ៊ុន	២.១៩	០.៦១	០.៧៤	០.៥២	២.៧៧	២៦១.៦%

- ឆ្នាំ២០០៦ ភាគលាភត្រូវបានបែងចែក ១០០% ក្រោយពីកាត់ ៥% ទុកក្នុងមូលនិធិបំរុងរបស់ក្រុមហ៊ុន
- ឆ្នាំ២០០៧ និង២០០៨ ភាគលាភត្រូវបានបែងចែក ៥០% ក្រោយពីកាត់ ៥% ទុកក្នុងមូលនិធិបំរុងរបស់ក្រុមហ៊ុន
- ឆ្នាំ២០០៩ ភាគលាភត្រូវបានបែងចែក ៥០% ក្រោយពីកាត់ ៥% ទុកក្នុងមូលនិធិបំរុងរបស់ក្រុមហ៊ុន
- ឆ្នាំ២០១០ ភាគលាភត្រូវបានបែងចែក ១០០% ក្រោយពីកាត់ ៥% ទុកក្នុងមូលនិធិបំរុងរបស់ក្រុមហ៊ុន លើសពីនេះ ទឹកប្រាក់ក្នុងគណនីចំណេញបង្កើតឡើងដោយទុកនាបណ្តាញកន្លងមក ត្រូវបានបែងចែកទាំងអស់
- ទ្រព្យសកម្មកើនឡើង ២០,៨% ដល់ចំនួន **២.១៩៥.០៧៨** ដុល្លារអាមេរិក
- ឥណទាន និងបុរេប្រទានចំពោះអតិថិជន កើនឡើង ២១,៤% ដល់ចំនួន **២.០៤៤.៦១៤** ដុល្លារអាមេរិក
- ទ្រព្យអកម្មកើនឡើង ២៤,៦% ដល់ចំនួន **១.៦៣៣.២៦៧** ដុល្លារអាមេរិក
- ប្រាក់ចំណេញក្រោយបង់ពន្ធមានការកើនឡើង ៨០,៨% ស្មើចំនួន **៩៤.៦៧៣** ដុល្លារអាមេរិក
- មូលនិធិភាគទុនិកកើនឡើង ១១,១% ដល់ចំនួន **៥៦១.៨១១** ដុល្លារអាមេរិក

លទ្ធផលដែលម៉ាកស៊ីម៉ាសម្រេចបានគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ បង្ហាញជូនដូចខាងក្រោម៖

ចំនួនការិយាល័យ	៤	សេវាឥណទាន	
ការិយាល័យកណ្តាល	១	ចំនួនអតិថិជនសកម្មសរុប	២.៥៩៤
ការិយាល័យស្រុក-ខណ្ឌ	៣	ចំនួនអតិថិជនជាស្ត្រី គិតជាភាគរយ	៥៨%
ចំនួនបុគ្គលិកសរុប	៥៥	សមតុល្យខ្ចីចងការសរុប	២.០៤៩.៣៦៥ ដុល្លារ
ភេទប្រុស	៣៥		
ភេទស្រី	២០		

មាតិកា

ចក្ខុវិស័យ, បេសកកម្ម, និងគោលដៅយុទ្ធសាស្ត្រ លទ្ធផលហិរញ្ញវត្ថុ និងព័ត៌មានសំខាន់ៗក្នុងឆ្នាំ២០១០

១. របាយការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល	១
២. របាយការណ៍របស់អគ្គនាយក.....	៥
៣. ប្រវត្តិសង្ខេបរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា	៨
៤. អង្គការលេខ និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា	៩
អភិបាលកិច្ច	១០
ក្រុមប្រឹក្សាភិបាល	១១
គណៈគ្រប់គ្រងជាន់ខ្ពស់.....	១២
៥. ផលិតផលឥណទាន និងប្រភេទឥណទាន	១៣
៦. បណ្តាញប្រតិបត្តិការ.....	១៦
៧. លទ្ធផលហិរញ្ញវត្ថុសម្រេចបានក្នុងឆ្នាំ២០១០.....	១៧
៨. លទ្ធផលឥណទានសម្រេចបានក្នុងឆ្នាំ២០១០	១៨
៩. រចនាសម្ព័ន្ធភាគហ៊ុន និងប្រភពទុនក្នុងឆ្នាំ២០១០.....	២០
១០. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	២១
១១. របាយការណ៍របស់សវនករឯករាជ្យ	២៦
១១.១ តារាងតុល្យការនាការិយបរិច្ឆេទ ៣១ ធ្នូ ២០១០	២៨
១១.២ របាយការណ៍ចំណេញ-ខាត និងចំណេញបង្គរទុក	២៩
១១.៣ របាយការណ៍ស្តីពីបំរែបំរួលមូលនិធិភាគទុនិក	៣០
១១.៤ របាយការណ៍លំហូរសាច់ប្រាក់	៣១
១២. កំណត់សំគាល់ចំពោះរបាយការណ៍ហិរញ្ញវត្ថុ.....	៣២

១. របាយការណ៍ របស់ ប្រធានក្រុមប្រឹក្សាភិបាល

នៅក្នុងឆ្នាំ២០១០ គឺជាគម្រប់ខួប១០ឆ្នាំ ដែលម៉ាកស៊ីម៉ាបន្តទទួលបានជោគជ័យជាវិជ្ជមានបន្ថែមទៀត លើសេវាកម្មផ្តល់ប្រាក់កម្ចីរបស់ខ្លួន។ ការចាប់ផ្តើមប្រតិបត្តិការដំបូងនៅក្នុងឆ្នាំ២០០០ ជាមួយនឹងទុន ៥.០០០ ដុល្លារអាមេរិក ម៉ាកស៊ីម៉ាបានពុះពារ និងជំនះបាននូវរាល់ឧបសគ្គនានាក្នុងសកម្មភាពអាជីវកម្ម រួមមានទាំងការ ពង្រឹងសមត្ថភាពធនធានមនុស្សរបស់គ្រឹះស្ថាន។ នៅក្នុងឆ្នាំ២០០៥ វិស័យមីក្រូហិរញ្ញវត្ថុមានការរីកចម្រើនខ្លាំង ព្រមទាំងបានការទទួលស្គាល់យ៉ាងពេញទំហឹងពីធនាគារជាតិនៃកម្ពុជាថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាសសរគ្រឹះនៃ ការផ្តល់សេវាកម្មហិរញ្ញវត្ថុ និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់បំផុតនៅក្នុងតំបន់ជនបទ។

ម៉ាកស៊ីម៉ាបានប្រមើលមើលថា ដើម្បីឆ្លើយតបនឹងការវិវត្តិរីកចម្រើននេះ ក្រៅពីការចូលរួមទុនវិនិយោគពី សមាជិកភាគហ៊ុន ការទទួលបានប្រភពទុនពីខាងក្រៅគឺចាំបាច់ និងសំខាន់ណាស់ ដើម្បីទ្រទ្រង់ដល់ការពង្រីក សកម្មភាពប្រតិបត្តិការផ្តល់ប្រាក់កម្ចីរបស់ខ្លួន។ បន្ទាប់ពីទទួលបានទុនកម្ចីដំបូងនៅឆ្នាំ២០០៥ និងជាបន្តបន្ទាប់ពី ធនាគារអភិវឌ្ឍន៍ជនបទនៃប្រទេសកម្ពុជា ពីស្ថាប័ន ADA (Appui au Développement Autonome) នៃ ប្រទេសលុចហ្សំបួរ និងពីស្ថាប័ន ETIMOS របស់ប្រទេសអ៊ីតាលី ម៉ាកស៊ីម៉ាបានពង្រីកតំបន់ប្រតិបត្តិការ និង សេវាកម្មផ្តល់ប្រាក់កម្ចីនៅតាមភូមិ ឃុំជាច្រើននៅតំបន់ជនបទ ដែលកំណើនប្រាក់កម្ចីជាមធ្យមប្រមាណ ៤៤%។ នៅក្នុងឆ្នាំ២០០៧ ម៉ាកស៊ីម៉ាបានទទួលប្រាក់កម្ចីដោយគ្មានការប្រាក់ពីអង្គការ Kiva Microfund ដែលមាន មូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយកិច្ចសហប្រតិបត្តិការនេះ មិនគ្រាន់តែជួយបង្កើនសមត្ថភាពស្វែងរកប្រភពទុន ពីខាងក្រៅប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យគ្រឹះស្ថានម៉ាកស៊ីម៉ា កាន់តែត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយពីក្នុង និងក្រៅប្រទេសផងដែរ។

ទោះបីមានការប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដែលបានធ្លាក់ចុះក្នុងឆ្នាំ២០០៨ ហើយបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើមូលដ្ឋាននៃការរីកលូតលាស់របស់វិស័យសេដ្ឋកិច្ចកម្ពុជា ជាពិសេសបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យ កាត់ដេរ ទេសចរណ៍ កសិកម្ម និងសំណង់ និងបានអូសបន្លាយរហូតមកដល់ដើមឆ្នាំ២០១០ ក៏ដោយ យើងឃើញ ថានៅក្នុងឆ្នាំ២០១០ សេដ្ឋកិច្ចកម្ពុជាមានលក្ខណៈអំណោយផលល្អ និងប្រសើរឡើងវិញ ដោយសារការអនុវត្តបាន ល្អនៅក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនោះ វិស័យមីក្រូហិរញ្ញវត្ថុដែលបានទទួលរងផលប៉ះពាល់ដោយប្រយោល ធ្វើឲ្យថយចុះយ៉ាងខ្លាំងចំពោះកំណើននៅក្នុងសេវាឥណទាន និងសេវាបញ្ញើ-សន្សំ និងកំរិតហានិភ័យឥណទាន មានការកើនឡើងខ្ពស់នោះ ក៏បានប្រសើរឡើងវិញផងដែរ។ លទ្ធផលដ៏ល្អប្រសើរនៃវិស័យមីក្រូហិរញ្ញវត្ថុនេះ គឺ បង្ហាញឲ្យឃើញតាមរយៈរបាយការណ៍ដែលបានឆ្លុះបញ្ចាំងពីការកែលំអគុណភាពឥណទាន ហើយកំរិតហានិភ័យ ឥណទានបានថយចុះមកនៅត្រឹមក្រោម ១%។ ដោយឡែក គ្រឹះស្ថានម៉ាកស៊ីម៉ា មានអតិថិជនមួយចំនួនបាន ទទួលរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច ហើយធ្វើឲ្យកំរិតហានិភ័យឥណទានបានកើនឡើងរហូតដល់ ២% នៅក្នុង ឆ្នាំ២០០៩ ដែលមិនធ្លាប់មាន បានកែលំអឡើងវិញមកនៅត្រឹម ០,២% នៅក្នុងឆ្នាំ២០១០។

នៅដំណាច់ឆ្នាំ២០១០ យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលទទួលបានពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ២៣ និងប្រតិបត្តិករឥណទានជនបទ ១ យើងឃើញថាសមតុល្យឥណទានសរុបបាន កើនឡើង ៣៣% រហូតដល់ចំនួន ៤២៦ លានដុល្លារអាមេរិក និងមានអតិថិជនខ្លីសរុប ៩៩២.៤៥២ នាក់ ដែលក្នុងនោះអតិថិជនជាស្ត្រីមានចំនួន ៨១%។ ជាមួយគ្នានេះដែរ ប្រាក់បញ្ញើរបស់សាធារណៈជននៅគ្រឹះស្ថាន

មីក្រូហិរញ្ញវត្ថុបានកើនឡើង ៧៨,៣% រហូតដល់ចំនួន ៤១ លានដុល្លារអាមេរិក និងមានអតិថិជនដាក់ប្រាក់ធ្វើសរុបចំនួន ១៩០.០២៣ នាក់ នៅក្នុងឆ្នាំ២០១០ ពីចំនួន៩.៧ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០០៩។

ទស្សនវិស័យសេដ្ឋកិច្ចឆ្នាំ២០១១

តាមការប្រមើលមើលសេដ្ឋកិច្ចនៅឆ្នាំ២០១១ បានព្យាករណ៍ថានឹងមានលក្ខណៈបន្តល្អប្រសើរឡើង នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ធនាគារពិភពលោក បានធ្វើការវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១០ ឬហៅជាផ្លូវការថាផលិតផលក្នុងស្រុកសរុប (GDP) មានកំណើន ៦,៧% ដោយសារតែកំណើនផ្នែកកសិកម្ម វិស័យកាត់ដេរ និងកំណើនវិស័យទេសចរណ៍។ នៅឆ្នាំ២០១១ តាមការព្យាករណ៍ កម្ពុជាអាចមានកំណើនសេដ្ឋកិច្ច ៦,៥%។

ការប្រមើលមើលសេដ្ឋកិច្ច និងការបង្កើតទីផ្សារភាគហ៊ុននៅឆ្នាំ២០១១ បានទាក់ទាញអ្នកវិនិយោគជាច្រើននាក់ឲ្យចូលរួមក្នុងវិស័យហិរញ្ញវត្ថុ។ ហេតុនេះ អាជ្ញាធរធនាគារជាតិនៃកម្ពុជាបានចាត់វិធានការ ដើម្បីពង្រឹងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុបន្ថែមទៀតឲ្យបានកាន់តែល្អ ជាពិសេសការពង្រឹងអភិបាលកិច្ច បង្កើនសមត្ថភាពក្នុងការត្រួតពិនិត្យ ដឹកនាំ និងគ្រប់គ្រង។

ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងឆ្នាំ២០១០

- ប្រាក់ចំណេញក្រោយបង់ពន្ធសម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ មានចំនួន៩៤.៦៧៣ ដុល្លារអាមេរិក កើនឡើង ៨០,៨% ដែលបានឆ្លុះបញ្ចាំងពីការថយចុះនៃចំណាយប្រតិបត្តិការពី ១៨,៥% នៅក្នុងឆ្នាំ២០០៩ មកនៅត្រឹម ១៧,២% នៅក្នុងឆ្នាំ២០១០ ខណៈពេលដែលសេវាឥណទានបានកើនឡើងដល់ចំនួន ២១,៤%។
- ការបែងចែកភាគលាភសម្រាប់ឆ្នាំ២០១០ មានចំនួន ២,១៩ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន ត្រូវនឹង ១០០% នៃប្រាក់ចំណេញសុទ្ធក្រោយពេលបង់ពន្ធ បន្ទាប់ពីកាត់ជាស្វ័យប្រវត្តិ ៥% ទៅក្នុងទុនបម្រុងរបស់គ្រឹះស្ថាន បើប្រៀបធៀបនឹងឆ្នាំ២០០៩ មានចំនួន ១,២១ដុល្លារអាមេរិក។
- ដើម្បីពង្រឹងមូលដ្ឋានដើមទុនចុះបញ្ជី ទឹកប្រាក់ក្នុងគណនីចំណេញបង្កទុកនាបណ្តាញកន្លងមក ស្មើនឹងចំនួន ៥៨.៩១៥,៨៦ ដុល្លារអាមេរិក ត្រូវបានបែងចែកជាភាគលាភទាំងអស់ ដែលបង្កលក្ខណៈឲ្យភាគទុនិកបានបង្កើនភាគហ៊ុនរបស់ខ្លួន។
- នៅខែកញ្ញា ស្ថាប័ន **LMDF** (Luxembourg Microfinance and Development Fund) នៃប្រទេសលុចហ្សំបួរ បានសរសេរលិខិតផ្លូវការដើម្បីទិញភាគហ៊ុនចំនួន ៧% តាមរយៈការបង្វិលប្រាក់កម្ចីចំនួន ៧.០០០ ភាគហ៊ុនមកជាដើមទុនចុះបញ្ជី នៅគ្រឹះស្ថានម៉ាកស៊ីម៉ា។ **LMDF** បាននាំមកនូវបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅអឺរ៉ុប និងអាស៊ី ហើយយើងរំពឹងទុកថា នឹងជាដៃគូដ៏យូរអង្វែងដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងគ្រឹះស្ថានម៉ាកស៊ីម៉ា និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ពិសេសនៅតំបន់ជនបទ។

- នៅខែធ្នូ ក្រុមហ៊ុន **អ៊ិនវ៉េស្តម៉េន វែយកីចលគ្រប** ដែលជាក្រុមហ៊ុនក្នុងស្រុកបានសម្រេចទិញភាគហ៊ុនចំនួន ១៥% ស្មើចំនួន ១៥.០០០ ភាគហ៊ុន នៅគ្រឹះស្ថានម៉ាក់ស៊ីម៉ា។
- គ្រឹះស្ថានម៉ាក់ស៊ីម៉ា នៅតែបន្តការរីកចម្រើនរហូត និងឈានទៅរកការសម្រេចតាមគោលដៅរបស់ខ្លួន។ ក្នុងអំឡុងឆ្នាំ២០១០ នេះ ម៉ាក់ស៊ីម៉ា បានបើកការិយាល័យតំណាង ១ បន្ថែមទៀតនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ដើម្បីបម្រើអតិថិជនឲ្យបានកាន់តែទូលំទូលាយ ដែលសរុបទាំងអស់មានចំនួន ២ ទីស្នាក់ការសាខា និង ២ ការិយាល័យតំណាង ព្រមទាំងមានបុគ្គលិកសរុបចំនួន ៥៥នាក់ ។

មហាសន្និបាតរបស់ភាគទុនិក

មហាសន្និបាតប្រចាំឆ្នាំរបស់ភាគទុនិក បានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១១ នៅការិយាល័យកណ្តាល គ្រឹះស្ថានម៉ាក់ស៊ីម៉ា ហើយសេចក្តីសម្រេច ១ (**លក្ខខណ្ឌអនុវត្ត**) ត្រូវបានអនុម័តបន្ថែមទៀតតាមរយៈអ៊ីម៉ែលនៅក្នុងឆ្នាំនេះ។ ការជូនដំណឹងពីមហាសន្និបាត ដោយជូនភ្ជាប់របាយការណ៍ប្រចាំឆ្នាំ របៀបវារៈប្រជុំ និងអនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រូវបានផ្តល់ជូនភាគទុនិកជាមុន អនុលោមតាមអនុស្សរណៈ និងលក្ខន្តិកៈរបស់គ្រឹះស្ថានម៉ាក់ស៊ីម៉ា និងបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល។

បញ្ហាសំខាន់ៗដែលបានអនុម័តមាន៖

- របាយការណ៍ប្រចាំឆ្នាំ២០១០
- របាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរួចសម្រាប់ឆ្នាំ២០១០
- ការបែងចែកភាគលាភ ១០០% នៃប្រាក់ចំណេញសុទ្ធក្រោយពេលបង់ពន្ធជាប្រាក់ដុល្លារអាមេរិក នៅក្នុងឆ្នាំហិរញ្ញវត្ថុ២០១០ តាមទម្រង់បែងចែកភាគលាភជាភាគហ៊ុន ២,១៩ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន និងផ្ទេរសមតុល្យដែលនៅសល់ ៥% ទៅក្នុងទុនបម្រុងរបស់គ្រឹះស្ថានជាស្វ័យប្រវត្តិ
- ការកែសម្រួលអង្គការលេខ និងតែងតាំងសមាជិកក្រុមប្រឹក្សាភិបាលដល់គ្រប់ចំនួន ៧រូប ដែលក្នុងនោះមាន ១ រូប ជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ
- ការតែងតាំង **ម៉ូរីសុនកាក់** ជាសវនករខាងក្រៅសម្រាប់ឆ្នាំ២០១១
- បង្កើនដើមទុនចុះបញ្ជីដល់ចំនួន ១លានដុល្លារអាមេរិក តាមរយៈការបោះផ្សាយសិទ្ធិបន្ថែម ៥៩០.០០០ ដុល្លារអាមេរិក ដោយក្នុង ១ហ៊ុន ស្មើនឹង ១០ដុល្លារអាមេរិក។
- វិសោធនកម្មលើអនុស្សរណៈ និងលក្ខន្តិកៈរបស់គ្រឹះស្ថានម៉ាក់ស៊ីម៉ា ដើម្បីតម្លើងដើមទុនចុះបញ្ជី
- ទិសដៅផែនការយុទ្ធសាស្ត្រសំរាប់ឆ្នាំ២០១១

ការអនុវត្តការងាររបស់ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលបានចាប់ផ្តើមអនុវត្តវិធីស្វ័យត្រួតពិនិត្យនៅឆ្នាំ២០១០ យ៉ាងសកម្ម ទោះបី នៅមិនទាន់បានពេញលេញក៏ដោយ ក៏ទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ។

យើងសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះកញ្ញា **Thuong Luong** និងលោក **Peter Andes** ដែលលោកនឹងមកចូលរួមជាសមាជិករបស់គណៈកម្មាធិការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់គ្រឹះស្ថានម៉ាកស៊ីម៉ា នៅ ឆ្នាំ២០១១ នេះ ដើម្បីជួយក្រុមប្រឹក្សាភិបាល ក៏ដូចជាជួយគ្រឹះស្ថានម៉ាកស៊ីម៉ា។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង ភាពរឹងមាំរបស់ភាគទុនិក ភាពល្អប្រសើរនៃដើមទុន យើងរំពឹងទុកថា នៅឆ្នាំ២០១១ នេះនឹងទទួលបានលទ្ធផលវិជ្ជមានគួរជាទីពេញចិត្ត ហើយយើងរំពឹងថានឹងមាន ការកើនឡើងនូវសមតុល្យឲ្យខ្លីសរុប និងប្រាក់ចំណេញអាចលើសពីឆ្នាំមុនៗ។ ក្រុមប្រឹក្សាភិបាលបានពិនិត្យនិង អនុម័តលើលក្ខខណ្ឌប្រតិបត្តិ (**Term Sheet**) កិច្ចព្រមព្រៀងភាគទុនិក និងកិច្ចព្រមព្រៀងពិពណ៌នាអំពីភាគទុនិក ដើម្បីចុះហត្ថលេខារួមរវាងភាគទុនិកបច្ចុប្បន្ន និងភាគទុនិកថ្មី ២ គឺ ស្ថាប័ន **LMDF** និង **អ៊ិនវ៉េស្តម៉េន វៀតណាម** ប្រកបដោយសុវត្ថិភាព។

ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណចំពោះក្រុមប្រឹក្សាភិបាល សម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងល្អ និងបានធ្វើ វិភាគទានយ៉ាងសកម្មនៅក្នុងឆ្នាំ២០១០ ហើយក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំសូមសំដែងនូវការកោតសរសើរដល់ លោកអគ្គនាយក និងគណៈគ្រប់គ្រង ព្រមទាំងកម្មករនិយោជិតរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា ចំពោះការខិតខំប្រឹងប្រែង ដែលធ្វើគ្រឹះស្ថានម៉ាកស៊ីម៉ាទទួលបានជោគជ័យបន្ថែមទៀត។

ជាចុងក្រោយ ក្នុងនាមគ្រឹះស្ថានម៉ាកស៊ីម៉ា ខ្ញុំក៏សូមអរគុណចំពោះការចូលរួមពីអតិថិជន ភាគទុនិក អ្នក វិនិយោគទុន និយ័តករ និងជាពិសេសចំពោះធនាគារជាតិនៃកម្ពុជា សម្រាប់ការគាំទ្រ និងផ្តល់ទំនុកចិត្តដល់ គ្រឹះស្ថានម៉ាកស៊ីម៉ាអរហូតមក។



អន ប៊ុនហាក់
ប្រធានក្រុមប្រឹក្សាភិបាល

២. របាយការណ៍របស់អគ្គនាយក

តាមការអង្កេតរបស់ខ្ញុំ ទោះបីមានការប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដែលបានធ្លាក់ចុះតាំងពីឆ្នាំ២០០៨ ហើយបានអូសបន្លាយរហូតដល់ដើមឆ្នាំ២០១០ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសំខាន់ៗនៃខ្សែនសេដ្ឋកិច្ចជាតិក៏ដោយ យើងឃើញថានៅក្នុងឆ្នាំ២០១០ សេដ្ឋកិច្ចកម្ពុជាមានលក្ខណៈអំណោយផលល្អ និងប្រសើរឡើងវិញដោយសារការអនុវត្តបានល្អនៅក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនោះ វិស័យមីក្រូហិរញ្ញវត្ថុ ដែលបានទទួលរងផលប៉ះពាល់ដោយប្រយោលដែរនោះ ក៏បានប្រសើរឡើងវិញផងដែរ ជាពិសេសគុណភាពឥណទានត្រូវបានកែលំអ និងកំរិតហានិភ័យឥណទានបានថយចុះមកនៅត្រឹមក្រោម ១% និយាយជាមួយ និងដោយឡែក កំរិតហានិភ័យឥណទានរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា ដែលបានកើនឡើងរហូតដល់ ២% នៅក្នុងឆ្នាំ២០០៩ ដែលមិនធ្លាប់មានក៏បានកែលំអឡើងវិញមកនៅត្រឹម ០,២% នៅក្នុងឆ្នាំ២០១០។

គ្រឹះស្ថានម៉ាកស៊ីម៉ា បានពុះពារជំនះនូវឧបសគ្គជាច្រើន ហើយសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរដោយសារតែយើងមានផែនការ និងយុទ្ធសាស្ត្រច្បាស់លាស់។ ទន្ទឹមនឹងនោះ គ្រឹះស្ថានម៉ាកស៊ីម៉ាក៏បាន និងកំពុងតែទាញយកផលប្រយោជន៍ពីការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ២០១០ ផងដែរ ដែលតាមការវាយតម្លៃ សេដ្ឋកិច្ចកម្ពុជាមានកំណើនដល់ចំនួន ៦,៧% និងនៅក្នុងឆ្នាំ២០១១ បើតាមការព្យាករណ៍កម្ពុជាអាចមានកំណើនសេដ្ឋកិច្ច ៦,៥%។ លទ្ធផលជាវិជ្ជមានបានបង្ហាញឲ្យឃើញតាមរយៈ ការកើនឡើងនៃចំណូលសរុបប្រមាណ ១៥,៥% នៅឆ្នាំ២០១០ និងសញ្ញាវិជ្ជមាននៃគុណភាពឥណទាន និងភាពរឹងមាំនៃដើមទុន ព្រមទាំងមានចាប់អារម្មណ៍ក្នុងការដាក់ទុនវិនិយោគពីក្រុមហ៊ុនខាងក្រៅចំនួន ២ ដែលនោះបង្ហាញឲ្យឃើញថា ម៉ាកស៊ីម៉ា គឺជាគ្រឹះស្ថានមួយដ៏រឹងមាំ និងបន្តរីកលូតលាស់កាន់តែទូលំទូលាយ។

សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០១០

ក្នុងឆ្នាំ២០១០ នៅប្រទេសកម្ពុជាយើងមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ២៤ រួមជាមួយនឹងប្រតិបត្តិការឥណទានជនបទចំនួន ២៧ និងធនាគារពាណិជ្ជកម្មអេស៊ីលីដា ហើយក៏មានអ្នកចំណូលថ្មីមួយចំនួន បានប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជាពិសេសក្នុងតំបន់សំខាន់ៗមួយចំនួន ដែលម៉ាកស៊ីម៉ាកំពុងប្រតិបត្តិការ។ នៅក្នុងបរិយាកាសប្រកួតប្រជែងគ្នានេះ គ្រឹះស្ថានម៉ាកស៊ីម៉ាបានប្រឈមទៅនឹងការបញ្ចុះអត្រាការសម្រាប់អតិថិជនរបស់ខ្លួនចន្លោះពី ២% ទៅ ៣% ក្នុងមួយខែ មកនៅត្រឹមចន្លោះពី ១,៩% ទៅ ២,៨% ក្នុងមួយខែ ដែលបានធ្វើឲ្យចំណូលនៅក្នុងឆ្នាំមានការកើនឡើងទាបធៀបនឹងផែនការ។ ទោះជាយ៉ាងណា ចំណាយប្រតិបត្តិការរបស់ម៉ាកស៊ីម៉ាបានប្រសើរឡើងពី ១៨,៥% ក្នុងឆ្នាំ២០០៩ មកនៅត្រឹម ១៧,២% នៅក្នុងឆ្នាំ២០១០ ដែលធ្វើឲ្យប្រាក់ចំណេញមុនបង់ពន្ធបានកើនឡើង ៧៤,៣% ទន្ទឹមគ្នានឹងការកើនឡើងនៃសមតុល្យឥណទានស្មើនឹង ២១,៤% និងការកើនឡើងនៃប្រាក់ចំណូលសរុបស្មើនឹង ១៥,៥% ដោយសារយុទ្ធសាស្ត្របង្កើតការិយាល័យតំណាងឲ្យបានច្រើននៅជិតលំនៅដ្ឋានរបស់អតិថិជន។ គុណប្រយោជន៍នៃការប្រកួតប្រជែង របស់គ្រឹះស្ថានម៉ាកស៊ីម៉ានៅតែរក្សាបាននូវកិត្តិយៈ តាមរយៈសេវាកម្មរហ័ស ផលិតផលឥណទានឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ហើយមានបណ្តាញប្រតិបត្តិការនៅជិតអតិថិជន នៅក្នុងតំបន់ដែលគ្រឹះស្ថានម៉ាកស៊ីម៉ាកំពុង

ប្រតិបត្តិការ។ ក្នុងឆ្នាំ២០១០ គ្រឹះស្ថានម៉ាកស៊ីម៉ាបានបង្កើតការិយាល័យតំណាងបន្ថែម ១កន្លែងដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រែកហូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្រោយពេលប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដែលបានធ្លាក់ចុះក្នុងឆ្នាំ២០០៨ គ្រឹះស្ថានម៉ាកស៊ីម៉ាបានយកចិត្តទុកដាក់ទៅលើការរក្សាឲ្យបាននូវគុណភាពសមតុល្យឥណទាន ដោយរឹតបន្តឹងការបញ្ចេញប្រាក់កម្ចី ព្រមទាំងការគ្រប់គ្រងសាច់ប្រាក់បានយ៉ាងល្អប្រសើរ។ ជាលទ្ធផលគ្រឹះស្ថានម៉ាកស៊ីម៉ាមានភាពរឹងមាំ អាចទប់ទល់នឹងភាពមិនអាចព្យាករណ៍បាន ជាពិសេសគុណភាពសមតុល្យឥណទានកាន់តែប្រសើរឡើងចាប់តាំងពីឆមាសទី១ និងទី២រហូតដល់ដំណាច់ឆ្នាំ២០១០។ ដោយឡែកកំរិតហានិភ័យឥណទានបានកែលំអឡើងវិញមកនៅត្រឹម ០,២% បើប្រៀបធៀបនឹងកម្រិតខ្ពស់បំផុតស្មើនឹង ២% នៅក្នុងឆ្នាំ២០០៩ ដែលមិនធ្លាប់មាន។ នៅក្នុងឆ្នាំ២០១០ នោះដែរ ម៉ាកស៊ីម៉ាបានរក្សានូវអនុបាតសាធនភាពឲ្យនៅមានកម្រិតខ្ពស់ជាងធម្មតា ព្រមជាមួយនឹងការបន្ថយការស្នើសុំទុនបន្ថែមពីស្ថាប័នខាងក្រៅ ដែលធ្វើឲ្យធ្លាក់ចុះនូវឱកាសក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជនរបស់ខ្លួន និងក៏បានប៉ះពាល់ទៅលើប្រាក់ចំណូលផងដែរ។ តែទោះបីយ៉ាងណាក៏ដោយ គ្រឹះស្ថានម៉ាកស៊ីម៉ានៅតែមានលក្ខណៈល្អប្រសើរដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០១០ បានធ្វើឲ្យការផ្តល់ប្រាក់កម្ចីដល់អតិថិជនមានការកើនឡើងវិញចាប់តាំងពីឆមាសទី១។

ក្នុងអំឡុងឆ្នាំនេះ ម៉ាកស៊ីម៉ាបានពង្រឹងនូវអភិបាលកិច្ចរបស់ខ្លួន តាមរយៈការផ្តាច់ចេញនូវតួនាទីរបស់អគ្គនាយកពីប្រធានក្រុមប្រឹក្សាភិបាល និង ពង្រឹងតួនាទីគ្រប់គ្រងហានិភ័យ និងសវនកម្ម របស់គណៈគ្រប់គ្រងដើម្បីឆ្លើយតបទៅនឹងគោលនយោបាយដែលបានរៀបចំឡើងដោយគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងគណៈកម្មាធិការសវនកម្មរបស់ក្រុមប្រឹក្សាភិបាល។ ទាំងនេះបានផ្តល់លទ្ធភាពឲ្យយើងដាក់ចេញនូវវិធីសាស្ត្រឯករាជ្យ និងធ្វើដំណើរឆ្ពោះទៅរកការគ្រប់គ្រងហានិភ័យ និង សវនកម្ម ដែលអាចគ្រប់គ្រងនូវហេតុការណ៍ប្រែប្រួលនានា និងចាត់វិធានការការពារទុកជាមុន និងទាន់ពេលវេលាបានល្អប្រសើរផងដែរ។

ចំពោះសកម្មភាពសេវាកម្មហិរញ្ញវត្ថុនៅក្នុងឆ្នាំនេះ ម៉ាកស៊ីម៉ានៅតែបន្តផ្តល់ប្រាក់កម្ចីជាកត្តជន ប្រាក់កម្ចីជាក្រុម ប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម និងប្រាក់កម្ចីសម្រាប់កសិកម្មតាមរដូវកាល ដែលមានរយៈពេល ៦ខែ ១២ខែ និង ២០ខែ។ ការផ្តល់ឥណទានទាំងនេះ គឺចាំបាច់ត្រូវពឹងផ្អែកជាសំខាន់ទៅលើចំណូលនៃសមាជិកគ្រួសារម្នាក់ៗ តម្លៃអចលនទ្រព្យសរុបនៅក្នុងសកម្មភាពអាជីវកម្ម និងចំនួនបុគ្គលិកសរុបនៅក្នុងដំណើរការអាជីវកម្ម។ នៅក្នុងឆ្នាំ២០១០ យើងឃើញថា ការផ្តល់ប្រាក់កម្ចីដល់ឥណទានខ្នាតតូច និងមធ្យម មានសកម្មភាពកាន់តែច្រើនបើប្រៀបធៀបឆ្នាំ២០០៩ គឺបានកើនឡើងដល់ចំនួន ២៥,៥% ចំណែកឥណទានរដូវកាលក៏បានកើនឡើងខ្លាំងរហូតដល់ ១១៧,៨% ជាពិសេសនៅក្នុងអំឡុងត្រីមាសទី១ និងទី៤។ ការកើនឡើងខ្លាំងនៃឥណទានខ្នាតតូចនិងមធ្យម និងឥណទានរដូវកាល គឺដោយសារសកម្មភាពអាជីវកម្មរបស់អតិថិជនម៉ាកស៊ីម៉ា មានភាពប្រសើរជាងមុន ពិសេសសកម្មភាពផលិតកម្មកសិកម្ម ទន្ទឹមគ្នានឹងការចុះថយនៃតម្លៃប្រាក់ដុល្លារអាមេរិក។ ផ្ទុយទៅវិញ ឥណទានឯកត្តជនបានថយចុះចំនួន ២,៦% ខណៈពេលដែលឥណទានក្រុមពុំសូវមានសកម្មភាពច្រើន ហើយបានថយចុះរហូតដល់ចំនួន ៤៤,៩% ដោយសារអតិថិជនម៉ាកស៊ីម៉ាស្នើសុំខ្ចីប្រាក់មានទំហំធំជាងមុន ហើយធ្វើឲ្យពួកគាត់មិនសូវយកចិត្តទុកដាក់ក្នុងការខ្ចីជាក្រុម។

យុទ្ធសាស្ត្រជាអាទិភាពសម្រាប់ឆ្នាំ២០១១

- នាំមកនូវភាពជោគជ័យនៃយុទ្ធសាស្ត្រដោយបង្កើតការិយាល័យតំណាងឲ្យបានច្រើននៅជិតលំនៅដ្ឋានអតិថិជន ទាំងនៅជនបទ និងទីប្រជុំជន និងប្រើប្រាស់ធនធានហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវតាមប្រសិទ្ធភាពខ្ពស់តាមរយៈការចែកចាយទុនឲ្យដល់ដៃអតិថិជនពីមួយកន្លែងទៅកន្លែងផ្សេងទៀតដែលត្រូវការចាំបាច់ ។
- បន្តរក្សាភាពរឹងមាំចំពោះការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម ដើម្បីធានាថាធនធានហិរញ្ញវត្ថុ ត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍន៍អាជីវកម្មរបស់អតិថិជន និងជាផលប្រយោជន៍ដល់សេដ្ឋកិច្ចគ្រួសារជនបទ។
- អភិវឌ្ឍធនធានមនុស្ស ឲ្យបានប្រកបដោយប្រសិទ្ធភាពបំផុត ទាំងការហ្វឹកហ្វឺននៅក្នុងគ្រឹះស្ថានផ្ទាល់ និងទាំងការបញ្ជូនបុគ្គលិកទៅចូលរួមបណ្តុះបណ្តាលនៅខាងក្រៅ ដើម្បីអាចបំពេញតាមតម្រូវការកើនឡើងនៃការផ្តល់សេវាកម្មហិរញ្ញវត្ថុរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា និងដើម្បីធានាថាម៉ាកស៊ីម៉ានៅតែបន្តផ្តល់នូវសេវាកម្មប្រកបដោយស្តង់ដារខ្ពស់បំផុត។
- ផ្តោតការយកចិត្តទុកដាក់លើការបង្កើនចំណូល តាមរយៈការបង្កើនសមតុល្យឥណទានឲ្យដល់ដៃអតិថិជន និងគ្រប់គ្រងការចំណាយឲ្យបានល្អ ដើម្បីបន្ថយចំណាយប្រតិបត្តិការ និងបង្កើនប្រាក់ចំណេញ។
- សិក្សាលើកម្មវិធី និងឈានទៅទិញប្រព័ន្ធគ្រប់គ្រងទិន្នន័យឥណទាន (MIS Software) ដើម្បីធានានូវសុវត្ថិភាពទិន្នន័យ និងធានានូវប្រសិទ្ធភាពថ្លៃថ្នូរ។
- ធ្វើការជាមួយភាគទុនិកឯកទេស និង រៀបចំនូវយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍទាំងសមត្ថភាព និងប្រតិបត្តិការផ្តល់សេវាកម្មហិរញ្ញវត្ថុរបស់គ្រឹះស្ថាន។
- ពង្រឹងអភិបាលកិច្ច ពង្រឹងការត្រួតពិនិត្យផ្ទៃក្នុង និងការគ្រប់គ្រងហានិភ័យឲ្យមានប្រសិទ្ធភាពខ្ពស់
- ស្វែងរកឱកាសក្នុងការពង្រីកសកម្មភាពអាជីវកម្ម និងគៀងគរទុនបន្ថែម ទាំងទុនកម្ចី និងទុនជាភាគហ៊ុន។

ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមសម្តែងនូវការរីកចម្រើន និងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់អតិថិជនទាំងអស់ ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ទីប្រឹក្សា អ្នកស្ម័គ្រចិត្ត ជាពិសេសសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដែលបានគ្រប់គ្រង និងគាំទ្រវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ឲ្យបន្តរីកចម្រើនបានយ៉ាងល្អប្រសើរ ជាពិសេសក្នុងពេលវេលាដ៏លំបាកនៃវិបត្តិសេដ្ឋកិច្ចដែលបានធ្លាក់ចុះនាពេលកន្លងមក។ ខ្ញុំក៏សូមថ្លែងនូវការកោតសរសើរ និងអំណរគុណដ៏ជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងជាន់ខ្ពស់ដែលបានផ្តល់នូវបទពិសោធន៍អាជីវកម្ម ផ្តល់នូវភាពជាអ្នកដឹកនាំ និងពាំនាំមកជាមួយនូវការរួមបញ្ចូលគ្នាទាំងកម្រិតជំនាញគ្រប់គ្រង និងជំនាញហិរញ្ញវត្ថុដល់គ្រឹះស្ថានម៉ាកស៊ីម៉ា។ ការចូលរួមដ៏សកម្ម និងការគាំទ្រទាំងនេះ គឺជាកម្លាំងចលកម្មយ៉ាងសំខាន់ក្នុងការចូលរួមចំណែក និង ធ្វើឲ្យម៉ាកស៊ីម៉ាទទួលបានជោគជ័យជាបន្តបន្ទាប់រហូតមក ក៏ដូចជាជួយជ្រោមជ្រែងដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទនៅកម្ពុជាកាន់តែប្រសើរផងដែរ។ ខ្ញុំសូមឲ្យអ្នកទាំងនោះប្តេជ្ញាបន្តនូវវប្បធម៌ដ៏ល្អនេះជាបន្តទៀត។ ខ្ញុំសូមប្រសិទ្ធិពរជ័យសិរីមង្គល វិបុលសុខ ជូនចំពោះអ្នកទាំងអស់គ្នា នៅក្នុងឆ្នាំថ្មីនេះ និងសូមឲ្យទទួលបានជោគជ័យគ្រប់ការងារ។



អ៊ឹង គីមេសង


អគ្គនាយក

៣. ប្រវត្តិ សង្ខេប

គ្រឹះស្ថាន ម៉ាកស៊ីម៉ាមីក្រូហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងនៅខែមិនាឆ្នាំ២០០០ ដោយការចូលរួមពីមិត្តភក្តិមួយក្រុមដែលមានជំនាញ និងបទពិសោធន៍ក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ ហើយបានចាប់ផ្តើមប្រតិបត្តិការផ្តល់ឥណទានដំបូងនៅឃុំកោះដាច់ ក្នុងខេត្តកណ្តាល។ នៅក្នុងខែធ្នូឆ្នាំ២០០១ ម៉ាកស៊ីម៉ាបានចុះបញ្ជីនៅក្រសួងមហាផ្ទៃជាអង្គការក្រៅរដ្ឋាភិបាលដែលមានឈ្មោះថា **អង្គការម៉ាកស៊ីម៉ាដើម្បីអភិវឌ្ឍគ្រួសារ** ហើយបានពង្រីកសកម្មភាពផ្តល់ឥណទាននៅតាមបណ្តាភូមិ-ឃុំ និងស្រុកផ្សេងៗទៀតនៃខេត្តកណ្តាល។ នៅខែឧសភាឆ្នាំ២០០២ ម៉ាកស៊ីម៉ាបានចុះបញ្ជី និងទទួលបានវិញ្ញាបនបត្រជាប្រតិបត្តិករឥណទានជនបទ។ នៅក្នុងខែសីហា ឆ្នាំ២០០៥ ម៉ាកស៊ីម៉ាបានចុះបញ្ជី និង ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជាដែលមានឈ្មោះជាផ្លូវការថា គ្រឹះស្ថាន ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ។ នៅក្នុងខែមិថុនា ឆ្នាំ២០០៨ ម៉ាកស៊ីម៉ាទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអចិន្ត្រៃយ៍ពីធនាគារជាតិនៃកម្ពុជា។

- ២០០០ ម៉ាកស៊ីម៉ាត្រូវបានបង្កើតឡើង ហើយចាប់ផ្តើមផ្តល់ឥណទានដំបូងនៅថ្ងៃទី ០១ មិថុនា ឆ្នាំ២០០០ នៅក្នុងឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល
- ២០០១ ម៉ាកស៊ីម៉ាបានចុះបញ្ជីនៅក្រសួងមហាផ្ទៃជាអង្គការក្រៅរដ្ឋាភិបាលដែលមានឈ្មោះថា **អង្គការម៉ាកស៊ីម៉ាដើម្បីអភិវឌ្ឍគ្រួសារ**
- ២០០២ ម៉ាកស៊ីម៉ាបានចុះបញ្ជី និងទទួលបានវិញ្ញាបនបត្រជាប្រតិបត្តិករឥណទានជនបទ
- ២០០៥ ម៉ាកស៊ីម៉ាបានចុះបញ្ជីជាក្រុមហ៊ុន និង ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា។ ចាប់ផ្តើមខ្ចីទុនពីស្ថាប័នខាងក្រៅ រួមមានធនាគារអភិវឌ្ឍន៍ជនបទនៅកម្ពុជា ស្ថាប័ន ADA នៅប្រទេសលុចហ្សំបួរ និង ស្ថាប័ន Consorzio ETIMOS នៅអ៊ីតាលី
- ២០០៦ ម៉ាកស៊ីម៉ាបានបង្កើតឲ្យមានកញ្ចប់អត្ថប្រយោជន៍សម្រាប់បុគ្គលិក រួមមានបុគ្គលិកជាម្ចាស់ភាគហ៊ុនមានតំណាងនៅក្នុងក្រុមប្រឹក្សាភិបាលម៉ាកស៊ីម៉ា។ Staff Providend Fund, Health & Injury Insurance ក៏ត្រូវបានបង្កើតឡើងផងដែរ
- ២០០៧ ម៉ាកស៊ីម៉ាបានបង្កើនដើមទុនចុះបញ្ជី ទទួលភាគទុនិកក្នុងស្រុកថ្មីមួយរូប និងទទួលបានប្រាក់កម្ចីគ្មានការប្រាក់ពីអង្គការ Kiva Microfund ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក
- ២០០៨ ម៉ាកស៊ីម៉ាទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអចិន្ត្រៃយ៍ ពីធនាគារជាតិនៃកម្ពុជា និងបានបើកសាខាប្រតិបត្តិការទី២ នៅស្រុកគៀនស្វាយ ខេត្តកណ្តាល
- ២០០៩ ម៉ាកស៊ីម៉ា ទទួលបានវិញ្ញាបនបត្រតម្លាភាពលើការគណនាអត្រាការចំពោះអតិថិជន ពីអង្គការ Microfinance Transparency Organization និងទទួលបានវង្វាន់ស្តីពីសន្ទស្សន៍សង្គមពីអង្គការ CGAP និងបានបើកការិយាល័យទំនាក់ទំនងប្រតិបត្តិការទី១ នៅឃុំឧកញ៉ាតី ខេត្តកណ្តាល

៤. អង្គការលេខរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា



អភិបាលកិច្ច

គ្រឹះស្ថាន ម៉ាកស៊ីម៉ាមីក្រូហិរញ្ញវត្ថុ ដឹកនាំដោយឈរលើគោលការណ៍អភិបាលកិច្ចល្អ ពោលគឺការបែងចែក ការទទួលខុសត្រូវច្បាស់លាស់ រវាងក្រុមប្រឹក្សាភិបាលដែលទទួលខុសត្រូវរួមចំពោះភាគទុនិក និងគណៈគ្រប់គ្រង ជាន់ខ្ពស់។ ក្រុមប្រឹក្សាភិបាលដឹកនាំដោយប្រធាន ដោយឡែកគណៈគ្រប់គ្រងត្រូវដឹកនាំដោយអគ្គនាយក និង ទទួលខុសត្រូវលើការគ្រប់គ្រង ដឹកនាំការងារប្រចាំថ្ងៃ ត្រួតពិនិត្យមើលលើរាល់កិច្ចការអាជីវកម្មឲ្យទទួលបាន ជោគជ័យទាំងការប្រកួតប្រជែង និងរកប្រាក់ចំណេញជូនដល់ក្រុមហ៊ុន។

គណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ត្រូវបានបង្កើតឡើងដើម្បីជួយក្រុម ប្រឹក្សាភិបាល ក្នុងការតាក់តែងគោលនយោបាយ និងនីតិវិធីនានា តាមដានត្រួតពិនិត្យមើល និងផ្តល់អនុសាសន៍ ជូនក្រុមប្រឹក្សាភិបាល ក៏ដូចជាការទទួលខុសត្រូវលើសុចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន និងការ អនុវត្តន៍ការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។

នៅក្នុងឆ្នាំសារពើពន្ធ២០១០ ថ្នាក់ដឹកនាំ ជាន់ខ្ពស់របស់ម៉ាកស៊ីម៉ា រួមមានអគ្គនាយក អគ្គនាយករង នាយិកាប្រតិបត្តិ។ ជាមួយគ្នា នោះ ម៉ាកស៊ីម៉ាមានមន្ត្រីដឹកនាំថ្នាក់កណ្តាលជាសេនាធិការ រួមមាននាយកធនធាន មនុស្ស នាយកឥណទាន នាយករងឥណទានរង ប្រធានគណនេយ្យ នាយករងម៉ាយីតទីង នាយកសាខា និងសវករត្រួតពិនិត្យផ្ទៃក្នុង។

ភាគទុនិក

១.	ស្រេង ស៊ីវឆេង	២៩.៣%
២.	អ៊ឹង គឹមសេង	២៤.៤%
៣.	អន ប៊ុនហាក់	២៤.៤%
៤.	ប៉ា ប៊ុណ្ណារីទី	៧.៣%
៥.	ជេត ច័ន្ទប្រសើរ	៩.៨%
៦.	ប៊ុយ ស៊ីវណ្ណថា	២.៤%
៧.	បុគ្គលិកម៉ាកស៊ីម៉ា	២.៤%

ក្រុមប្រឹក្សាភិបាល



លោក **អន ប៊ុនហាក់** បានចូលរួមបង្កើតក្រុមហ៊ុនម៉ាកស៊ីម៉ា ដែលបានចាប់ផ្តើមដំណើរការនៅ ក្នុង ឆ្នាំ២០០០ និងបានបំពេញមុខងារជាអនុប្រធានក្រុមប្រឹក្សាភិបាលរហូតដល់ឆ្នាំ២០០៩។ បន្ទាប់ ពីការកែសម្រួលអភិបាលកិច្ចរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា លោកត្រូវបានតែងតាំងឲ្យបំពេញមុខងារ ជាប្រធានក្រុមប្រឹក្សាភិបាលរហូតដល់បច្ចុប្បន្ន។ លោក **ប៊ុនហាក់** ធ្លាប់បានបម្រើការងារជានាយក ហិរញ្ញវត្ថុនៅធនាគារន្តិភាពពាណិជ្ជ Pacific Commercial Bank ពីឆ្នាំ១៩៩៥-២០០០។

បច្ចុប្បន្ន លោក **ប៊ុនហាក់** ជាបេក្ខជនបណ្ឌិតគ្រប់គ្រងធុរកិច្ច (DBA) នៅសាកលវិទ្យាល័យ Preston University សហរដ្ឋអាមេរិក។ លោក **ប៊ុនហាក់** បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែក ធនាគារនិងហិរញ្ញវត្ថុពីសាកលវិទ្យាល័យន័រតុន ប្រទេសកម្ពុជា និងពីសាកលវិទ្យាល័យ Ateneo De Zambanga ប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ២០០៣។ នៅក្នុងឆ្នាំ១៩៩៥ លោក **ប៊ុនហាក់**បាន ទទួលបរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច (BBA) ពីមហាវិទ្យាល័យពាណិជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជា។



លោកបណ្ឌិត **អ៊ឹង គីមេសង** បានចូលរួមបង្កើតក្រុមហ៊ុនម៉ាកស៊ីម៉ា ដែលបានចាប់ផ្តើមដំណើរ ការនៅក្នុងឆ្នាំ២០០០ និងបានបំពេញមុខងារជាប្រធានក្រុមប្រឹក្សាភិបាល និង ជាអគ្គនាយក រហូតដល់ឆ្នាំ២០០៩។ បន្ទាប់ពីការកែសម្រួលអភិបាលកិច្ចរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា លោក បណ្ឌិតត្រូវបានតែងតាំងឲ្យបំពេញមុខងារជាអគ្គនាយករហូតដល់បច្ចុប្បន្ន។ លោក **គីមេសង** ធ្លាប់បានបម្រើការងារជាមន្ត្រីរាជការពីឆ្នាំ១៩៩៥-២០០២។ លោក **គីមេសង** ត្រូវបានតែងតាំង ជាទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជានៅក្នុងខែកុម្ភៈ ឆ្នាំ២០០៦ ហើយបាន និងកំពុងបម្រើការងារ រហូតដល់បច្ចុប្បន្ន។

លោក **គីមេសង** ទទួលបានសញ្ញាបត្របណ្ឌិតគ្រប់គ្រងធុរកិច្ច (DBA) ពីសាកលវិទ្យាល័យ Preston University នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៥។ នៅក្នុងឆ្នាំ២០០១ លោក **គីមេសង** បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ត្រាលីដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកល វិទ្យាល័យ Victoria University of Technology ហើយបានទទួលសញ្ញាបត្រអនុបណ្ឌិត គ្រប់គ្រងធុរកិច្ច (MBA) នៅក្នុងឆ្នាំ២០០៣។ នៅក្នុងឆ្នាំ១៩៩៥ លោក **គីមេសង** បានទទួល បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច (BBA) ពីមហាវិទ្យាល័យពាណិជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជា។



លោក **ជេត ច័ន្ទប្រសើរ** បានចូលរួមជាមួយម៉ាកស៊ីម៉ានៅក្នុងខែធ្នូ ឆ្នាំ២០០០។ បច្ចុប្បន្ន លោក **ប្រសើរ** ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មាធិការសេវាកម្ម របស់គ្រឹះស្ថាន ម៉ាកស៊ីម៉ា។

បច្ចុប្បន្ន លោក **ប្រសើរ** ជាបេក្ខជនអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម និងច្បាប់ នៅសាកល វិទ្យាល័យបៀលប្រាយ។ នៅក្នុងឆ្នាំ១៩៩៥ លោក **ប្រសើរ** ទទួលបានបរិញ្ញាបត្រគ្រប់គ្រង ពាណិជ្ជកម្ម ពីមហាវិទ្យាល័យពាណិជ្ជសាស្ត្រ នៅកម្ពុជា។



លោក ប៉ា ប៊ុនឡាតី ត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលម៉ាកស៊ីម៉ា តំណាងរបស់បុគ្គលិកនៅខែសីហាឆ្នាំ២០០៧។ បច្ចុប្បន្ន លោក គីរី បំពេញមុខងារជានាយកធនធានមនុស្សរបស់ម៉ាកស៊ីម៉ា ដែលបានចាប់ផ្តើមតាំងពីខែមិថុនា ឆ្នាំ២០០៨។ លោក គីរី បានចូលបំពេញការងារជាមន្ត្រីឥណទាននៅម៉ាកស៊ីម៉ាពីខែមករា ឆ្នាំ២០០២ ដល់ឆ្នាំ២០០៧ និងត្រូវបានម៉ាកស៊ីម៉ាតែងតាំងឱ្យបំពេញមុខងារជានាយកឥណទាននៅខែមករា ឆ្នាំ២០០៧។

លោក ប៉ា ប៊ុនឡាតី ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីសកលវិទ្យាល័យ Build Bright University នៅកម្ពុជា នៅឆ្នាំ២០០៦។ នៅឆ្នាំ២០០៣ លោក គីរី ទទួលបាន បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ពីវិទ្យាស្ថានជាតិគ្រប់គ្រងនៅកម្ពុជា។

គណៈគ្រប់គ្រងជាន់ខ្ពស់

មុខងាររបស់គណៈគ្រប់គ្រងជាន់ខ្ពស់ គឺដឹកនាំដំណើរការអាជីវកម្មប្រចាំថ្ងៃឱ្យទទួលបានជោគជ័យទាំងការប្រកួតប្រជែង និងរកប្រាក់ចំណេញជូនដល់ក្រុមហ៊ុន។ នៅក្នុងឆ្នាំសារពើពន្ធ២០១០ គណៈគ្រប់គ្រងជាន់ខ្ពស់របស់ម៉ាកស៊ីម៉ា រួមមានអគ្គនាយក អគ្គនាយករង នាយិកាប្រតិបត្តិ។ ជាមួយគ្នានោះមន្ត្រីដឹកនាំថ្នាក់កណ្តាលដែលជាសេនាធិការ រួមមាននាយកធនធានមនុស្ស នាយកឥណទាន នាយករងឥណទានរង ប្រធានគណនេយ្យ នាយករងម៉ាយីតទីង នាយកសាខា និងសវករត្រួតពិនិត្យផ្ទៃក្នុង។



បណ្ឌិត អ៊ុន គីមសេន
អគ្គនាយក



លោក ឃី អ៊ុនអ៊ុន
អគ្គនាយករង



លោកស្រី ស្រេង ស៊ុនឆេង
នាយិកាប្រតិបត្តិ

៥- ផលិតផលឥណទាន និងប្រភេទឥណទាន

ផលិតផលឥណទាន

ម៉ាកស៊ីម៉ាផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទមានប្រាក់ចំណូលទាប ហើយត្រូវការទុនយកមកពង្រីកអាជីវកម្មដែលមានស្រាប់ ឬបង្កើតអាជីវកម្មថ្មី។ នៅក្នុងឆ្នាំ២០១០ នេះ ម៉ាកស៊ីម៉ា នៅតែបន្តផ្តល់ប្រាក់កម្ចីជាឯកត្តជន ប្រាក់កម្ចីជាក្រុម ប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម និងប្រាក់កម្ចី សម្រាប់ផលិតកម្មកសិកម្មតាមរដូវកាល ដែលមានរយៈពេល ៦ខែ ១២ខែ និង ២០ខែ។ ទំហំប្រាក់កម្ចីផ្តល់ជូន អតិថិជនមានចំនួនចាប់ពី ៥០ដុល្លារអាមេរិក រហូតដល់ចំនួន ២៥.០០០ដុល្លារអាមេរិក ហើយអត្រាការប្រាក់គិត ចន្លោះពី ១.៩% ដល់ចំនួន ២.៨% ក្នុង ១ខែ។ លើសពីនេះ ម៉ាកស៊ីម៉ានឹងបង្កើតផលិតផលច្រើនប្រភេទបន្ថែម ទៀត ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់អតិថិជន។

១- ឥណទានលក្ខណៈឯកត្តជន

អនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖

- ◆ រយៈពេលខ្ចីមាន ១២ខែ និង ២០ខែ ចំនួនទឹកប្រាក់ខ្ចីចាប់ពី ៥០-១.៤៥០ដុល្លារអាមេរិក និង មាន អត្រាការប្រាក់ ២.៤% ដល់ ២.៨% ក្នុង ១ខែ
- ◆ ទូទាត់សងមកម៉ាកស៊ីម៉ាវិញរៀងរាល់ខែទាំងដើម និងការប្រាក់ ហើយឥណទានរយៈពេល ១២ខែ នឹងត្រូវ ទទួលបានរយៈពេលអនុគ្រោះបង់តែការប្រាក់ ៣ខែ
- ◆ អតិថិជនត្រូវមានទីលំនៅអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រតិបត្តិការរបស់ម៉ាកស៊ីម៉ា និងមានសៀវភៅគ្រួសារ ឬ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- ◆ មានអាយុចាប់ពី ១៨-៦០ឆ្នាំ
- ◆ ត្រូវយល់ព្រមខ្ចីទាំងពីរនាក់ប្តី-ប្រពន្ធ ឬម្តាយ-ឪពុក និងកូនប្រុស ឬកូនស្រី
- ◆ ត្រូវមានមុខរបរស្របច្បាប់ ឬមានផែនការបង្កើនមុខរបរថ្មីច្បាស់លាស់ ដែលបង្ហាញថាមានសមត្ថភាពសង មកវិញទាំងដើមទាំងការ
- ◆ គ្រួសារដែលខ្ចីប្រាក់ត្រូវមានវត្តដាក់តំកល់នៅម៉ាកស៊ីម៉ា ដូចជាប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ ដីធ្លី - បង្កាន់ដៃកាន់កាប់ដី (ករណីគ្មានប្លង់ដី) ឬលិខិតបញ្ជាក់អចលនទ្រព្យពីអាជ្ញាធរមាន សមត្ថកិច្ច

២- ឥណទានចងជាក្រុម

អនុវត្តដូចលក្ខខណ្ឌឥណទានឯកត្តជន តែបន្ថែមនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖

- ◆ ចំនួនទឹកប្រាក់ខ្ចីចាប់ពី ៥០-៩៥០ដុល្លារ និងមានអត្រាការប្រាក់ ២.៤% ដល់ ២.៨% ក្នុង ១ខែ
- ◆ ត្រូវចងក្រងជាក្រុមចាប់ ២-១០នាក់ និងជ្រើសរើសសមាជិក១រូបធ្វើជាប្រធានក្រុម

- ◆ សមាជិកនៅក្នុងក្រុមម្នាក់តំណាងឱ្យមួយគ្រួសារ តែត្រូវយល់ព្រមខ្លីទាំងពីរនាក់ប្តី-ប្រពន្ធ ឬម្តាយ -ឪពុក និងកូនប្រុស-ស្រី
- ◆ សមាជិកម្នាក់ៗមានកាតព្វកិច្ចសងបំណុលជំនួសសមាជិកដែលមិនបានសងមកម៉ាកស៊ីម៉ា
- ◆ សមាជិកម្នាក់នៅក្នុងក្រុមត្រូវមានវត្ថុដាក់តំកល់នៅម៉ាកស៊ីម៉ា ដូចជាប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី-បង្គាន់ដៃកាន់កាប់ដី (ករណីគ្មានប្លង់) ឬលិខិតបញ្ជាក់អចលនទ្រព្យពីអាជ្ញាធរមានសមត្ថកិច្ច
- ◆ ប្រសិនបើសមាជិកម្នាក់ៗនៅក្នុងក្រុមខ្ចីប្រាក់មិនលើសពីចំនួន ១០០ដុល្លារ នោះម៉ាកស៊ីម៉ាមិនតម្រូវឱ្យដាក់វត្ថុបញ្ចាំឡើយ

៣- ឥណទានសហគ្រាសខ្នាតតូច-មធ្យម

ម៉ាកស៊ីម៉ាផ្តល់ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូច-មធ្យម ដែលអតិថិជនមានផែនការច្បាស់លាស់ក្នុងការពង្រីកមុខរបរ និងមានសមត្ថភាពប្រើប្រាស់ទុន។ អនុវត្តដូចលក្ខខណ្ឌឥណទានលក្ខណៈឯកត្តជន ហើយបន្ថែមនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម

- ◆ ចំនួនទឹកប្រាក់ឱ្យខ្ចីចាប់ពី ១.៥០០-២៥.០០០ដុល្លារ អត្រាការប្រាក់ ១.៩%-២.៥% ក្នុង១ខែ
- ◆ បើចំនួនប្រាក់កម្ចីចាប់ពី ២.០០០ដុល្លារឡើងទៅ ហើយអតិថិជនមកបង់នៅការិយាល័យម៉ាកស៊ីម៉ា នោះការប្រាក់នឹងត្រូវគិតត្រឹម ១.៩% ក្នុងមួយខែ

៤- ឥណទានរដ្ឋាកាល

ម៉ាកស៊ីម៉ាផ្តល់ប្រាក់កម្ចីដល់អតិថិជន ដែលត្រូវការទុនយកមកប្រកបរបរកសិកម្ម និងអនុវត្តដូចលក្ខខណ្ឌឥណទានលក្ខណៈឯកត្តជន ហើយបន្ថែមនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖

- ◆ រយៈពេលខ្ចីមាន ១២ខែ ចំនួនទឹកប្រាក់ឱ្យខ្ចីមិនលើសពី ៣.០០០ ដុល្លារ ដែលមានអត្រាការប្រាក់ ២.៤%-២.៨% ក្នុង១ខែ
- ◆ ទូទាត់សងការប្រាក់មកម៉ាកស៊ីម៉ានៅរៀងរាល់ខែ ចំណែកប្រាក់ដើមនឹងត្រូវសងត្រឡប់វិញនៅចុងបញ្ចប់នៃកិច្ចសន្យា ឬក្នុងករណីកើតមានកិច្ចសន្យា

ប្រភេទឥណទាន


ម៉ាកស៊ីម៉ាផ្តល់ប្រាក់ឱ្យប្រជាពលរដ្ឋខ្ចីតាមមុខសញ្ញា៖ កសិកម្ម លក់ដូរទូទៅ សេវាកម្ម ដឹកជញ្ជូន និងអាជីវកម្មគ្រួសារ ព្រមទាំងមុខរបរផ្សេងៗមួយចំនួនទៀត។

◆ កសិកម្ម

- កាដាំដុះមានដូចជា ដាំផ្កា ដាំបន្លែ ដំណាំហូបផ្លែ ពូជ ដី...
- ចិញ្ចឹមសត្វ៖ ចិញ្ចឹមសត្វយកសាច់ ចំណីសត្វ ចាក់ថ្នាំបង្កា...
- នេសាទ៖ ឧបករណ៍នេសាទ ប្រេង និងទូក...

- ♦ ពាណិជ្ជកម្ម: រួមមានម៉ៅចំការ ការដោះដូរទំនិញដុំ-រាយ និងកែច្នៃ
- ♦ សេវាកម្ម: សកម្មភាពបោកខោអាវ កាត់សក់ សេវាជួលទូរស័ព្ទ ជួសជុលម៉ូតូ តបណ្តាញទឹកស្អាត បញ្ចូលអាគុយ...
- ♦ ដឹកជញ្ជូន: ម៉ូតូឌុប រ៉ឺម៉ក រថយន្តតាក់ស៊ី...
- ♦ អាជីវកម្មគ្រួសារ: តំបាញ និងការលក់ដូរតូចតាច
- ♦ ប្រើប្រាស់: ជួសជុលផ្ទះ ការសិក្សា សំរាប់ប្រើប្រាស់ផ្សេងៗ
- ♦ មុខរបរផ្សេងៗ: គ្រប់សកម្មភាពអាជីវកម្មតូចតាចនៅតាមជនបទ

៦- មណ្ឌលព្រមតិបង្កីការ




៧- លទ្ធផលហិរញ្ញវត្ថុ សំរេចបានក្នុងឆ្នាំ ២០១០



នៅក្នុងឆ្នាំសារពើពន្ធ២០១០ ម៉ាកស៊ីម៉ាទទួលបានជោគជ័យជាវិជ្ជមានលើប្រតិបត្តិការរបស់ខ្លួនគួរជាទីមោទនៈ ដោយទ្រព្យសកម្មបានកើនឡើង ២០.៨% ពីចំនួន ១.៨១៦.៥៤៦ ដុល្លារ នៅដំណាច់ឆ្នាំ២០០៩ រហូតដល់ចំនួន ២.១៩៥.០៧៨ដុល្លារ និងចំណូលសរុបបានកើនឡើងប្រមាណ ១៥.៥% គឺស្មើនឹងចំនួន ៥២០.៩១៤ ដុល្លារ នៅដំណាច់ឆ្នាំ២០១០ ធៀបនឹងចំនួន៤៥១.១២៨ដុល្លារ នៅដំណាច់

ឆ្នាំ២០០៩ ទោះបីមានការបញ្ចុះអត្រាការប្រាក់សម្រាប់ការបញ្ចេញទុនកម្ចីឱ្យអតិថិជន នៅក្នុងឆ្នាំ ២០១០។ ប្រាក់ចំណេញក្រោយបង់ពន្ធ មានការកែលំអយ៉ាងខ្លាំងគឺប្រមាណ ៨០.៨% គឺស្មើនឹងចំនួន ៩៤.៦៧៣ ដុល្លារ នៅក្នុងឆ្នាំ២០១០ ធៀបនឹងចំនួន ៥២.៣៥៨ ដុល្លារ នៅដំណាច់ឆ្នាំ២០០៩។ ចំណែកមូលនិធិភាគទុនិកបានកើនឡើង ១១.១% ពីចំនួន ៥០៥.៦៤០ ដុល្លារ នៅចុងឆ្នាំ២០០៩ មកដល់ចំនួន ៥៦១.៨១១ ដុល្លារ នៅឆ្នាំ២០១០ ហើយប្រាក់ចំណេញធៀបនឹងមូលនិធិភាគ




ទុនិកស្មើនឹងចំនួន ៩.៣២%។ ទោះបីជាហានិភ័យសំរៀតឥណទានធំជាង ៣០ថ្ងៃ បានកែលំអពី ២.% នៅឆ្នាំ២០០៩ មកនៅត្រឹម ០.២% នៅដំណាច់ឆ្នាំ២០១០ ក៏ដោយ ក៏ប្រាក់ចំណេញធៀបនឹងមូលនិធិភាគទុនិក មានការធ្លាក់ចុះ ដោយសារទីផ្សារប្រកួតប្រជែងមីក្រូហិរញ្ញវត្ថុ នៅតែមានការកើនឡើង ដែលតម្រូវឱ្យម៉ាកស៊ីម៉ាត្រូវកែលំអអត្រាការប្រាក់។ លើសពីនេះ ការផ្តល់ប្រាក់កម្ចីប្រភេទ សហគ្រាសខ្នាតតូច-មធ្យម ដែលមានទំហំទឹកប្រាក់ធំបានកើនឡើងខ្ពស់ធ្វើឱ្យចំណូលការប្រាក់មានការថយចុះ។

៨- លទ្ធផលឥណទានសំរេចបានក្នុង ១ឆ្នាំ ២០១០


ម៉ាកស៊ីម៉ា បានខិតខំកែលំអនូវផលិត ផលឥណទាន របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់អតិថិជន និងបានពង្រីកតំបន់ប្រតិបត្តិការដើម្បីបំរើអតិថិជន ក៏ដូចជាបំរើអតិថិជនឱ្យបានទាន់ ពេលវេលានិងឱ្យបានច្រើនបន្ថែមទៀត។ គិតត្រឹមដំណាច់ឆ្នាំ២០១០ នេះ ម៉ាកស៊ីម៉ា បាន និងកំពុងប្រតិបត្តិការផ្តល់ឥណទាន នៅក្នុងភូមិចំនួន ២៦២ ក្នុងចំណោមស្រុក-ខណ្ឌទាំង ១៥ នៃខេត្តកណ្តាល និងតំបន់ជ្វាយក្រុងភ្នំពេញ ដោយមានផលប៉ុន្តែឥណទានដំណើរការ សរុបចំនួន ២.០៤៩.៣៦៥ ដុល្លារអាមេរិក និង មានអតិថិជនខ្ចី

Loan Portfolio & Number of Borrowers





ចងការសរុបចំនួន ២.៥៩៤ គ្រួសារ ដែលក្នុងនោះ អតិថិជនជាស្ត្រីសរុបមានប្រមាណ ៥៨% ។ នៅក្នុងឆ្នាំ២០១០ កន្លងមកនេះ ការបញ្ចេញទុនកម្ចីឱ្យអតិថិជនរបស់ម៉ាកស៊ីម៉ា សំរេចបានប្រមាណ ៨៣% ធៀបនឹងផែនការប្រចាំឆ្នាំ ដោយមានផលប៉ុន្តែឥណទានសរុបចំនួន ២.០៤៩.៣៦៥ ដុល្លារអាមេរិក គិតជាផលប៉ុន្តែឥណទាន ដែលបានដាក់ចេញនៅក្នុងផែនការមានចំនួន ២.៤០៣.៦៨១ ដុល្លារ។ ដោយឡែក ហានិភ័យសំរៀតឥណទានធំជាង ៣០ថ្ងៃ (PAR >30 days) បានថយរហូតដល់ ០.២% នៅដំណាច់ឆ្នាំ២០១០ ធៀបនឹងចំនួនកើនឡើងខ្ពស់បំផុត ពុំធ្លាប់មានគឺស្មើនឹងចំនួន ២% នៅក្នុងឆ្នាំ២០០៩។

Loan Types as of December 2010



ម៉ាកស៊ីម៉ា ផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ជាលក្ខណៈឯកត្តជន ជាក្រុម និងអាជីវកម្មខ្នាតតូច-មធ្យម និងឥណទានរដូវកាលសំរាប់បរិក្ខេប។ នៅដំណាច់ឆ្នាំ២០១០ ប្រាក់កម្ចីសំរាប់អាជីវកម្មខ្នាតតូច-មធ្យមមានទំហំធំជាងប្រាក់កម្ចីជាលក្ខណៈឯកត្តជន និង ជាក្រុម ដោយសាររាល់ទំហំប្រាក់កម្ចីចាប់ពី ១.០០០ ដុល្លារ ចំពោះគ្រប់ប្រភេទឥណទាន រួមទាំងឥណទានរដូវកាលសំរាប់ផលិតកម្មកសិកម្ម ត្រូវបានចាត់បញ្ចូលជាប្រភេទឥណទានអាជីវកម្មខ្នាតតូច-មធ្យម។

នៅដំណាច់ឆ្នាំ២០១០ ប្រាក់កម្ចីផ្តល់ជូនអតិថិជនជាស្ត្រី បានថយចុះមកនៅត្រឹម ៥៨% ធៀបនឹង ៦២% នៅក្នុងឆ្នាំ២០០៩ ដោយសារអាជីវកម្មខ្នាតតូច-មធ្យម ភាគច្រើនត្រូវបានចាត់ចែង និងគ្រប់គ្រងដោយបុរសជាស្វាមី។ ចំណែកស្ត្រីគ្រាន់តែជួយចាត់ចែង និង ជ្រោមជ្រែងដំណើរការអាជីវកម្មប៉ុណ្ណោះ។




ម៉ាកស៊ីម៉ា ផ្តល់ប្រាក់ឱ្យប្រជាពលរដ្ឋខ្ចីតាមមុខសញ្ញាអាជីវកម្មរួមមាន កសិកម្ម អាជីវកម្មគ្រួសារ និងកែច្នៃ (ដែលក្នុងនោះត្រូវបានរាប់បញ្ចូលរួមមាន ម៉ៅចំការ ការដោះដូរទំនិញដុំ-រាយ តំបាញ ការលក់ដូរទូទៅ) សេវាកម្ម ដឹកជញ្ជូន និងមុខរបរផ្សេងៗមួយចំនួនទៀតនៅក្នុងឆ្នាំ២០១០ ការផ្តល់ប្រាក់កម្ចីសំរាប់អាជីវកម្មក្នុងគ្រួសារ និង ប្រាក់កម្ចីសំរាប់ប្រើប្រាស់លើវិស័យកសិកម្ម គឺមានចំនួនប្រហាក់ប្រហែលគ្នា។ ចំណែកទំហំប្រាក់កម្ចីសំរាប់អាជីវកម្មដឹកជញ្ជូន ម៉ៅចំការ និងការដោះដូរទំនិញមានភាគរយប្រមាណពី ១៥% ដល់ ១៧% លើទឹកប្រាក់កម្ចីដែលបានបញ្ចេញសរុប។ ដោយឡែក ចំនួនប្រាក់ដែលបានផ្តល់ឲ្យអតិថិជនយកទៅប្រើប្រាស់លើវិស័យសេវាកម្ម គឺមានចំនួនប្រមាណតែ ៨% ប៉ុណ្ណោះ។


៩- របាយសម្ព័ន្ធភាគហ៊ុន និងប្រភពទុន

ការវិវត្តន៍នៃដើមទុនចុះបញ្ជី

ឆ្លងកាត់ដំណើរប្រតិបត្តិការដ៏ជោគជ័យនៃសកម្មភាពអាជីវកម្ម និងដើម្បីធានានូវសមត្ថភាព ការរីកចម្រើនក៏ដូចជាបន្តនូវនិរន្តរភាពរបស់គ្រឹះស្ថាន ក្រុមប្រឹក្សាភិបាលម៉ាកស៊ីម៉ា បានសម្រេចបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួនជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៤។ ប៉ុន្តែនៅក្នុងឆ្នាំ២០១០ គ្រឹះស្ថានមិនបានតំឡើងដើមទុនចុះបញ្ជីទេ។



របាយសម្ព័ន្ធប្រភពទុនប្រើប្រាស់ក្នុងឆ្នាំ២០១០



ដំណើរការអាជីវកម្ម និងប្រតិបត្តិការផ្តល់ប្រាក់កម្ចីរបស់ម៉ាកស៊ីម៉ាពេលកន្លងមក ទទួលបានប្រភពទុនពី ទុនកម្ចី និង ការចូលរួមទុនរបស់ម្ចាស់ភាគហ៊ុនដែលជាស្ថាបនិក និង បុគ្គលិកម៉ាកស៊ីម៉ាទាំងអស់របស់ក្រុមហ៊ុន។ នៅក្នុងឆ្នាំ២០១០ ការវិនិយោគរបស់ម្ចាស់ភាគហ៊ុនមានចំនួនសរុប ៤០០.០០០ ដុល្លារ ស្មើនឹង ៩៧.៥៦% និង ភាគហ៊ុនបុគ្គលិកមានចំនួន ១០.០០០ ដុល្លារ ស្មើនឹង ២.៤៤%

ប្រាក់ចំណេញបង្ករទុក និងមូលនិធិបំរុង នាបណ្តាញកន្លងមកមានចំនួនសរុប ១៥១.៨១១ដុល្លារ ដែលធ្វើឱ្យមូលនិធិភាគទុនិកសរុបទាំងអស់របស់ក្រុមហ៊ុនម៉ាកស៊ីម៉ានៅដំណាច់ឆ្នាំ២០១០ កើនដល់ចំនួន ៥៦១.៨១១ ដុល្លារ ទោះបីជាគ្រឹះស្ថានម៉ាកស៊ីម៉ាមិនបានតំឡើងដើមទុនចុះបញ្ជីនៅក្នុងឆ្នាំ២០១០ ក៏ដោយ។

ជាមួយគ្នានេះ នៅក្នុងឆ្នាំ២០១០ ម៉ាកស៊ីម៉ាបានប្រើប្រាស់ទុនកម្ចីពី៖ ធនាគារអភិវឌ្ឍន៍ជនបទសរុបចំនួន ៣០០.០០០ដុល្លារ ពីស្ថាប័ន LMDF (Luxembourg Microfinance and Development Fund) នៅប្រទេសលុចហ្សំបួរសរុបចំនួន ៥០០.០០០ដុល្លារ ពីស្ថាប័ន Consorzio ETIMOS នៅប្រទេសអ៊ីតាលីសរុបចំនួន ២២៤.៤៣០ ដុល្លារ និងប្រាក់កម្ចីពីអង្គការ Kiva Microfund មានមូលដ្ឋាននៅសហរដ្ឋអាមេរិក សរុបចំនួន ៣៩៨.៥០៦ ដុល្លារ។ ក្រៅពីនោះ ម៉ាកស៊ីម៉ាក៏បានខ្ចីប្រាក់រយៈពេលខ្លីពីម្ចាស់ភាគហ៊ុន និងប្រើប្រាស់ទុនដែលបានមកពីលទ្ធផលបង្ករនៅក្នុងគណនីមូលនិធិបំរុង និងគណនីផ្សេងៗ សរុបមានចំនួន ២៥៩.៨១១ ដុល្លារ។

១០ - របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានកិត្តិយសដាក់ជូនពិនិត្យនូវរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្ថុ បន្ទាប់ពីបានធ្វើសវនកម្មរបស់ក្រុមហ៊ុនម៉ាកស៊ីម៉ាមីក្រូហិរញ្ញវត្ថុ (លំដាប់នេះតទៅហៅកាត់ថា “ក្រុមហ៊ុន”) សំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១០។

គ្រឹះស្ថាន ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ

ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៥ ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ Co 7897/05P នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០០៥ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិត។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន រួមមានការធ្វើប្រតិបត្តិការអាជីវកម្មលើរាល់សកម្មភាពមីក្រូហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា។

លទ្ធផលនៃប្រតិបត្តិការ និង លាភការ

លទ្ធផលនៃប្រតិបត្តិការសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ ត្រូវបានបង្ហាញក្នុងរបាយការណ៍លទ្ធផល។ ក្រុមប្រឹក្សាភិបាលបានសម្រេចប្រកាសលាភការសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០ នេះជាសាច់ប្រាក់ចំនួន ៣៨,៥០២ ដុល្លារអាមេរិក (២០០៩: មានចំនួន ២០,១១២) បន្ទាប់ពីការផ្ទេរទឹកប្រាក់ ចំនួន ២,៦១៨ដុល្លារ (ស្មើនឹង ៥%នៃប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ២០០៩) ទៅជាទុនបំរុងនៅក្នុងមូលនិធិភាទុនិក។

ទុនបំរុងលក្ខន្តិកៈ

ក្រុមហ៊ុនពុំមានការផ្លាស់ប្តូរចំនួនហ៊ុន និង ដើមទុននៅក្នុងឆ្នាំនេះទេ ។

ទុនបំរុង និង សំវិធានធន

គណនីទុនបំរុង និង សំវិធានធននៅក្នុងឆ្នាំនេះពុំមានការផ្លាស់ប្តូរធំដុំជាសារវន្តទេ។

បំណុលជាប់សង្ស័យ និង ពិបាកទារ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ទាក់ទងទៅនឹងការលុបចោលបំណុលពិបាកទារ ឬការធ្វើសំវិធានធនចំពោះបំណុលដែលជាប់សង្ស័យ និងមានការជឿជាក់ថាជាបំណុលអាក្រក់ត្រូវបានគេលុបចោល និងសំវិធានធនគ្រប់គ្រាន់ត្រូវបានកំណត់ឡើង។ មកដល់ថ្ងៃចេញរបាយការណ៍នេះ និងផ្អែកទៅលើការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលអោយចំនួននៃបំណុលដែលលុបចោល ឬសំវិធានធនចំពោះបំណុលជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនគ្រប់គ្រាន់រហូតដល់កំរិតទឹកប្រាក់ធំដុំជាសារវន្តណាមួយនោះទេ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីធានាថា បណ្តាទ្រព្យសកម្មចរន្ត ក្រៅពីឥណទាន ដែលទំនងជាមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាអោយបានស្មើនឹងតម្លៃកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយអោយនៅស្មើនឹងតម្លៃដែលគិតថានឹងអាចលក់បានលើទីផ្សារ។ មកដល់ថ្ងៃចេញរបាយការណ៍នេះ និងផ្អែកទៅលើការយល់ដឹងក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើអោយប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវធំដុំណាមួយនោះឡើយ។

វិធីសាស្ត្រនៃការវាយតម្លៃ

មកដល់ថ្ងៃចេញរបាយការណ៍នេះ និងផ្អែកទៅលើការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលធ្វើអោយប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រ ដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្មនិងទ្រព្យអកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវ ឬមិនសមស្របធំដុំណាមួយនោះទេ។

ផែនទ្រព្យសកម្មនិងទ្រព្យអកម្មផ្សេងៗទៀត

មកដល់ថ្ងៃចេញរបាយការណ៍នេះ គឺពុំមាន ៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងនៅដំណាច់ការិយបរិច្ឆេទសំរាប់ធានាចំពោះបំណុលរបស់បុគ្គលណាមួយ ឬផែនទ្រព្យអកម្មនិងទ្រព្យអកម្មផ្សេងៗទៀត
- (ខ) ផែនទ្រព្យអកម្មណាមួយកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីដំណាច់ការិយបរិច្ឆេទ ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល គឺពុំមានផែនទ្រព្យអកម្មថាភាព ឬទ្រព្យអកម្មផ្សេងៗទៀត របស់ក្រុមហ៊ុន ត្រូវបានទាមទារអោយសង ឬអាចនឹងត្រូវទាមទារអោយសងក្នុងរយៈពេល ១២ខែ បន្ទាប់ពីថ្ងៃបញ្ចប់បញ្ជីនៃការិយបរិច្ឆេទ ដែលនឹងមានការប៉ះពាល់ ឬអាចនឹងមានការប៉ះពាល់ធំដុំដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់។

ការផ្លាស់ប្តូរនៃហេតុការណ៍

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនបានវែកញែក នៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលអោយមានតួលេខណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានចំនួនមិនត្រឹមត្រូវធំដុំណាមួយនោះឡើយ។

ប្រការមិនធម្មតា

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០ ពុំមានការប៉ះពាល់ធំដុំ ដោយប្រការ ឬកិច្ចការជំនួញ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈ ជាសារវន្ត និងមិនធម្មតានោះទេ។ ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានប្រការ កិច្ចការជំនួញ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា បានកើតមានឡើងនៅក្នុងចន្លោះពេលរវាងថ្ងៃបិទបញ្ជីនៃការិយបរិច្ឆេទ និងថ្ងៃចេញរបាយការណ៍នេះ ដែលអាចនាំអោយប៉ះពាល់ជាសារវន្ត ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងឆ្នាំដែលបានរាយការណ៍នេះ។

សមាជិកក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលថ្មីមានសមាជិក ៤ នាក់ ត្រូវបានបោះឆ្នោតជ្រើសតាំងនៅក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលធ្វើឡើងនៅថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១០ ហើយបានតែងតាំងនៅថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១០ ។

ក្រុមប្រឹក្សាភិបាលថ្មីដែលបានបំពេញក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

លោក អន ប៊ុនហាក់	ពុំមែននាយកប្រតិបត្តិ, ប្រធានក្រុមប្រឹក្សាភិបាល
លោក អ៊ឹង គឹមសេង	នាយកប្រតិបត្តិ, អគ្គនាយក
លោក ជេត ច័ន្ទប្រសើរ	ពុំមែននាយកប្រតិបត្តិ
លោក ប៉ា ប៊ុណ្ណតី	នាយកប្រតិបត្តិ, នាយកធនធានមនុស្ស

ភាគហ៊ុនកាន់កាប់ដោយអតិថិជន

បណ្តាសមាជិកក្រុមប្រឹក្សាភិបាល តំណាងអោយភាគទុនិករបស់ក្រុមហ៊ុន នៅក្នុងការិយបរិច្ឆេទនិងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

ភាគទុនិក	ភាគរយនៃភាគហ៊ុនកាន់កាប់	ចំនួនភាគហ៊ុនក្នុងមួយហ៊ុនមាន តំលៃ ១០ ដុល្លារអាមេរិក
លោក អន ប៊ុនហាក់	២៤,៣៩%	១០០.០០០
លោក អ៊ឹង គឹមសេង	២៤,៣៩%	១០០.០០០
លោក ជេត ច័ន្ទប្រសើរ	៩,៧៦%	៤០.០០០
លោក ប៉ា ប៊ុណ្ណតី	២,៤៤%	១០.០០០
	៦០,៩៨%	២៥០.០០០

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងនិងរហូតដល់ចុងការិយបរិច្ឆេទនេះ ពុំមានការព្រមព្រៀងណាមួយដែលមានក្រុមហ៊ុនចូលរួមជាគូភាគីក្នុងគោលបំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ដោយការទិញយកភាគហ៊ុន ឬលិខិតបំណុល ពីសាមីក្រុមហ៊ុន ឬពីក្រុមហ៊ុនដទៃទៀតទេ។ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់របស់ក្រុមហ៊ុនបានទទួល ឬមានសិទ្ធិនឹងទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាងក្រុមហ៊ុននិងក្រុមប្រឹក្សាភិបាល ឬរវាងក្រុមហ៊ុននិង ក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ ផ្នែកហិរញ្ញវត្ថុជុំវិញ ដោយឡែកតែប្រតិបត្តិការ ដូចមានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈកិច្ចការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុក្នុងការិយបរិច្ឆេទ ត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវទិដ្ឋភាពពិតប្រាកដនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០ និងលទ្ធផលនៃដំណើរការអាជីវកម្ម និងស្ថានភាពចរន្តសាច់ប្រាក់សំរាប់ការិយបរិច្ឆេទដែលបានបិទបញ្ជី។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះតំរូវអោយក្រុមប្រឹក្សាភិបាល៖

១. អនុវត្តនូវគោលការណ៍គណនេយ្យសមស្របដែលផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយបន្ទាប់នោះធ្វើការអនុវត្តគោលការណ៍ទាំងនេះជានិច្ចកាល
២. គោរពតាមគោលការណ៍គណនេយ្យនិងគោលការណ៍ណែនាំដែលតំរូវដោយធនាគារជាតិនៃកម្ពុជា និង តាមស្តង់ដារគណនេយ្យកម្ពុជា ហើយប្រសិនបើការស្វែងរកទិដ្ឋភាពពិតប្រាកដតំរូវអោយប្រើវិធានដទៃទៀតដែលខុសពីវិធានមុនៗ វិធានថ្មីនេះត្រូវបានបង្ហាញ និងពន្យល់អោយបានច្បាស់លាស់ និងកំណត់បរិមាណនៃការប្រែប្រួល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
៣. រក្សាទុកនូវបញ្ជីគណនេយ្យអោយបានត្រឹមត្រូវ និងប្រពន្ធគ្រប់គ្រងផ្ទៃក្នុងអោយមានប្រសិទ្ធភាព
៤. រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត, និង
៥. ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនអោយមានប្រសិទ្ធភាពលើរាល់ការសំរេចចិត្ត និងចាត់វិធានការ ដែលមានសារៈសំខាន់ ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការក្រុមហ៊ុន ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុថា ក្រុមហ៊ុនបានអនុវត្តនូវរាល់តំរូវការដូចមានចែងខាងលើ។

សេចក្តីអនុម័តរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលមានភ្ជាប់ត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវ ទិដ្ឋភាពពិតប្រាកដនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០ និងលទ្ធផលនៃប្រតិបត្តិការ អាជីវកម្ម និងស្ថានភាពចរន្តសាច់ប្រាក់សំរាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់នាថ្ងៃខាងលើ ដោយអនុលោមទៅតាម គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា ត្រូវបានអនុម័តសម្រេចដោយ ក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាលដោយ៖



លោក អន ប៊ុនហាក់

ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១១

១១ - របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ

យើងខ្ញុំបានធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ ដែលមានភ្ជាប់របស់ក្រុមហ៊ុន ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ចំកាត់ (លំដាប់នេះតទៅហៅកាត់ថា “ក្រុមហ៊ុន”) ដែលមានតារាងតុល្យការនាការិយបរិច្ឆេទចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០ ព្រមទាំងគណនីលទ្ធផល របាយការណ៍ចរន្តមូលនិធិរបស់ភាគទុនិក របាយការណ៍ចរន្តសាច់ប្រាក់នៃឆ្នាំ ខាងលើ និងគោលការណ៍គណនេយ្យសង្ខេបសំខាន់ៗ និងកំណត់សំគាល់ផ្សេងៗទៀត។

ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និង ការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយយោងទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា។ ការទទួលខុសត្រូវនេះរួមបញ្ចូល៖ ការរៀបចំ ការអនុវត្ត និងការរក្សាប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងមួយដែលមានសារៈសំខាន់ក្នុងការរៀបចំ និង ការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុដែលគ្មានកំហុសធ្ងន់ជាសារវន្ត (ដូចជាកំហុសធ្ងន់ដោយសារការក្លែងបន្លំ ឬការកាន់ច្រឡំ) និងការជ្រើសរើស និងអនុវត្តគោលការណ៍គណនេយ្យដែលសមរម្យ និងការប៉ាន់ស្មានគណនេយ្យដែលសមស្របទៅតាមកាលៈទេសៈ។

ការទទួលខុសត្រូវរបស់សវនករឯករាជ្យ

យើងខ្ញុំមានកាតព្វកិច្ចធ្វើការអះអាងបញ្ចេញមតិលើរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយផ្អែកទៅលើសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំបានធ្វើសវនកម្មគណនេយ្យដោយអនុលោមទៅតាមស្តង់ដារសវនកម្មកម្ពុជា និងស្តង់ដារសវនកម្មអន្តរជាតិ និងតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា។ គោលការណ៍ទាំងនេះតម្រូវឱ្យយើងខ្ញុំអនុវត្តតាមតម្រូវការនៃក្រមសីលធម៌ និងគ្រោង និងបំពេញការងារសវនកម្មដើម្បីទទួលបាននូវការធានាយ៉ាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុពុំមានកំហុសធ្ងន់ជាសារវន្តទេ។

សវនកម្មរបស់យើងខ្ញុំមាន ការអនុវត្តនីតិវិធីទាំងឡាយដើម្បីទទួលបាននូវភស្តុតាងដែលទាក់ទងទៅនឹងបរិមាណទឹកប្រាក់ និងការបង្ហាញព័ត៌មានទាំងឡាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ នីតិវិធីដែលយើងខ្ញុំបានជ្រើសរើសមានការពឹងផ្អែកទៅលើការវិនិច្ឆ័យរបស់សវនករ ដោយរាប់បញ្ចូលការវាយតម្លៃលើហានិភ័យលើភាពខុសធ្ងន់ជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុដែលអាចកើតចេញពីការក្លែងបន្លំ ឬការកាន់ច្រឡំ។ ក្នុងការវាយតម្លៃលើហានិភ័យនេះ យើងខ្ញុំបានពិនិត្យលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីគ្រោងនីតិវិធីសវនកម្មដែលសមស្រប ប៉ុន្តែនីតិវិធីសវនកម្មនោះ មិនអាចយកមកធ្វើជាមូលដ្ឋានក្នុងការបញ្ចេញមតិលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។

សវនកម្មរបស់យើងខ្ញុំមានផងដែរ នូវការវាយតម្លៃលើភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ និងការប៉ាន់ស្មានសំខាន់ៗដែលធ្វើឡើងដោយថ្នាក់ដឹកនាំ ព្រមទាំងការវាយតម្លៃលើភាពគ្រប់គ្រាន់នៃការបង្ហាញព័ត៌មានទាំងឡាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួលមានភាពគ្រប់គ្រាន់ និងសមហេតុសមផល ដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

មតិរបស់សវនករឯករាជ្យ

យើងខ្ញុំមានមតិថា របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់នេះបង្ហាញយ៉ាងត្រឹមត្រូវពិតប្រាកដ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ លើស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០ ព្រមទាំងលទ្ធផល នៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពចរន្តសាច់ប្រាក់របស់ក្រុមហ៊ុនសំរាប់ដំណាច់ឆ្នាំ ដែលបានកន្លងទៅ ដោយស្របទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់ត្រូវបានរៀបចំឡើងសំរាប់រង្វង់សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ របាយការណ៍ហិរញ្ញវត្ថុនេះពុំមានគោលបំណងធ្វើការបង្ហាញពីស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលនៃប្រតិបត្តិការអាជីវកម្មនិងស្ថានភាពចរន្តសាច់ប្រាក់ ដោយអនុលោមទៅតាមគោលការណ៍គណនេយ្យនិងការអនុវត្តគណនេយ្យដែលទទួលស្គាល់ជាទូទៅនៅក្រៅប្រទេស និងរង្វង់សមត្ថកិច្ចដោយឡែកពី ប្រទេសកម្ពុជាទេ។

ក្នុងនាម **ម៉ូនីសុង កាក់ និង អាសូស្យេរ**

កាក់ ភី

ម៉ូនីសុង កាក់ និង អាសូស្យេរ

ក្រុមហ៊ុនគណនេយ្យជំនាញ និង សវនកម្មប្រតិស្រុត
ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១១

តារាងតុល្យការ

សំរាប់ដំណាច់ឆ្នាំ ៣១ ខែធ្នូ ឆ្នាំ២០១០

	កំណត់	៣១-១២-២០១០		៣១-១២-២០០៩
	សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្ម				
សាច់ប្រាក់	៤	៧.៤៥៥	៣០.២១៥	៧.៤៦១
ប្រាក់បញ្ញើនៅធនាគារនានាក្នុងស្រុក	៥	៤៧.០៩២	១៩០.៨៦៤	២៦.៨១០
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	៦	២០.៥០០	៨៣.០៨៧	២០.៥០០
ការឱ្យខ្ចីចងការនិងបុរេប្រទានចំពោះអតិថិជន	៧	២.០៤៤.៦១៤	៨.២៨៦.៨២១	១.៦៨៤.០៥៧
អចលនទ្រព្យ	៨	៣០.៩០០	១២៥.២៣៨	៤២.៥១២
ពន្ធពន្យារជាទ្រព្យសកម្ម	៩	៣.៩២៦	១៥.៩១២	២.០៨០
ទ្រព្យសកម្មផ្សេងទៀត	១០	៤០.៥៩១	១៦៤.៥១៦	៣៥.២០៦
សរុបទ្រព្យសកម្ម		២.១៩៥.០៧៨	៨.៨៩៦.៦៥៣	១.៨១៨.៦២៦
ទ្រព្យអកម្ម និងមូលនិធិម្ចាស់ភាគហ៊ុន				
ទ្រព្យអកម្ម				
ប្រាក់ជំពាក់ម្ចាស់ភាគហ៊ុន	១១	១០៨.០០០	៤៣៧.៧២៤	៩០.០០០
កម្ចីពីខាងក្រៅ	១២	១.៤២២.៩៣៦	៥.៧៦៧.១៦០	១.១៥១.៨១០
សំវិធានធនលើពន្ធ	១៣	៣១.២៩៨	១២៦.៨៥០	១៧.៤៦៨
ទ្រព្យអកម្មផ្សេងទៀត	១៤	៧១.០៣៣	២៨៧.៨៩៩	៥៣.៧០៨
សរុបទ្រព្យអកម្ម		១.៦៣៣.២៦៧	៦.៦១៩.៦៣៣	១.៣១២.៩៨៦
មូលនិធិម្ចាស់ភាគហ៊ុន				
ដើមទុន	១៥	៤១០.០០០	១.៦៦១.៧៣០	៤១០.០០០
ប្រាក់បំរុងលើដើមទុន		១១.៨៥៤	៤៨.០៤៤	៩.២៣៦
ប្រាក់ចំណេញបង្គរទុក		១៣៩.៩៥៧	៥៦៧.២៤៦	៨៦.៤០៤
សរុបមូលនិធិភាគទុនិក		៥៦១.៨១១	២.២៧៧.០២០	៥០៥.៦៤០
សរុបទ្រព្យអកម្ម និងមូលនិធិម្ចាស់ភាគហ៊ុន		២.១៩៥.០៧៨	៨.៨៩៦.៦៥៣	១.៨១៨.៦២៦

របាយការណ៍លទ្ធផល

សំរាប់ដំណាច់ឆ្នាំ ៣១ ខែធ្នូ ឆ្នាំ២០១០

	កំណត់	៣១-១២-២០១០		៣១-១២-២០០៩
	សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលពីការប្រាក់	១៦	៥១៣.២៥១	២.០៨០.២០៨	៤៤៤.៩១៨
ចំណាយលើការប្រាក់	១៧	(៨១.០៧៧)	(៣២៨.៦០៥)	(៥២.៤១៣)
ចំណូលពីការប្រាក់សុទ្ធ		៤៣២.១៧៤	១.៧៥១.៦០៣	៣៩២.៥០៥
ប្រាក់ចំណេញពីប្រតិបត្តិការ	១៨	៧.៦៦៣	៣១.០៥៨	៦.២១០
ចំណាយបុគ្គលិក	១៩	(១៩៦.៤៨៧)	(៧៩៦.៣៦២)	(១៦៩.៧៨៤)
ចំណាយប្រតិបត្តិការ និងផ្សេងៗ	២០	(១០៨.៦២២)	(៤៤០.២៤៥)	(១០២.០៤៤)
ចំណាយលើរំលស់		(១៥.៥៩០)	(៦៣.១៨៦)	(២២.៧៦០)
ប្រាក់ចំណេញប្រតិបត្តិការ		១១៩.១៣៨	៤៨២.៨៦៨	១០៤.១២៧
សំវិធានធនសំរាប់ឥណទានអាចបាត់បង់	៧	៤.៨៩៧	១៩.៨៤៨	(៣២.៩៦០)
លទ្ធផលមុនបង់ពន្ធ		១២៤.០៣៥	៥០២.៧១៦	៧១.១៦៧
ចំណាយបង់ពន្ធ	១៤	(២៩.៣៦២)	(១១៩.០០៤)	(១៨.៨០៩)
លទ្ធផលក្រោយបង់ពន្ធ		៩៤.៦៧៣	៣៨៣.៧១២	៥២.៣៥៨

របាយការណ៍បំបែររូបិយប័ណ្ណនិងធនាគារ

សំរាប់ដំណាច់ឆ្នាំ ៣១ ខែធ្នូ ឆ្នាំ២០១០

	ដើមទុន	ប្រាក់បំរុង	លទ្ធផលបង្ក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី១ មករា ឆ្នាំ២០០៩	២៧០.០០០	៧.១២២	៥៦.២៧២	៣៣៣.៣៩៤
ដើមទុនម្ចាស់ភាគហ៊ុនបានបង្កើន	១៤០.០០០	-	-	១៤០.០០០
ភាគលាភបានបែងចែកទៅម្ចាស់ភាគហ៊ុន	-	-	(២០.១១២)	(២០.១១២)
បង្វែរពីលទ្ធផលបង្កទៅប្រាក់បំរុងលើដើមទុន	-	២.១១៤	(២.១១៤)	-
លទ្ធផលនៃការិយបរិច្ឆេទ	-	-	៥២.៣៥៨	៥២.៣៥៨
សមតុល្យនៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០០៩	៤១០.០០០	៩.២៣៦	៨៦.៤០៤	៥០៥.៦៤០
សមតុល្យនៅថ្ងៃទី១ មករា ឆ្នាំ២០១០	៤១០.០០០	៩.២៣៦	៨៦.៤០៤	៥០៥.៦៤០
ភាគលាភបានបែងចែកទៅម្ចាស់ភាគហ៊ុន	-	-	(៣៨.៥០២)	(៣៨.៥០២)
បង្វែរពីប្រាក់ចំណេញបង្កទៅប្រាក់បំរុងលើដើមទុន	-	២.៦១៨	(២.៦១៨)	-
លទ្ធផលនៃការិយបរិច្ឆេទ	-	-	៩៤.៦៧៣	៩៤.៦៧៣
សមតុល្យនៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១០	៤១០.០០០	១១.៨៥៤	១៣៩.៩៥៧	៥៦១.៨១១
សមតុល្យនៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១០	<u>១.៦៦១.៧៣០</u>	<u>៤៨.០៤៤</u>	<u>៥៦៧.២៤៦</u>	<u>២.២៧៧.០២០</u>
សមតុល្យ (ពាន់រៀល)				

របាយការណ៍ ចរន្តសាច់ប្រាក់នាការយបរិច្ឆេទ

សំរាប់ដំណាច់ឆ្នាំ ៣១ ខែធ្នូ ឆ្នាំ២០១០

	កំណត់	៣១-១២-២០១០		៣១-១២-២០០៩
	សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការអាជីវកម្ម				
សាច់ប្រាក់ប្រើនៅក្នុងប្រតិបត្តិការអាជីវកម្ម	២២	(២១៩.០០២)	(៨៨៧.៦១៣)	(២៧៧.១១៥)
ចរន្តសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
សាច់ប្រាក់ទិញអចលនទ្រព្យ និងទ្រព្យសម្ភារៈ	៨	(៣.៩៧៨)	(១៦.១២៣)	(៤.៧១៤)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៣.៩៧៨)	(១៦.១២៣)	(៤.៧១៤)
ចរន្តសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ				
ភាគលាភបានបែងចែកទៅម្ចាស់ភាគហ៊ុន		(២៧.៨៧០)	(១១២.៩៥៧)	(២០.១១២)
សាច់ប្រាក់បានមកពីប្រាក់កម្ចី		៦៨៦.៥៨៧	២.៧៨២.៧៣៥	៥៦៥.១៩៨
សងត្រឡប់ទៅប្រភពប្រាក់កម្ចី		(៤១៥.៤៦១)	(១.៦៨៣.៨៦៣)	(៥៧៨.១៣៧)
ដើមទុនម្ចាស់ភាគហ៊ុនបានបង្កើន		-	-	១៤០.០០០
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញវត្ថុ		២៤៣.២៥៦	៩៨៥.៩១៥	១០៦.៩៤៩
ការកើនឡើង/(ការថយចុះ)នៃសាច់ប្រាក់ បំរែបំរួលសាច់ប្រាក់ និងសាច់ប្រាក់សមមូល		២០.២៧៦	៨២.១៧៩	(១៧៤.៨៨០)
សាច់ប្រាក់និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		៣៤.២៧១	១៣៨.៩០០	២០៩.១៥១
សាច់ប្រាក់និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		៥៤.៥៤៧	២២១.០៧៩	៣៤.២៧១
តំណាងដោយ:				
សាច់ប្រាក់	៤	៧.៤៥៥	៣០.២១៥	៧.៤៦១
ប្រាក់បញ្ញើនៅធនាគារនានាក្នុងស្រុក	៥	៤៧.០៩២	១៩០.៨៦៤	២៦.៨១០
		៥៤.៥៤៧	២២១.០៧៩	៣៤.២៧១

១២- កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ

ការិយបរិច្ឆេទថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០

១. លក្ខណៈទូទៅ

ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ (លំដាប់នេះតទៅហៅកាត់ថា “ក្រុមហ៊ុន”) ពីមុនមានឈ្មោះថា អង្គការ ម៉ាកស៊ីម៉ាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ជាគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៥ ក្រោមបញ្ជីពាណិជ្ជកម្មលេខ Co-7897/05P និងបានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០០៥។ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណជាអចិន្ត្រៃយ៍ពីធនាគារជាតិនៃកម្ពុជា ដើម្បីប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងខែ មិថុនា ឆ្នាំ ២០០៨។

ទស្សនៈវិស័យរបស់ក្រុមហ៊ុនគឺប្រមូលផ្តុំប្រជាពលរដ្ឋ និងអាជីវកម្មគ្រប់ប្រភេទ ដោយមានគោលបំណងចំបងសំដៅកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ដល់ប្រជាពលរដ្ឋរស់នៅតាមជនបទ នូវឱកាសខាងសេដ្ឋកិច្ច និងសង្គម។ បេសកកម្មរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបជាលក្ខណៈឯកត្តជន ជាក្រុម និងអាជីវកម្មខ្នាតតូច-មធ្យម ជាពិសេសគ្រួសារក្រីក្រដែលមានស្ត្រីជាមេគ្រួសារ និងធ្វើសកម្មភាពប្រមូលប្រាក់សន្សំផងដែរ។

ទីស្នាក់ការកណ្តាលចុះបញ្ជីរបស់ក្រុមហ៊ុនស្ថិតនៅផ្ទះលេខ ៣៩ អ៊ីសេរូ-អ៊ី៤, ផ្លូវលេខ ៣៧៤ សង្កាត់ទួលស្វាយព្រៃ ទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយសាខានិងការិយាល័យតំណាងមានទីតាំងស្ថិតនៅខេត្តកណ្តាល ។

ក្រុមហ៊ុនមានបុគ្គលិកចំនួន ៥៤ នាក់ នៅដំណាច់ឆ្នាំ ២០១០ (ឆ្នាំ ២០០៩ = ៥០ នាក់)។

ពុំមានការប្រែប្រួលជាសារវន្តណាមួយក្នុងសកម្មភាពចំបងរបស់ធនាគារ នាការិយបរិច្ឆេទនេះទេ។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានអនុញ្ញាតអោយចេញផ្សព្វផ្សាយ ដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១១។

២. គោលការណ៍ គណនេយ្យសង្ខេបសំខាន់ៗ

គោលការណ៍គណនេយ្យជាចំបង ត្រូវបានកំណត់ និងអនុវត្តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដូចខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានគេអនុវត្តដូចៗគ្នាចំពោះគ្រប់ការិយបរិច្ឆេទទាំងអស់ដែលបានបង្ហាញ លើកលែងតែមានលក្ខខណ្ឌតម្រូវណាមួយចែងផ្ទុយពីនេះ ។

២.១ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងតាមសន្មតិកម្មតម្លៃដើម ដោយអនុលោមទៅតាមបទបញ្ញត្តិទាំងឡាយរបស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា (ហៅកាត់ថា “CAS”)។ ក្នុងការ

អនុវត្ត CAS ក្រុមហ៊ុនអនុវត្តផងដែរនូវស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា (ហៅកាត់ថា “CFRS”) លេខ៧ និយាយអំពីការបង្ហាញឧបករណ៍ហិរញ្ញវត្ថុ។ វិធាននេះមានលក្ខណៈខុសពីស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ ដែលតម្រូវឱ្យវាស់វែងឥណទាន និងគណនីត្រូវទទួលតាមថ្លៃដើមរំលោះដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ពិតប្រាកដ ចំពោះរាល់លំអៀងរវាងតម្លៃដើមគ្រា និងតម្លៃដល់កាលកំណត់ ដោយកាត់បន្ថយសំវិធានធនសំរាប់ការចុះតម្លៃ ឬការប្រមូលឥណទានមកវិញមិនបាន។

ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ដោយស្របទៅតាមស្តង់ដារគណនេយ្យ ដែលមានការកែតម្រូវដោយគោល ការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា តម្រូវអោយប្រើការប៉ាន់ប្រមាណ និងការសន្មតដោយសមហេតុផល ដែល មានឥទ្ធិពលលើការរាយការណ៍តួលេខនៃរបាយការណ៍ហិរញ្ញវត្ថុនៅថ្ងៃចប់នាការិយបរិច្ឆេទ និងកំណត់សំគាល់។ ការប៉ាន់ប្រមាណទាំងនេះ មានមូលដ្ឋានលើព័ត៌មានច្បាស់លាស់ដែលមានស្រាប់ និងការយល់ដឹងរបស់ថ្នាក់ដឹកនាំ នៅព្រឹត្តិការណ៍ និងសកម្មភាពបច្ចុប្បន្ន។ ដូច្នេះ លទ្ធផលជាក់ស្តែងចុងក្រោយអាចមានភាពខុសគ្នាពីការប៉ាន់ ប្រមាណទាំងនោះ។

របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់ត្រូវបានរៀបចំឡើងសម្រាប់រង្វង់សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ហើយពុំ មានគោលបំណងធ្វើការបង្ហាញពីស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និង ស្ថានភាពចរន្ត សាច់ប្រាក់ដោយអនុលោមទៅតាមគោលការណ៍គណនេយ្យ និង ការអនុវត្តគណនេយ្យដែលទទួលស្គាល់ជាទូទៅ នៅក្រៅប្រទេស និងរង្វង់សមត្ថកិច្ចដោយឡែកពីប្រទេសកម្ពុជាទេ។

២.២ ស្តង់ដារ និងបំណកស្រាយថ្មី

ពុំមានស្តង់ដារវិសោធនកម្ម លើស្តង់ដារដែលមានស្រាប់ និង បំណកស្រាយបានចូលជាធរមាននៅដំណាច់ ការិយបរិច្ឆេទហិរញ្ញវត្ថុថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១០ នោះទេ។

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០០៩ ក្រុមប្រឹក្សាគណនេយ្យជាតិបានប្រកាសដាក់អោយប្រើប្រាស់នូវស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា (ហៅកាត់ថា “CIFRS”) ដែលផ្អែកលើស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិទាំងមូល។ ស្ថាប័នដែលមានការទទួលខុសត្រូវជាសាធារណៈត្រូវតែរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយ យោងតាមស្តង់ដារ CIFRS សំរាប់ដើមការិយបរិច្ឆេទ ឬបន្ទាប់ពីការិយបរិច្ឆេទនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១២។

ខាងក្រោមនេះគឺជាស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា ហៅកាត់ថា “CIAS” ឬ CIFRS និងវិសោធនកម្មលើស្តង់ដារ ដែលមានស្រាប់ ដែលធ្លាប់បានបោះផ្សាយមានលក្ខណៈពាក់ព័ន្ធ និងគឺជាបទបញ្ញត្តិសំរាប់ដើមការិយបរិច្ឆេទ ឬ បន្ទាប់ពីការិយបរិច្ឆេទនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១២ ប៉ុន្តែ ក្រុមហ៊ុនមិនទាន់បានប្រើប្រាស់មុននៅឡើយទេ៖

- CIAS 1 (បានកែសម្រួល) “ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ” ស្តង់ដារដែលបានកែសម្រួល ហាមឃាត់ការ បង្ហាញចំពោះគណនីចំណូល និងចំណាយ (ឧទាហរណ៍៖ បំរែបំរួលមូលធនមិនមែនភាគទុនិក) នៅក្នុង របាយការណ៍បំរែបំរួលមូលធន។ រាល់បំរែបំរួលមូលធនមិនមែនភាគទុនិក នឹងត្រូវតម្រូវអោយបង្ហាញក្នុង

របាយការណ៍លទ្ធផល។ អង្គភាពអាចជ្រើសរើសបាន ក្នុងការបង្ហាញក្នុងរបាយការណ៍លទ្ធផលតែមួយ (ឧទាហរណ៍ របាយការណ៍លទ្ធផលពិស្តារ) ឬបង្ហាញរបាយការណ៍ពីរ (ឧទាហរណ៍ របាយការណ៍លទ្ធផល និងរបាយការណ៍លទ្ធផលពិស្តារ)។ អង្គភាពដែលធ្វើការកែ ឬចាត់ថ្នាក់ឡើងវិញ លើព័ត៌មានប្រៀបធៀប គឺតំរូវអោយបង្ហាញតារាងតុល្យការ ដែលបានកែសំរួលនៅដើមការិយបរិច្ឆេទ ដែលធ្វើការប្រៀបធៀប។ ស្តង់ដារដែលបានកែសំរួលក៏បានបញ្ជាក់នូវសក្តានុពលការទូទាត់ទ្រព្យអកម្ម ដោយការបោះផ្សាយមូលធន គឺមិនទាក់ទងនឹងការកំណត់ចាត់ថ្នាក់នៃទ្រព្យអកម្ម ជាទ្រព្យអកម្មចរន្ត ឬទ្រព្យអកម្មរយៈពេលវែងនោះទេ។

- CIAS 16 (ធ្វើវិសោធនកម្ម) “ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ” (និងវិបាកនៃវិសោធនកម្ម CIAS 7 “របាយការណ៍លំហូរសាច់ប្រាក់”)។ ស្តង់ដារដែលបានធ្វើវិសោធនកម្ម តំរូវអោយអង្គភាពដែលមានសកម្មភាពជាប្រក្រតី ដែលរួមមានការជួល បន្ទាប់មកមានការលក់ទ្រព្យសកម្ម បង្ហាញទឹកប្រាក់ការទទួលបានពីការលក់ទ្រព្យទាំងនេះ ជាចំណូល និងតំរូវឱ្យផ្ទេរតំលៃនៅសល់នៃទ្រព្យសកម្មទៅជាសន្និធិនៅពេលដែលទ្រព្យសកម្មត្រូវបានទុកសំរាប់លក់។ វិបាកវិសោធនកម្មចំពោះ CIAS 7 តំរូវអោយធ្វើការចាត់ថ្នាក់លំហូរសាច់ប្រាក់ពីការទិញ ការជួល និងការលក់ទ្រព្យសកម្មទាំងនោះ ជាលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការវិញ។
- CIAS 24 (បានកែសំរួល) “ការបង្ហាញភាគីសម្ព័ន្ធភាព” CIAS 24 ត្រូវបានកែសំរួលដោយ៖ (ក) ជួយសំរួលនិយមន័យនៃសម្ព័ន្ធភាពអោយកាន់តែងាយយល់ បញ្ជាក់អោយកាន់តែយល់នូវខ្លឹមសារដែលចង់បាន និងលុបបំបាត់ភាពមិនស៊ីសង្វាក់គ្នាពីនិយមន័យ និង (ខ) ផ្តល់នូវការលើកលែងលើផ្នែកខ្លះចំពោះតំរូវការបង្ហាញសំរាប់អង្គភាពនានា ដែលពាក់ព័ន្ធនឹងរដ្ឋាភិបាល។
- CIAS 32 “ លិខិតុបករណ៍ហិរញ្ញវត្ថុ៖ ការបង្ហាញ” គោលបំណងនៃស្តង់ដារនេះ គឺបង្កើតគោលការណ៍សំរាប់បង្ហាញលិខិតុបករណ៍ហិរញ្ញវត្ថុ ជាទ្រព្យអកម្ម ឬមូលធន ហើយនិងសំរាប់ទូទាត់ទ្រព្យសកម្មហិរញ្ញវត្ថុជាមួយនឹងទ្រព្យអកម្មហិរញ្ញវត្ថុ។ វាអនុវត្តចំពោះការចាត់ថ្នាក់នៃលិខិតុបករណ៍ហិរញ្ញវត្ថុ ទៅជាទ្រព្យសកម្មហិរញ្ញវត្ថុ ទ្រព្យអកម្មហិរញ្ញវត្ថុ និងលិខិតុបករណ៍មូលធន ក៏ដូចជាការចាត់ថ្នាក់ទៅលើការប្រាក់ ភាគលាភ ខាត និងចំណេញដែលពាក់ព័ន្ធ ដោយមើលតាមទស្សនៈវិស័យរបស់អ្នកចេញផ្សាយលិខិតុបករណ៍ហិរញ្ញវត្ថុ។
- CIAS 36 (វិសោធនកម្ម) “ការអន់ថយទ្រព្យសកម្ម” វិសោធនកម្មស្តង់ដារពេលថាទៅនៅពេលតំលៃទីផ្សារដកថ្លៃដើមលក់ ត្រូវបានគណនាតាមមូលដ្ឋានលំហូរសាច់ប្រាក់ដែលបានបញ្ចុះថ្លៃ ការបង្ហាញជាសមមូលនៃវិធីគណនាតាមតំលៃប្រើប្រាស់ គួរត្រូវបាន ធ្វើឡើង។
- CIAS 39 “ លិខិតុបករណ៍ហិរញ្ញវត្ថុ៖ ការទទួលស្គាល់ និងការវាស់វែង” ស្តង់ដារបានបង្កើតគោលការណ៍សំរាប់ការទទួលស្គាល់ និងវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ ទ្រព្យអកម្មហិរញ្ញវត្ថុ និងកិច្ចសន្យាមួយចំនួនដើម្បីទិញ ឬលក់ ធាតុមិនមែនជាហិរញ្ញវត្ថុ។ ការយក CIAS 39 មកប្រើប្រាស់ និងបណ្តាលអោយមានការកែសំរួលឡើងវិញ ចំពោះគោលការណ៍គណនេយ្យលើលិខិតុបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

ឥណទាន និងបុរេប្រទានអោយអតិថិជន

ឥណទាន និងបុរេប្រទានអោយអតិថិជន គឺបច្ចុប្បន្នដាក់នៅក្នុងតារាងតុល្យការ តាមប្រាក់ដើម និងការប្រាក់នៅសល់ ដកចំនួនជំរះចេញពីបញ្ជី និងសំវិធានធនសំរាប់ឥណទានបាត់បង់។ ក្រោម CIAS 39 ជាដំបូង ឥណទាន និងគណនីត្រូវទទួល គឺត្រូវបានទទួលស្គាល់តាមតំលៃទីផ្សារ ដែលជាសាច់ប្រាក់ក្នុងការផ្តល់ ឬទិញ លក់ឥណទានរួមមានថ្លៃដើមប្រតិបត្តិការ និងបន្ទាប់មកត្រូវបានវាស់វែង តាមវិធីសាស្ត្រថ្លៃដើមរំលស់ ដោយប្រើប្រាស់អត្រាការប្រាក់ប្រសិទ្ធភាព។

ការអន់ថយនៃទ្រព្យសកម្មហិរញ្ញវត្ថុ

បច្ចុប្បន្នក្រុមហ៊ុនធ្វើទៅតាមការចាត់ថ្នាក់ឥណទាន និងសំវិធានធនដូចដែលបានតម្រូវតាមប្រកាសលេខ ធ៧-០២-១៨៦ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០០២ ដែលបានបោះផ្សាយដោយធនាគារជាតិនៃកម្ពុជា ដូចបានបង្ហាញក្នុងកំណត់សំគាល់ ២.៨ នៃរបាយការណ៍ហិរញ្ញវត្ថុ។ CIAS 39 តម្រូវអោយក្រុមហ៊ុនធ្វើការវាយតំលៃនៅគ្រប់ការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ថាមានភស្តុតាងលំអៀងដែលថាទ្រព្យសកម្មហិរញ្ញវត្ថុ ឬក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវទទួលបានភាពអន់ថយដែររឺទេ តាមមូលដ្ឋានវាយតំលៃទ្រព្យសកម្មនីមួយៗ ឬតាមមូលដ្ឋានវាយតំលៃទ្រព្យសកម្មជាក្រុម។ ការបាត់បង់បណ្តាលមកពីភាពអន់ថយ ត្រូវបានវាស់វែង រវាងភាពខុសគ្នានៃតំលៃទ្រព្យសកម្មចុះបញ្ជី និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលប៉ាន់ស្មានទុកនាពេលអនាគត (ដោយមិនរួមបញ្ចូលឥណទានបាត់បង់នាពេលអនាគត ដែលមិនទាន់កើតមាននៅឡើយ) ដោយបញ្ចុះទ្រព្យសកម្ម តាមថ្លៃអត្រាការប្រាក់ប្រសិទ្ធភាព។ សំរាប់គោលបំណងនៃការវាយតំលៃលើភាពអន់ថយរបស់ទ្រព្យសកម្មជាក្រុម ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមផ្អែកលើលក្ខណៈហានិភ័យឥណទានប្រហាក់ប្រហែលគ្នា។

ចំណូលការប្រាក់ និងចំណាយការប្រាក់

បច្ចុប្បន្នក្រុមហ៊ុនទទួលស្គាល់ចំណូលការប្រាក់ និងចំណាយការប្រាក់លើមូលដ្ឋានគ្រឹះបង្គោលនៅអត្រាដែលបានចុះកិច្ចសន្យា លើកលែងតែពេលដែលមានមន្ទិលខ្លាំងទៅលើការប្រមូលយកមកវិញ នោះការប្រាក់នឹងត្រូវព្យួររហូតដល់ទទួលស្គាល់តាមមូលដ្ឋានសាច់ប្រាក់។ CIAS 39 តម្រូវអោយទទួលស្គាល់ចំណូលដែលមានការប្រាក់ និងចំណាយការប្រាក់សំរាប់លិខិតុបករណ៍ហិរញ្ញវត្ថុទាំងអស់ ទៅតាមវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ សំរាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលទទួលបានភាពអន់ថយចំណូលការប្រាក់ គឺត្រូវបានទទួលស្គាល់តាមកម្រិតអត្រាការប្រាក់ប្រើប្រាស់ក្នុងការបញ្ចុះតំលៃនៃលំហូរសាច់ប្រាក់នាពេលអនាគត ក្នុងគោលបំណងសំរាប់វាស់វែងការបាត់បង់បណ្តាលមកពីភាពអន់ថយ។

- CIFRS 7 (ធ្វើវិសោធនកម្ម) “ លិខិតុបករណ៍ហិរញ្ញវត្ថុ ការបង្ហាញ ” ស្តង់ដារដែលបានកែសម្រួល តម្រូវអោយធ្វើការបង្ហាញតាមការវាស់វែងតំលៃទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួល។ ដោយឡែកការធ្វើវិសោធនកម្ម តម្រូវអោយបង្ហាញតំលៃទីផ្សារ តាមកំរិតនៃការវាស់វែងតំលៃទីផ្សារតាមលំដាប់មានដូចខាងក្រោម:

- o ថ្នាក់ទី១ - សម្រង់ថ្លៃ (មិនទាន់កែតម្រូវ) ក្នុងទីផ្សារសកម្ម សំរាប់ទ្រព្យសកម្ម និងទ្រព្យអកម្ម ដូចគ្នា។
- o ថ្នាក់ទី២ - ធាតុចូលដែលអាចធ្វើការសង្កេតបាន ចំពោះទ្រព្យសកម្ម ឬទ្រព្យអកម្ម ដោយផ្ទាល់ ឬ ដោយប្រយោល ក្រៅពីសម្រង់ថ្លៃដែលបានរាប់បញ្ចូលនៅក្នុងថ្នាក់ទី១ ហើយនិង
- o ថ្នាក់ទី៣ - ធាតុចូលសំរាប់ទ្រព្យសកម្ម ឬទ្រព្យអកម្មដែលមិនផ្អែកលើទិន្នន័យទីផ្សារ ដែលអាច សង្កេតបាន។
- CIFRS 9 “លិខិតុបករណ៍ហិរញ្ញវត្ថុ” ស្តង់ដារបានបង្កើតគោលការណ៍សំរាប់របាយការណ៍ហិរញ្ញវត្ថុ នៃ ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលនឹងបង្ហាញនូវព័ត៌មានដែលមានប្រយោជន៍ និងការពាក់ព័ន្ធដល់អ្នកប្រើប្រាស់ របាយការណ៍ហិរញ្ញវត្ថុ សំរាប់ការប៉ាន់ស្មានតាមទឹកប្រាក់របស់ខ្លួន ពេលវេលា និងភាពមិនពិតប្រាកដនៃ លំហូរសាច់ប្រាក់នាពេលអនាគតរបស់អង្គភាព។ CIFRS 9 បញ្ជាក់ពីមូលដ្ឋានសំរាប់ការចាត់ថ្នាក់ និងការ វាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ រួមបញ្ចូលទាំងកិច្ចសន្យាកូនកាត់។ មូលដ្ឋានទាំងនេះ តម្រូវអោយទ្រព្យសកម្ម ហិរញ្ញវត្ថុទាំងអស់ត្រូវបាន ៖
 - ក) ចាត់ចំណាត់ថ្នាក់លើមូលដ្ឋាននៃទំរង់ពាណិជ្ជកម្មរបស់អង្គភាព សំរាប់គ្រប់គ្រងទ្រព្យសកម្ម ហិរញ្ញវត្ថុ និងលក្ខណៈលំហូរសាច់ប្រាក់ជាប់កិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ
 - ខ) វាស់វែងដំបូងតាមតំលៃទីផ្សារ ឬកម្លៃដើមប្រតិបត្តិការ ក្នុងករណីទ្រព្យសកម្មហិរញ្ញវត្ថុមិន ស្របតាមតំលៃទីផ្សារតាមរយៈចំណេញ ឬខាត និង
 - គ) វាស់វែងជាបន្តបន្ទាប់តាមថ្លៃដើមរំលស់ ឬ តំលៃទីផ្សារផ្អែកលើការចាត់ថ្នាក់ទ្រព្យសកម្ម។

ក្រៅពីស្តង់ដារ និងការធ្វើវិសោធនកម្មនៃស្តង់ដារ ដែលមានស្រាប់ផ្សេងៗបានគូសបញ្ជាក់ខាងលើ ស្តង់ដារការធ្វើ វិសោធនកម្ម និងបំណកស្រាយលើស្តង់ដារដែលមានស្រាប់ ដែលបានចេញផ្សាយជាធរមានសំរាប់ដើម ការិយ បរិច្ឆេទ ឬបន្ទាប់ពីការិយបរិច្ឆេទថ្ងៃទី១ ខែមករា ឆ្នាំ២០១២ គឺមិនទាក់ទងនឹងប្រតិបត្តិការក្រុមហ៊ុនទេ។

២.៣ ការបកស្រាយរូបិយប័ណ្ណបរទេស

ក. រូបិយប័ណ្ណគោល និងរូបិយប័ណ្ណដែលត្រូវបង្ហាញ

ធាតុទាំងអស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានគេវាស់វែងដោយប្រើប្រាស់រូបិយប័ណ្ណនៃ សេដ្ឋកិច្ចជាចំបងដែលក្រុមហ៊ុនប្រតិបត្តិ (“រូបិយប័ណ្ណគោល”)។

ប្រាក់រៀលជារូបិយប័ណ្ណជាតិនៃប្រទេសកម្ពុជា។ ក៏ប៉ុន្តែ ដោយហេតុថា ធនាគារមានប្រតិបត្តិការភាគច្រើនជាប្រាក់ ដុល្លារអាមេរិក និងធ្វើការកត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួន និងបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ជាប្រាក់ ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងជារូបិយប័ណ្ណដែលត្រូវបង្ហាញ ពីព្រោះរូបិយប័ណ្ណនេះឆ្លុះបញ្ចាំងភាព ជាក់ស្តែងនៃសកម្មភាពសេដ្ឋកិច្ចទៅតាមប្រតិបត្តិការនិងកាលៈទេសៈរបស់ក្រុមហ៊ុន។

អនុលោមទៅតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា រាល់គណនីទ្រព្យសកម្ម ទ្រព្យអកម្ម និងគណនីលទ្ធផល ជា រូបិយប័ណ្ណបរទេសនៅក្នុងការិយបរិច្ឆេទត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់ជាផ្លូវការដែលបាន ប្រកាសដោយធនាគារជាតិនៃកម្ពុជានៅក្នុងការិយបរិច្ឆេទនេះ ពោលគឺ ១ ដុល្លារអាមេរិកស្មើនឹង ៤.០៥៣ រៀល (ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៩ ស្មើនឹង ៤.១៦៩ រៀល)។ តួលេខជាប្រាក់រៀលនេះ ត្រូវបានរៀបចំដើម្បីអនុលោម ទៅតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា ចំពោះការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុតែប៉ុណ្ណោះ ហើយមិនត្រូវយក មកបកស្រាយថា ជាតួលេខដែលអាចត្រូវបាន ឬនឹងត្រូវបាន ឬនាពេលអនាគតនឹងត្រូវបានប្តូរទៅជាប្រាក់ដុល្លារ អាមេរិក តាមអត្រាប្តូរប្រាក់នេះឬ អត្រាផ្សេងៗទៀតបានឡើយ ។

ខ. ប្រតិបត្តិការ និង សមតុល្យ

ទ្រព្យសកម្ម និងអកម្មជារូបិយប័ណ្ណផ្សេងពីប្រាក់ដុល្លារត្រូវបានប្តូរទៅជាដុល្លារអាមេរិកដោយប្រើអត្រាប្តូរប្រាក់ជាផ្លូវ ការរបស់ធនាគារជាតិនៃកម្ពុជានៅក្នុងការិយបរិច្ឆេទ។ រាល់ប្រតិបត្តិការចំណូល-ចំណាយជារូបិយប័ណ្ណបរទេសក្រៅ ពីប្រាក់ដុល្លារត្រូវបានប្តូរទៅជាដុល្លារអាមេរិកដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការ។ ភាពខុសគ្នានៃអត្រាប្តូរ ប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងគណនីលទ្ធផល។

២.៤ ព័ត៌មានស្តីពីវិនិយោគកម្ម

ក្រុមហ៊ុនមានដំណើរការអាជីវកម្មតែមួយប៉ុណ្ណោះ គឺក្នុងវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្នុងដែនភូមិសាស្ត្រតែ មួយគត់ គឺនៅព្រះរាជាណាចក្រកម្ពុជា។

២.៥ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសមតុល្យដែលមានកាលកំណត់តិចជាងរយៈពេល ៣ខែ ចាប់ពីថ្ងៃទិញ ដោយរួមបញ្ចូលសាច់ប្រាក់សុទ្ធ សមតុល្យនៅធនាគារជាតិដែលមិនមានការទប់ស្កាត់ និងសមតុល្យនៅធនាគារ នានា។

២.៦ ប្រាក់តំកល់តាមច្បាប់នៅធនាគារជាតិ

ប្រាក់តំកល់តាមច្បាប់ ប្រាក់តំកល់នៅធនាគារជាតិនៃកម្ពុជា ដោយអនុលោមទៅតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ប្រាក់តំកល់តាមច្បាប់មិនអាចយកមកប្រើប្រាស់សំរាប់ប្រតិបត្តិការប្រចាំថ្ងៃទេ ហើយពុំត្រូវបាន ចាត់ទុកជាចំណែកនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុងការគណនារបាយការណ៍ចរន្តសាច់ប្រាក់។

២.៧ ឥណទាន និងបុរេប្រទានចំពោះអតិថិជន

ឥណទានដែលបានផ្តល់ដោយក្រុមហ៊ុនតាមរយៈការប្រគល់ប្រាក់ដោយផ្ទាល់ទៅអតិថិជននៅថ្ងៃកំណត់ ត្រូវបាន ចំណាត់ថ្នាក់ជាការអោយខ្ចីចងការនិងបុរេប្រទាន។ ការអោយខ្ចីចងការ និងបុរេប្រទាននេះ ត្រូវបានកត់ត្រា យោង

តាមសមតុល្យដែលនៅសល់ និងការប្រាក់ ដោយដកចេញនូវសំវិធានធនលើឥណទានដែលបាត់បង់ និងគួរលេខនៃកំរិតដែលលុបចោល។ ការប្រាក់ព្យួរទុកសំដៅទៅការប្រាក់បង្គរលើឥណទាន ដែលបានធ្វើចំណាត់ថ្នាក់ទៅជាជាប់សង្ស័យ ឬឥណទានអាក្រក់។

២.៨ សំវិធានធនលើឥណទានដែលបាត់បង់

សំវិធានធនលើឥណទានដែលបាត់បង់ត្រូវបានផ្អែកលើការចាត់ថ្នាក់ និងសំវិធានធន ដែលណែនាំដោយធនាគារជាតិនៃកម្ពុជា តាមប្រកាសលេខ ធ៧-០២-១៨៦ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០០២។ សំវិធានធនត្រូវបានធ្វើឡើងចំពោះហានិភ័យជាក់លាក់លើឥណទាននីមួយៗដែលត្រូវបានវាយតម្លៃនិងចំណាត់ថ្នាក់ជា ៤ គឺ ឥណទានធម្មតាក្រោមស្តង់ដារ ជាប់សង្ស័យ និងបាត់បង់ ដោយពុំមានការគិតគូរទៅលើតម្លៃវត្ថុធានា (ដោយឡែកតែវត្ថុធានាជាសាច់ប្រាក់)។

សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យមានការចាត់ថ្នាក់ និង កំរិតសំវិធានធនដូចតទៅ ៖

ចំណាត់ថ្នាក់	ហួសកាលកំណត់	កំរិតសំវិធានធន
ធម្មតា	តិចជាងសាមសិបថ្ងៃ	០%
ក្រោមធម្មតា	លើសពីសាមសិបថ្ងៃ	១០%
ជាប់សង្ស័យ	- លើសពីបុកសិបថ្ងៃ (ឥណទានមានកាលកំណត់មិនលើសពី ១ ឆ្នាំ) - លើសពីមួយរយប៉ែតសិបថ្ងៃ (ឥណទានមានកាលកំណត់លើសពី ១ឆ្នាំ)	៣០%
បាត់បង់	- លើសពីកៅសិបថ្ងៃ (ឥណទានមានកាលកំណត់មិនលើសពី ១ ឆ្នាំ) - លើសពីបីរយបុកសិបថ្ងៃ (ឥណទានមានកាលកំណត់លើសពី ១ ឆ្នាំ)	១០០%

ការលើកលែងលើកំរិតសំវិធានធនអាចធ្វើទៅបានប្រសិនបើក្រុមហ៊ុនអាចបង្ហាញភស្តុតាងជាក់ស្តែង តាមករណីនីមួយៗ ថាទ្រព្យសម្បត្តិដែលបានដាក់ជាវត្ថុបញ្ចាំមានតម្លៃទីផ្សារពិតប្រាកដ ដែលបានទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា។

អនុលោមទៅតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទានហួសកាលកំណត់ត្រូវបានកំណត់ថាជាប្រាក់ដើមសរុបនៅសល់ នៅពេលដែលប្រាក់ដើម ឬការប្រាក់ហួសកាលកំណត់ ។

តាមការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងដោយមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឥណទានពិបាកទា ឬចំណែកមួយនៃឥណទានត្រូវបានចាត់ថ្នាក់ជាបំណុលអាក្រក់ គឺត្រូវបានលប់ចោល នៅពេលដែលពុំសង្ឃឹមថានឹងប្រមូលបាន បន្ទាប់ពីការពិចារណាទៅលើតម្លៃដែលជឿជាក់របស់វត្ថុធានា។ ឥណទានលុបចោលត្រូវបានដកចេញពីសមតុល្យឥណទាន ផ្តល់ដល់អតិថិជន និងដកចេញពីសំវិធានធនសំរាប់ឥណទានអាក្រក់ និងជាប់សង្ស័យ។ ការប្រមូលបានមកវិញនូវឥណទានដែលបានលុបបំបាត់ចោលពីពេលមុន ត្រូវបានទទួលស្គាល់ជាចំណូលផ្សេងៗ ក្នុងរបាយការណ៍លទ្ធផល។

២.៩ អចលនទ្រព្យ

អចលនទ្រព្យត្រូវបានកត់ត្រាតាមតម្លៃដើមដោយដកបន្ថយនូវរំលស់បង្គរ និង ការខាតបង់ដោយសារការចុះនៃតម្លៃ។ តម្លៃដើមរាប់បញ្ចូលចំណាយផ្សេងៗដែលទាក់ទងផ្ទាល់នឹងការទិញអចលនទ្រព្យ។ តាមករណីជាក់ស្តែងថ្លៃដើមបន្តបន្ទាប់ត្រូវបានបញ្ចូលទៅក្នុងតម្លៃយោង ឬទទួលស្គាល់ជាទ្រព្យសកម្មមួយផ្សេងទៀត តែនៅពេលដែលអត្ថប្រយោជន៍សេដ្ឋកិច្ចទៅអនាគតដែលពាក់ព័ន្ធជាមួយនឹងទ្រព្យនោះនឹងហូរចូលមកក្រុមហ៊ុន ហើយថ្លៃដើមនៃធាតុនោះអាចត្រូវបានវាស់វែងដោយជឿទុកចិត្តបាន។ រាល់ការជួសជុល និងការថែទាំត្រូវបានកត់ត្រាក្នុងគណនីលទ្ធផលនៅក្នុងការិយបរិច្ឆេទដែលការជួសជុលនិងថែទាំនោះបានកើតឡើង។

បន្ទុករំលស់ត្រូវបានគណនាតាមវិធីរំលស់ស្មើភាគសំរាប់រយៈពេលចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១០ និងវិធីរំលស់ថយចុះចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១០ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១០ តាមរយៈអាយុកំណត់ប៉ាន់ស្មានរបស់វា ដែលអាចប្រើប្រាស់បានក្នុងអត្រារំលស់ប្រចាំឆ្នាំដូចតទៅ ៖

កែលំអអាគារ	៥០%
កំពូទ័រ និងឧបករណ៍ ព័ត៌មានវិទ្យា	៥០%
សំភារៈការិយាល័យ	២០% - ២៥%
គ្រឿងសង្ហារឹម	២៥%
យានយន្ត	២៥%

តម្លៃយោងរបស់ទ្រព្យសកម្មត្រូវបានកាត់បន្ថយក្លាយមកត្រឹមតម្លៃអាចស្រង់មកវិញបានរបស់វា ប្រសិនបើតម្លៃយោងមានចំនួនធំជាងតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។ តម្លៃអាចស្រង់មកវិញបាន គឺជាតម្លៃខ្ពស់ជាងគេរវាងតម្លៃទីផ្សារសមស្របដកចេញសោហ៊ុយលក់ ធៀបនឹងតម្លៃប្រើប្រាស់របស់វា។

ធាតុនៃអចលនទ្រព្យនីមួយៗ ត្រូវបានឈប់ទទួលស្គាល់នៅពេលមានការលក់/ដកចេញ ឬ នៅពេលពុំមានអត្ថប្រយោជន៍សេដ្ឋកិច្ចទៅអនាគត ត្រូវបានរំពឹងទុកពីការប្រើប្រាស់របស់វា ឬការលក់/ដកចេញរបស់វា។ ចំណេញនិងខាតត្រូវបានកំណត់ឡើង ដោយប្រៀបធៀបទឹកប្រាក់ទទួលបាន ជាមួយតម្លៃយោងនៅសល់ក្នុងគណនេយ្យ និងត្រូវបានកត់ត្រាក្នុងគណនីលទ្ធផល។

២.១០ សំវិធានធនលើទ្រព្យសកម្មពុំមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលមិនមានអាយុកាលប្រើប្រាស់កំណត់ មិនត្រូវបានគេធ្វើរំលស់ទេ និងត្រូវបានគេធ្វើតេស្តប្រចាំឆ្នាំរកការអន់ថយរបស់វា។ ទ្រព្យសកម្មដែលត្រូវធ្វើរំលស់ ត្រូវបានគេត្រួតពិនិត្យដើម្បីកំណត់ការអន់ថយ នៅពេលដែលព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតំលៃចុះបញ្ជីនឹងមិនអាចប្រមូលមកវិញបាន។ ការខាតបង់លើការអន់ថយត្រូវបានគេទទួលស្គាល់តាមចំនួនលំអៀងតំលៃចុះបញ្ជីនៃទ្រព្យ

នោះ រៀបជាមួយតំលៃដែលអាចស្រង់បានមកវិញ ប្រសិនបើតំលៃចុះបញ្ជីធំជាងតំលៃដែលអាចស្រង់មកវិញបាន។ តំលៃដែលអាចស្រង់បានមកវិញ គឺជាតំលៃមួយណាដែលខ្ពស់ជាងរវាងតំលៃទីផ្សារនៃទ្រព្យនោះ ដកចំណាយដើម្បីលក់ជៀតនិងតំលៃកំពុងប្រើប្រាស់។

ការខាតបង់ដែលបណ្តាលមកពីការអន់ថយនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ត្រូវបានដាក់ចូលជាបន្ទុកនៅក្នុងរបាយការណ៍លទ្ធផល នៅក្នុងការិយបរិច្ឆេទដែលវាកើតឡើង។ ការកាត់ត្រាបញ្ជ្រាសនៃការខាតបង់បណ្តាលមកពីការអន់ថយ ត្រូវបានទទួលស្គាល់នៅក្នុងកម្រិតតំលៃដែលនៅសល់ ដោយមិនលើសពីតំលៃក្នុងបញ្ជី ដែលបានកំណត់ ដករាជទិយទាន និងរំលោះដែលមុនពេលទទួលស្គាល់ការខាតបង់នេះ។

២.១១ កម្ចី

ប្រាក់កម្ចីត្រូវបានកត់ត្រាតាមថ្លៃដើម។

២.១២ ប្រាក់សោធននិវត្តន៍

ប្រាក់សោធននិវត្តន៍ ត្រូវបានចូលរួមចំណែកដោយក្រុមហ៊ុន និងបុគ្គលិកនូវចំនួន ១០ ដុល្លារអាមេរិកដូចគ្នាថេរ ក្នុងមួយខែសំរាប់បុគ្គលិកម្នាក់ៗ។

ប្រាក់សោធននិវត្តន៍គឺមានលក្ខខណ្ឌកំណត់ នឹងផ្តល់អោយពេញលេញទៅបុគ្គលិកនៅពេលដល់អាយុចូលនិវត្តន៍ ឬប្រសិនបើបុគ្គលិកលាលែងពីការងារមុនពេលចូលនិវត្តន៍ គឺទទួលបាននូវចំណែកនៃប្រាក់សោធននិវត្តន៍ តាមលក្ខខណ្ឌដូចខាងក្រោម៖

ចំនួននៃឆ្នាំធ្វើការ

តិចជាង ៣ ឆ្នាំ
លើសពី ៣ ឆ្នាំ

ភាគរយនៃប្រាក់សោធននិវត្តន៍សរុប ដែលផ្តល់អោយបុគ្គលិក

-
១០០%

២.១៣ ទុនបំរុង

ដោយអនុលោមទៅតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន ក្រុមហ៊ុនត្រូវបង្វែរប្រាក់ចំណេញសុទ្ធសំរាប់ការិយបរិច្ឆេទមុនចំនួន ៥% ចូលទៅក្នុងទុនបំរុង។ ការបង្វែរនេះនឹងត្រូវបញ្ឈប់នៅពេលដែលទុនបំរុងមានចំនួនស្មើនឹង ១០% នៃដើមទុនដែលបានចុះបញ្ជី។

២.១៤ ចំណូល និង ចំណាយការប្រាក់

ចំណូលបានមកពីការប្រាក់លើឥណទាននិងបុរេប្រទានចំពោះអតិថិជន និងប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា ព្រមទាំងធនាគារនានា ត្រូវបានទទួលស្គាល់លើមូលដ្ឋានប្រាក់បង្គរ លើកលែងតែឥណទាន ដែលមានការសង្ស័យថាពុំធានាទទួលបាននូវការទូទាត់សងវិញ។ ក្នុងករណីនេះ ការប្រាក់ពុំត្រូវបានទទួលស្គាល់ថាជាប្រាក់ចំណូលទេ។

ចំពោះគណនីឥណទានដែលបានចំណាត់ថ្នាក់ថាពុំមានដំណើរការសង ការកត់ត្រាចំណូលពីការប្រាក់ត្រូវបាន ផ្អាករហូតដល់មានសំណងជាសាច់ប្រាក់វិញ។ គណនីឥណទានផ្តល់ទៅអតិថិជន ត្រូវបានចំណាត់ថ្នាក់ជា ឥណទានពុំមានដំណើរការសងក្នុងករណីសំណងមានការយឺតយ៉ាវចាប់ពី ៣០ថ្ងៃ ឡើងទៅ។

ចំណាយការប្រាក់លើប្រាក់កម្ចីត្រូវបានទទួលស្គាល់តាមមូលដ្ឋានប្រាក់បង្គរ។

២.១៥ សំវិធានធន

សំវិធានធនត្រូវបានកត់ត្រា លើកណាក្រុមហ៊ុនមាននៅបច្ចុប្បន្ន នូវកាតព្វកិច្ចស្របច្បាប់ ឬ វាទរហិត ដែលបានកើត ឡើងជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ដោយត្រូវប្រើប្រាស់ធនធានសេដ្ឋកិច្ចដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយចំនួនប្រាក់នៃកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ប្រមាណបានដោយគួរអោយជឿជាក់បាន។

នៅពេលមានកាតព្វកិច្ចប្រហាក់ប្រហែលគ្នាជាច្រើន កំរិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចទាំងនោះ ត្រូវបាន កំណត់ដោយគិតទៅលើចំណាត់ថ្នាក់កាតព្វកិច្ចទាំងមូល។

សំវិធានធនត្រូវបានគេវាស់ស្ទង់ តាមតំលៃបច្ចុប្បន្ននៃចំណាយដែលរំពឹងថានឹងត្រូវការ ដើម្បីទូទាត់កាតព្វកិច្ច ដោយប្រើអត្រាអប្បបរមាបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងការវាយតំលៃទីផ្សារបច្ចុប្បន្ននៃតំលៃពេលវេលាទឹកប្រាក់ និង ហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លង ផុត ត្រូវបានកត់ត្រាជាចំណាយការប្រាក់។

២.១៦ ពន្ធលើប្រាក់ចំណេញនៃការិយបរិច្ឆេទ និងពន្ធពន្យារទៅការិយបរិច្ឆេទក្រោយ

ចំណាយពន្ធលើប្រាក់ចំណេញសំរាប់ការិយបរិច្ឆេទ រួមមាន ពន្ធលើប្រាក់ចំណេញនៃការិយបរិច្ឆេទ និង ពន្ធពន្យារ ទៅការិយបរិច្ឆេទក្រោយ។ ពន្ធត្រូវបានទទួលស្គាល់ជាចំណាយក្នុងការិយបរិច្ឆេទ។ ពន្ធក្រៅពីពន្ធលើប្រាក់ចំណេញ ត្រូវបានកត់ត្រាជាចំណាយប្រតិបត្តិការ។

ពន្ធលើប្រាក់ចំណេញនៃការិយបរិច្ឆេទ គឺជាពន្ធដែលត្រូវបានគណនាតាមមូលដ្ឋានប្រាក់ចំណេញជាប់ពន្ធ ដោយ គណនាតាមអត្រាពន្ធជាធរមាន ឬអត្រាពន្ធដែលគិតថាជាធរមាននៅថ្ងៃបិទបញ្ជី ដោយអនុលោមទៅតាមច្បាប់ពន្ធ ជាវនៃកម្ពុជា។

ពន្ធពន្យារទៅការិយបរិច្ឆេទក្រោយ ត្រូវបានគណនាដោយប្រើវិធីសាស្ត្រទ្រព្យអកម្ម ទៅលើភាពលំអៀងជាបណ្តោះ អាសន្នរវាងមូលដ្ឋានគិតពន្ធនៃទ្រព្យសកម្មនិងអកម្ម ធៀបនឹងតម្លៃយោងដែលបានរាយការណ៍ក្នុងរបាយការណ៍ ហិរញ្ញវត្ថុ។ តម្លៃដែលបានកំណត់ចំពោះពន្ធពន្យារទៅការិយបរិច្ឆេទក្រោយ មានមូលដ្ឋានលើការព្យាករណ៍លើការ សំរេចបានឬការទូទាត់នៃតម្លៃយោងនៃទ្រព្យសកម្ម និងអកម្ម ដោយប្រើអត្រាពន្ធដែលបានកំណត់នៅថ្ងៃបិទបញ្ជី។

ពន្ធសកម្មយោងទៅការិយបរិច្ឆេទក្រោយត្រូវបានទទួលស្គាល់តែក្នុងករណីដែលរំពឹងថា នឹងមានលទ្ធផលចំណេញ ជាប់ពន្ធ នាពេលអនាគតដើម្បីកាត់កងជាមួយពន្ធសកម្មយោងទៅការិយបរិច្ឆេទក្រោយនោះ។ ពន្ធសកម្មយោងទៅ ការិយបរិច្ឆេទ ក្រោយត្រូវបានកាត់បន្ថយក្នុងករណីដែលលែងមានការរំពឹងថាអត្ថប្រយោជន៍ពន្ធនោះអាចនឹងប្រើ ប្រាស់បានទៀត។

២.១៧ ភាគីសម្ព័ន្ធហិរញ្ញវត្ថុ

ភាគីនីមួយៗត្រូវបានសំគាល់ជាសម្ព័ន្ធហិរញ្ញវត្ថុរវាងគ្នា លើកលែងតែភាគីណាមួយអាចត្រួតត្រាភាគីមួយទៀត ឬ អាចជះ ឥទ្ធិពលលើភាគីមួយទៀត ក្នុងសេចក្តីសម្រេចចិត្តលើកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ និងកិច្ចប្រតិបត្តិការអាជីវកម្ម។

ក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និយមន័យនៃសម្ព័ន្ធហិរញ្ញវត្ថុរាប់បញ្ចូលបុគ្គលទាំងឡាយ ដែលកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោល ១០ ភាគរយយ៉ាងតិចនៃដើមទុន ឬសិទ្ធិបោះឆ្នោត ហើយរាប់បញ្ចូល បុគ្គលណាដែលចូលរួមក្នុងការអភិបាល ការដឹកនាំ ការគ្រប់គ្រង ឬការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន។

៣. ការវិនិច្ឆ័យ និង ការប៉ាន់ប្រមាណលើគណនេយ្យ

ការប៉ាន់ប្រមាណ និងការវិនិច្ឆ័យ ត្រូវបានធ្វើការវាយតម្លៃជាបន្តបន្ទាប់ ផ្អែកលើបទពិសោធន៍កន្លងមក និងកត្តា ផ្សេងៗ ដូចជាការរំពឹងទុកនូវហេតុការណ៍នាពេលអនាគត ដែលគេជឿថាមានភាពសមហេតុផលទៅតាម កាលៈទេសៈផ្សេងៗ។ ក្រុមហ៊ុនធ្វើការប៉ាន់ប្រមាណ និងសន្មតដែលប៉ះពាល់ដល់តម្លៃទ្រព្យសកម្ម និងទ្រព្យអកម្ម ដែលបានរាយការណ៍ពាក់ព័ន្ធនឹងពេលអនាគត។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ប្រមាណគណនេយ្យ កម្រ សមមូលទៅនឹងលទ្ធផលជាក់ស្តែងដែលពាក់ព័ន្ធណាស់។ ការប៉ាន់ប្រមាណ និងសន្មតទៅលើហានិភ័យជាសារវន្ត ដែលបណ្តាលឱ្យមានការកែតម្រូវធំៗ ចំពោះតម្លៃក្នុងបញ្ជីដែលនៅសល់នៃទ្រព្យសកម្ម និងទ្រព្យអកម្ម នៅក្នុងឆ្នាំ ហិរញ្ញវត្ថុបន្ទាប់ និងត្រូវបានធ្វើការពិភាក្សាដូចខាងក្រោម។

ក) ការខាតបង់លើការអស់ថយ នៃឥណទាន និងបុរេប្រទាន

ក្រុមហ៊ុនត្រូវបានតម្រូវឱ្យអោយគោរពតាមការបែងចែកចំណាត់ថ្នាក់ឥណទាន និងសំវិធានធន តាមប្រកាស លេខ ៨៧- ០២-១៨៦ប្រ.ក. ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០២ ស្តីពីការបែងចែកចំណាត់ថ្នាក់ទ្រព្យសកម្ម និងសំវិធានធន នៅក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលចេញដោយធនាគារជាតិនៃកម្ពុជា។ ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យអោយ គ្រឹះស្ថានហិរញ្ញវត្ថុទាំងឡាយធ្វើចំណាត់ថ្នាក់ឥណទាន បុរេប្រទាន និងទ្រព្យសកម្មប្រហាក់ប្រហែលរបស់ខ្លួនជា ៤ ថ្នាក់ ហើយកំរិតអប្បបរមានៃសំវិធានធនជាក់លាក់តាមបទបញ្ញត្តិ ត្រូវបានធ្វើឡើងដោយអាស្រ័យលើការធ្វើ ចំណាត់ថ្នាក់ពាក់ព័ន្ធ ដោយមិនគិតដល់ទ្រព្យសកម្មដែលត្រូវបានដាក់ជាវត្ថុបញ្ចាំ។ ក្នុងគោលបំណងបែងចែក ចំណាត់ថ្នាក់ឥណទាន តម្រូវឱ្យក្រុមហ៊ុនពិចារណាទៅលើហានិភ័យ និងកត្តាពាក់ព័ន្ធទាំងអស់ ដែលអាចប៉ះពាល់ ដល់លទ្ធភាពសងរបស់ “អ្នកខ្ចី” ។

ខ) ពន្ធលើប្រាក់ចំណេញ

ពន្ធត្រូវបានគេគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្ននៃបទបញ្ញត្តិពន្ធដារ។ ទោះជាយ៉ាងណាក៏ដោយ បទបញ្ញត្តិទាំងអស់នេះ មានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការសំរេចជាចុងក្រោយលើចំនួនពន្ធ នឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យចុងក្រោយដោយអាជ្ញាធរពន្ធដារ។

នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូង ភាពលំអៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ពន្ធលើប្រាក់ចំណេញ និងសំវិធានធនលើពន្ធពន្យារនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលការកំណត់ពន្ធបានធ្វើឡើង។

៤. សាច់ប្រាក់

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់នៅការិយាល័យកណ្តាល	៥.៧៨០	២៣.៤២៦	៤.៨០៨
សាច់ប្រាក់នៅសាខា	១.៦៧៥	៦.៧៨៩	២.៦៥៣
	៧.៤៥៥	៣០.២១៥	៧.៤៦១

៥. សមតុល្យជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីចរន្ត			
ធនាគារជាតិកម្ពុជា	៣៩៦	១.៦០៥	៣៩១
ធនាគារអេស៊ីលីដា ភីអិលស៊ី	១០០	៤០៥	១០០
ធនាគារអភិវឌ្ឍន៍ជនបទ	១៣៩	៥៦៣	៨៧៨
ធនាគារ កាណាឌីយ៉ា អ.ក	៥០៣	២.០៣៩	៥០២
	១.១៣៨	៤.៦១២	១.៨៧១
គណនីសន្សំ			
ធនាគារកាណាឌីយ៉ា អ.ក	៤៥.៥១២	១៨៤.៤៦០	៦.៨៨០
ធនាគារអេស៊ីលីដា ភីអិលស៊ី	៤៤២	១.៧៩២	១៨.០៥៩
	៤៥.៩៥៤	១៨៦.២៥២	២៤.៩៣៩
	៤៧.០៩២	១៩០.៨៦៤	២៦.៨១០

ក. ប្រាក់បញ្ញើ និងប្រាក់តំកល់ខាងលើ ត្រូវបានធ្វើការវិភាគដូចខាងក្រោម៖

i) វិភាគតាមកាលកំណត់

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្នុងអំឡុងពេលមួយខែ	៤៧.០៩២	១៩០.៨៦៤	២៦.៨១០

ii) វិភាគតាមប្រភេទរូបិយប័ណ្ណ

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដុល្លារអាមេរិក	៤៧.០៩២	១៩០.៨៦៤	២៦.៨១០

ខ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

	២០១០	២០០៩
	(ភាគរយ)	(ភាគរយ)
គណនីចរន្ត	-	០.៧៥
គណនីសន្សំ	០.៥០ - ០.៧៥	០.៥០ - ០.៧៥

៦. ប្រាក់តំកល់តាមច្បាប់នៅធនាគារជាតិ

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់តំកល់លក្ខន្តិកៈ	២០.៥០០	៨៣.០៨៧	២០.៥០០

ស្របទៅតាមបទបញ្ញត្តិនៃប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០០-០៦ ចុះនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០០០ កែតម្រូវដោយប្រកាសលេខ ៨៧-០៦-២០៩ ចុះថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០០៦ ក្រុមហ៊ុនត្រូវរក្សានៅធនាគារជាតិនៃកម្ពុជា នូវប្រាក់តំកល់លក្ខន្តិកៈចំនួន ៥% នៃដើមទុន ដោយទទួលបានការប្រាក់។ ប្រាក់តំកល់លក្ខន្តិកៈនេះ នឹងត្រូវប្រគល់អោយទៅក្រុមហ៊ុនវិញនៅពេលដែលមានការជំរះបញ្ជីដោយស្ម័គ្រចិត្ត ដោយគ្មានបំណុលប្រាក់បញ្ញើសេសសល់ ។

ប្រាក់តំកល់លក្ខន្តិកៈជាប្រាក់រៀល ទទួលបានកំរៃការប្រាក់ប្រចាំឆ្នាំស្មើនឹងមួយភាគពីរ (១/២) នៃអត្រាការប្រាក់ បុរេហិរញ្ញប្បទាន ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា ហើយដែលអាចទូទាត់ក្នុងរយៈពេល ៦ ខែម្តង។
ប្រាក់តំកល់លក្ខន្តិកៈ ជាដុល្លារអាមេរិកទទួលបានកំរៃការប្រាក់បីភាគប្រាំបី (៣/៨) នៃអត្រា SIBOR ក្នុងរយៈពេល ៦ ខែម្តង។

៧. ឥណទាន និងប្រែប្រួលនៃចំណេះអតិថិជន

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានជាឯកត្តជន	២.០៤១.៩២៦	៨.២៧៥.៩២៦	១.៧០៤.៣០៧
ឥណទានជាក្រុម	៧.៤៤០	៣០.១៥៤	១៣.៤៩៩
សំវិធានធនសំរាប់ឥណទានអាចបាត់បង់ (*)	(៤.៧៥២)	(១៩.២៥៩)	(៣៣.៧៤៩)
	២.០៤៤.៦១៤	៨.២៨៦.៨២១	១.៦៨៤.០៥៧

(*) ចលនាក្នុងខ្ទង់សំវិធានធនលើឥណទានអាចបាត់បង់មានដូចតទៅ ៖

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅដើមការិយបរិច្ឆេទ	៣៣.៧៤៩	១៣៦.៧៨៥	៧៨៩
(ការប្រមូលមកវិញ) សំវិធានធនក្នុងការិយបរិច្ឆេទ	(៤.៨៩៧)	(១៩.៨៤៩)	៣២.៩៦០
ការលុបចោលបំណុលក្នុងការិយបរិច្ឆេទ	(២៤.១០០)	(៩៧.៦៧៧)	-
សមតុល្យនៅចុងការិយបរិច្ឆេទ	៤.៧៥២	១៩.២៥៩	៣៣.៧៤៩

(ក) ការវិភាគតាមប្រតិបត្តិការ៖

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានធម្មតា			
- មានវត្តមាន (*)	២.០៤៤.២៦៩	៨.២៨៥.៤២២	១.៦៨៣.៣៩៧
- ពុំមានវត្តមាន	៣៤៥	១.៣៩៨	៦៦០
ឥណទានក្រោមធម្មតា			
- មានវត្តមាន	១.៦៥២	៦.៦៩៦	១០.៥០០
- ពុំមានវត្តមាន	-	-	១០

ឥណទានជាប់សង្ស័យ			
- មានវត្តធានា	១.៨៤០	៧.៤៥៨	១១.៥០៩
- ពុំមានវត្តធានា	-	-	៥០
ឥណទានបាត់បង់			
- មានវត្តធានា	១.២៦០	៥.១០៧	១០.៥១៥
- ពុំមានវត្តធានា	-	-	១.១៦៥
	២.០៤៩.៣៦៦	៨.៣០៦.០៨០	១.៧១៧.៨០៦

(ខ) វិភាគតាមកាលកំណត់សង្ខេប៖

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្នុងកំឡុងពេលមួយខែ	១.៦២០	៦.៥៦៦	១.៣០៥
ពីមួយខែទៅបីខែ	១០.៥៥៨	៤២.៧៩១	១៤.៨៣៦
ពីបួនខែទៅមួយឆ្នាំ	៧២២.៦៥៣	២.៩២៨.៩១៣	៦១១.៥០៤
លើសពីមួយឆ្នាំ	១.៣១៤.៥៣៥	៥.៣២៧.៨១០	១.០៩០.១៦១
	២.០៤៩.៣៦៦	៨.៣០៦.០៨០	១.៧១៧.៨០៦

(គ) វិភាគតាមវត្តធានា៖

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
មានវត្តធានា (*)	២.០៤៩.០២១	៨.៣០៤.៦៨២	១.៧១៥.៩២១
ពុំមានវត្តធានា	៣៤៥	១.៣៩៨	១.៨៨៥
	២.០៤៩.៣៦៦	៨.៣០៦.០៨០	១.៧១៧.៨០៦

(*) ឥណទានដែលមានវត្តធានាគឺតំណាងអោយឥណទាន និងបុរេប្រទានទៅអោយអតិថិជនដែលដាក់បញ្ចាំនូវប្លង់រឹង និងប្លង់ទន់។ ប្រហែល ៨០% នៃឥណទាន គឺដាក់ធានាដោយប្លង់ទន់។ ប្លង់ទន់ គឺជាវិញ្ញាប័ត្រក្រៅផ្លូវការដែលចេញដោយអាជ្ញាធរស្រុក ឬលិខិតផ្ទេរកម្មសិទ្ធិ ដែលចេញដោយមេឃុំ ជាជាងប្លង់រឹងដែលចុះបញ្ជីដោយអង្គភាពចុះបញ្ជីស្វ័យយោជីក្រោមច្បាប់ភូមិបាល។ សុពលភាពនៃវិញ្ញាប័ត្របញ្ជាក់អចលនទ្រព្យគឺមានលក្ខណៈជាយថាហេតុ។

(ឃ) វិភាគតាមប្រភេទរូបិយប័ណ្ណ:

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដុល្លារអាមេរិក	២.០៤៩.៣៦៦	៨.៣០៦.០៨០	១.៧១៧.៨០៦

(ង) វិភាគតាមប្រភេទស្នាក់នៅ:

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
និវាសនជន	២.០៤៩.៣៦៦	៨.៣០៦.០៨០	១.៧១៧.៨០៦

(ច) វិភាគតាមសម្ព័ន្ធភាគី:

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ភាគីសម្ព័ន្ធថ្នាគ្នា (បុគ្គលិក)	៣.១៤៤	១២.៧៤៣	៩.០៦៨
ពុំមែនភាគីសម្ព័ន្ធថ្នាគ្នា	២.០៤៦.២២២	៨.២៩៣.៣៣៧	១.៧០៨.៧៣៨
	២.០៤៩.៣៦៦	៨.៣០៦.០៨០	១.៧១៧.៨០៦

(ឆ) វិភាគតាមផ្នែកសេដ្ឋកិច្ច:

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្រុមគ្រួសារ	៧៥៥.០៤៣	៣.០៦០.១៨៨	៥៧៤.៩៣៨
កសិកម្ម	៤៥៩.១៣២	១.៨៦០.៨៦២	៣២៩.១៦៦
ដឹកជញ្ជូន	៣៥៣.១១៧	១.៤៣១.១៨៣	២៨៧.៨៤១
សេវាកម្ម	១៧១.៧៤៩	៦៩៦.០៩៩	១៧៣.៧៤៩
ពាណិជ្ជកម្ម	៣០៦.៨៦១	១.២៤៣.៧០៨	៣៣៨.៧២៤
បុគ្គលិក	៣.១៤៤	១២.៧៤៣	៩.០៦៨
ផ្សេងៗ	៣២០	១.២៩៧	៤.៣២០
	២.០៤៩.៣៦៦	៨.៣០៦.០៨០	១.៧១៧.៨០៦

(ជ) វិភាគតាមហានិភ័យ:

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ពុំមានហានិភ័យធំ	២.០៤៩.៣៦៦	៨.៣០៦.០៨០	១.៧១៧.៨០៦

(ឈ) វិភាគតាមតំបន់:

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការិយាល័យកណ្តាល	១.៤១៨.០២៧	៥.៧៤៧.២៦៣	១.២២១.២១៩
សាខា	៦៣១.៣៣៩	២.៥៥៨.៨១៧	៤៩៦.៥៨៧
	២.០៤៩.៣៦៦	៨.៣០៦.០៨០	១.៧១៧.៨០៦

(ញ) វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ:

	២០១០	២០០៩
	(ភាគរយ)	(ភាគរយ)
ឥណទានទៅអតិថិជន	២៣% - ៣៦%	២៤% - ៣៦%
ឥណទានទៅបុគ្គលិក	០%	០%

៨. អចលនទ្រព្យ

	កែលំអអតារ	សំភារៈការិយាល័យ	កំពូទ័រ និងឧបករណ៍ ព័ត៌មានវិទ្យា	គ្រឿងសង្ហារឹម	យានយន្ត	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃដើម							
នាថ្ងៃទី ១ មករា ២០១០	២.៣៥៤	២៤.០០៨	១៤.៦៥៦	-	៤៤.៣៤៤	៨៥.៣៦២	៣៤៥.៩៧២
ទិញបន្ថែម	៤១៨	-	២.១១៥	៦៩៤	៧៥០	៣.៩៧៧	១៦.១១៩
ផ្ទេរ	-	(១៥.១៨៨)	៤៦១	១៤.៧២៧	-	-	-
លុបចោល	(១.៤៧៤)	(៤.៦៥៣)	(៧.១៦៣)	(៣.១៨៤)	-	(១៦.៤៧៤)	(៦៦.៧៦៩)
នាថ្ងៃទី ៣១ ធ្នូ ២០១០	១.២៩៨	៤.១៦៧	១០.០៦៩	១២.២៣៧	៤៥.០៩៤	៧២.៨៦៥	២៩៥.៣២២
រំលស់បង្គរ							
នាថ្ងៃទី ១ មករា ២០១០	២.១២០	១៣.៥៩៨	១០.២៥៦	-	១៦.៨៧៦	៤២.៨៥០	១៧៣.៦៦៧
ទាយជួនក្នុងការិយបរិច្ឆេទ	៣៧៧	២.០៧៧	៣.៣០៦	១.៦៤៧	៨.១៨២	១៥.៥៩០	៦៣.១៨៦
ផ្ទេរ	-	(៨.៧០០)	៤៦១	៨.២៣៩	-	-	-
លុបចោល	(១.៤៧៤)	(៤.៦៥៣)	(៧.១៦៣)	(៣.១៨៤)	-	(១៦.៤៧៤)	(៦៦.៧៦៩)
នាថ្ងៃទី ៣១ ធ្នូ ២០១០	១.០២៣	២.៣២២	៦.៨៦០	៦.៧០២	២៥.០៥៨	៤១.៩៦៥	១៧០.០៨៤
តម្លៃលើបញ្ជី							
នាថ្ងៃទី ៣១ ធ្នូ ២០១០	២៧៥	១.៨៤៥	៣.២០៩	៥.៥៣៥	២០.០៣៦	៣០.៩០០	១៥.២៣៨
នាថ្ងៃទី ៣១ ធ្នូ ២០០៩	២៣៤	១០.៤១០	៤.៤០០	-	២៧.៤៦៨	៤២.៥១២	១៧២.៣០១
ទាយជួនក្នុងឆ្នាំ ២០០៩	១.០៣៥	៥.៦៨៩	៥.០៧៣	-	១០.៩៦៣	២២.៧៦០	

៩. ពន្ធពន្យារទៅក្រោយនៃទ្រព្យសកម្ម

ពន្ធពន្យារទៅក្រោយនៃទ្រព្យសកម្ម និងទ្រព្យអសកម្ម គឺត្រូវបានកាត់កង នៅពេលដែលមានសិទ្ធិអនុវត្តន៍ ស្របច្បាប់ ដើម្បីកាត់កងលើពន្ធពន្យារនៃទ្រព្យសកម្ម និងទ្រព្យអសកម្ម និងនៅពេលពន្ធពន្យារនៃប្រាក់ចំណេញ ដែលជាប់ពាក់ព័ន្ធទៅនឹងអាជ្ញាធរសារពើពន្ធដូចគ្នា។ ចំនួនដែលកាត់កងគឺត្រូវបានបង្ហាញដូចខាងក្រោម៖

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក (ថ្លៃឡើងវិញ)
ពន្ធយោងទៅក្រោយនៃទ្រព្យសកម្ម	៣.៩២៦	១៥.៩១២	២.២៩០
ពន្ធយោងទៅក្រោយនៃទ្រព្យអសកម្ម	-	-	(២១០)
	៣.៩២៦	១៥.៩១២	២.០៨០

បំរែបំរួលដុលនៃពន្ធប្រាក់ចំណេញយោងទៅក្រោយគឺ ត្រូវបានបង្ហាញដូចខាងក្រោម៖

	សំវិធានធននៃ ប្រាក់សោធននិវត្តន៍		អចលនទ្រព្យ	សរុប
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	
សមតុល្យនៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០០៩	១.៣៦៦	(៦៥៧)		៧០៩
កត់ត្រា ឬទូទាត់ប ក្នុងគណនីលទ្ធផល	៩២៤	៤៤៧		១.៣៧១
សមតុល្យនៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១០	២.២៩០	(២១០)		២.០៨០
កត់ត្រា ឬទូទាត់ប ក្នុងគណនីលទ្ធផល	១.១៦២	៦៨៤		១.៨៤៦
សមតុល្យនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០	៣.៤៥២	៤៧៤		៣.៩២៦

១០. ទ្រព្យសកម្មផ្សេងទៀត

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការប្រាក់ត្រូវទទួល	២៦.០៩០	១០៥.៧៤៤	២៥.១៩៨
ការប្រាក់បានព្យួរទុក	(២៧១)	(១.០៩៨)	(៣.០២១)
ប្រាក់បង់មុនលើការជួល	៨.៩៩០	៣៦.៤៣៦	៧.៨០០
ប្រាក់ដឹកលក្ខណភាគហ៊ុនរបស់ Consortio Etimos S.C (*)	៤.៤៦២	១៨.០៨៤	៤.៤៦២

ផ្សេងៗ	១.៣២០	៥.៣៥០	៧៦៧
ការប្រាក់ត្រូវទទួល	៤០.៥៩១	១៦៤.៥១៦	៣៥.២០៦

(*) ដោយយោងទៅតាមកិច្ចសន្យាខ្ចីប្រាក់ពី Consorzio Etimos S.C. ក្រុមហ៊ុនគឺតំរូវអោយទិញភាគហ៊ុនពី Consorzio Etimos S.C. ដូចបានកំណត់នៅក្នុងកិច្ចសន្យាខ្ចីប្រាក់គឺមានតំលៃ ២៥៨ អ៊ឺរ៉ូ ក្នុងមួយភាគហ៊ុន។ កិច្ចសន្យានេះគឺអនុវត្តតាមតម្រូវការរបស់ Consorzio Etimos S.C. និងចំនួនដែលបានទិញ គឺជាប្រាក់បញ្ញើ ដែលអាចប្រមូលមកវិញ និងត្រូវទូទាត់សងនៅពេលក្រុមហ៊ុនទូទាត់សងបំណុលវិញ និងពុំមានកម្ចីពី Consorzio Etimos S.C. តទៅទៀត។

១១. គណនីត្រូវទូទាត់ទៅភាគទុនិក

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លោកស្រី ស្រេង ស៊ីរេង	១០០.០០០	៤០៥.៣០០	៤០.០០០
លោក ប៉ា ប៊ុណ្ណារិទ្ធី	៨.០០០	៣២.៤២៤	១០.០០០
លោក អន ប៊ុនហាក់	-	-	៤០.០០០
	១០៨.០០០	៤៣៧.៧២៤	៩០.០០០

គណនីត្រូវទូទាត់ទៅភាគទុនិកតំណាងអោយប្រាក់កម្ចីពីភាគទុនិក ដែលនឹងដល់កាលកំណត់សងក្នុងរយៈពេល ៦ខែ និងមានការប្រាក់ ១០% ក្នុងមួយឆ្នាំ (២០០៩: ១០%)។

១២. កម្ចី

		២០១០		២០០៩
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
KIVA Microfunds	(i)	៣៩៨.៥០៦	១.៦១៥.១៤៥	៣២៦.៨១០
Consorzio Etimos S.C	(ii)	២២៤.៤៣០	៩០៩.៦១៥	២៧៥.០០០
ធនាគារអភិវឌ្ឍន៍ជនបទ	(iii)	៣០០.០០០	១.២១៥.៩០០	២០០.០០០
Luxembourg Microfinance and Development Fund SICAV	(iv)	៥០០.០០០	២.០២៦.៥០០	២០០.០០០
Planet Finance		-	-	១៥០.០០០
		១.៤២២.៩៣៦	៥.៧៦៧.១៦០	១.១៥១.៨១០

(i) KIVA Microfunds

នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០០៧ ក្រុមហ៊ុនបានចុះកិច្ចសន្យាខ្ចីប្រាក់ពី KIVA Microfunds ហៅកាត់ថា (“KIVA”)។ ក្រុមហ៊ុនត្រូវផ្តល់ឥណទានដំបូងអោយអតិថិជនបន្ទាប់មកធ្វើការស្នើសុំពី KIVA Microfunds តាមរយៈគេហទំព័ររបស់ KIVA។ ឥណទាននេះពុំមានការធានា ពុំមានការប្រាក់ និងប្រាក់ដើមត្រូវបង់សងប្រចាំខែ។

(ii) Consorzio Etimos S.C.

កាលកំណត់	ឥណទាននីមួយៗមានកាលកំណត់រយៈពេល ៣ ឆ្នាំ ឥណទានទី ១: ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១១ ឥណទានទី ២: ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១២
ឥណទាន	ឥណទានទី ១: ២៥.០០០ ដុល្លារអាមេរិក ឥណទានទី ២: ២០០.០០០ ដុល្លារអាមេរិក
ការទូទាត់សង អាត្រាការប្រាក់	ប្រាក់ដើម និងការប្រាក់ត្រូវទូទាត់សងរៀងរាល់ ៦ ខែ ឥណទានទី១: អាត្រាការប្រាក់ប្រចាំឆ្នាំគឺ LIBOR គិតលើមូលដ្ឋាន ៦ខែ បូក ៤.៥% ឥណទានទី២: អាត្រាការប្រាក់ប្រចាំឆ្នាំគឺ LIBOR គិតលើមូលដ្ឋាន ៦ខែ បូក ៥.៥% ឬការប្រាក់អប្បបរមាស្មើ ៨% ក្នុង១ឆ្នាំ ដោយមានទឹកប្រាក់ស្មើនឹង ២០០.០០០ ដុល្លារអាមេរិក
ទ្រព្យបញ្ចាំ	ក្រុមហ៊ុនបានទិញភាគហ៊ុនពី Consorzio Etimos S.C. ចំនួន ១១ មានទឹកប្រាក់ស្មើនឹង ២.៨៣៨ អឺរ៉ូ (ស្មើនឹង ៤.៤៦២ ដុល្លារអាមេរិក) ដូចបានរៀបរាប់ក្នុងកំណត់សម្គាល់ ៩ខាងលើ

(iii) ធនាគារអភិវឌ្ឍន៍ជនបទ

កាលកំណត់	ឥណទាននីមួយៗមានកាលកំណត់រយៈពេល ១ ឆ្នាំ ឥណទានទី ១: ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១១ ឥណទានទី ២: ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១១ ឥណទានទី ៣: ថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១១
ឥណទាន	ឥណទានទី ១: ១០០.០០០ ដុល្លារអាមេរិក ឥណទានទី ២: ១០០.០០០ ដុល្លារអាមេរិក ឥណទានទី ៣: ១០០.០០០ ដុល្លារអាមេរិក
ការទូទាត់សង អាត្រាការប្រាក់ ទ្រព្យបញ្ចាំ	ប្រាក់ដើមត្រូវទូទាត់សងនៅថ្ងៃផុតកំណត់ និងការប្រាក់ត្រូវទូទាត់សងប្រចាំខែ ៩% ក្នុង ១ឆ្នាំ ពុំមានការធានា

(iv) Luxembourg Microfinance and Development Fund SICAV

កាលកំណត់	ឥណទាននីមួយៗមានកាលកំណត់រយៈពេល ៤ ឆ្នាំ ឥណទានទី ១: ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១២ ឥណទានទី ២: ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៥
ឥណទាន	ឥណទានទី ១: ២០០.០០០ ដុល្លារអាមេរិក ឥណទានទី ២: ៣០០.០០០ ដុល្លារអាមេរិក
ការទូទាត់សង	ឥណទានទី១: ប្រាក់ដើមត្រូវទូទាត់សងចំនួន ៥០.០០០ដុល្លារអាមេរិក នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១១និង១៥០.០០០ដុល្លារអាមេរិកនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២ ឥណទានទី២: ប្រាក់ដើមត្រូវទូទាត់សងចំនួន ៧៥.០០០ដុល្លារអាមេរិក នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤ និង ២២៥.០០០ ដុល្លារអាមេរិក នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៥
អាត្រាការប្រាក់	ឥណទានទី ១: អាត្រាការប្រាក់ ៨% (ដកចេញនូវពន្ធលើការប្រាក់) ឥណទានទី ២: អាត្រាការប្រាក់ ៨% (ដកចេញនូវពន្ធលើការប្រាក់)
ទ្រព្យបញ្ចាំ	ពុំមានការធានា

១៣. សំវិធានធនពន្ធលើប្រាក់ចំណេញ

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក (ថ្លៃឡើងវិញ)
សមតុល្យនៅដើមការិយបរិច្ឆេទ	១៧.៤៦៨	៧០.៧៩៩	៧.៦៥២
សំវិធានធនក្នុងការិយបរិច្ឆេទ	៣១.២០៨	១២៦.៤៨៨	២០.៨៨៩
ពន្ធបានបង់ក្នុងការិយបរិច្ឆេទ	(១៧.៣៧៩)	(៧០.៤៣៧)	(១១.០៧៣)
	៣១.២៩៨	១២៦.៨៥០	១៧.៤៦៨

១៤. ទ្រព្យអកម្មផ្សេងៗ

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សំវិធានធនសំរាប់ប្រាក់សោធននិវត្តន៍ (*)	៣៤.៩០០	១៤១.៤៥០	២៣.៥៨០
ការប្រាក់ត្រូវបង់	១១.៣៥៥	៤៦.០២២	១៤.៧២៣
លាភការត្រូវបង់	១០.៦៣២	៤៣.០៩១	-
ធានារ៉ាប់រងលើបុគ្គលិក	៥.៤៧១	២២.១៧៤	៥.៥០៥

សោហ៊ុយវិជ្ជាជីវៈត្រូវបង់	៣.១៥០	១២.៧៦៧	៣.៧៥០
ពន្ធលើប្រាក់ខែ នឹងពន្ធកាត់ទុកត្រូវបង់ ផ្សេងៗ	៣.០៨៥	១២.៥០៦	២.៦៨២
ផ្សេងៗ	២.៤៤០	៩.៨៨៩	៣.៤៦៨
	៧១.០៣៣	២៨៧.៨៩៩	៥៣.៧០៨

(*) បំរែបំរួលរបស់ សំវិធានធនសំរាប់ប្រាក់សោធននិវត្តន៍ ត្រូវបានបង្ហាញដូចខាងក្រោម:

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅដើមការិយបរិច្ឆេទ	២៣.៥៨០	៩៥.៥៧០	១៤.២៦០
បានទូទាត់ក្នុងការិយបរិច្ឆេទ	(៣០០)	(១.២១៦)	(១.៦៨០)
សំវិធានធនក្នុងការិយបរិច្ឆេទ	១១.៦២០	៤៧.០៩៦	១១.០០០
	៣៤.៩០០	១៤១.៤៥០	២៣.៥៨០

១៥. ដើមទុន

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅដើមការិយបរិច្ឆេទ	៤១០.០០០	១.៦៦១.៧៣០	៤១០.០០០
ដើមទុនបានបង់	-	-	-
សមតុល្យនៅចុងការិយបរិច្ឆេទ	៤១០.០០០	១.៦៦១.៧៣០	៤១០.០០០

នៅក្នុងការិយបរិច្ឆេទចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១ ដើមទុនលក្ខន្តិកៈដែលចុះបញ្ជីរបស់ក្រុមហ៊ុន គឺមានចំនួន ៤១.០០០ភាគហ៊ុន ដែលក្នុងមួយហ៊ុនមានតំលៃ ១០ដុល្លារអាមេរិក។ ចំនួនភាគហ៊ុនទាំងអស់ត្រូវបានបង់គ្រប់ចំនួន។

១៦. ចំណូលការប្រាក់

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក (ថ្ងៃឡើងវិញ)
ឥណទាន និងបុរេប្រទានទៅអតិថិជន	៥១២.៧៣៥	២.០៧៨.១១៧	៤៤៣.៨០៥
ប្រាក់បញ្ញើ និងសមតុល្យជាមួយធនាគារផ្សេងៗ	៥១៦	២.០៩១	១.១១៣
	៥១៣.២៥១	២.០៨០.២០៨	៤៤៤.៩១៨

១៧. ចំណាយការប្រាក់

ចំណាយការប្រាក់កើតឡើងនៅលើប្រាក់កម្ចី។

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណាយការប្រាក់លើប្រាក់កម្ចី	៨១.០៧៧	៣២៨.៦០៥	៥២.៤១៣
	៨១.០៧៧	៣២៨.៦០៥	៥២.៤១៣

១៨. ចំណូលពីប្រតិបត្តិការផ្សេងៗ

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលពីការផ្គត់ផ្គង់	៥.៦៧៨	២៣.០១៥	៤.៩៩៥
ចំណូលប្រមូលបានពីឥណទានដែលបានលប់ចោល	១.៣២០	៥.៣៤៨	៥៧៥
ចំណូលផ្សេងៗ	៦៦៥	២.៦៩៥	៦៤០
	៧.៦៦៣	៣១.០៥៨	៦.២១០

១៩. ប្រើប្រាស់ និងសោហ៊ុយបុគ្គលិកដទៃទៀត

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក (ថ្លៃឡើងវិញ)
ប្រាក់បៀវត្ស	១៩៤.៦៨៧	៧៨៩.០៦៧	១៦៨.០៩៤
សោហ៊ុយបណ្តុះបណ្តាលបុគ្គលិក	១.៨០០	៧.២៩៥	១.៦៩០
	១៩៦.៤៨៧	៧៩៦.៣៦២	១៦៩.៧៨៤

២០. ចំណាយលើប្រតិបត្តិការផ្សេងៗ

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក (ថ្លៃឡើងវិញ)
ចំណាយលើការជួលការិយាល័យ	១៨.៨៥៥	៧៦.៤១៩	១៦.៨០០

ចំណាយលើការប្រើប្រាស់យានយន្ត	១៨.៤២២	៧៤.៦៦៤	១៦.៤៩០
សោហ៊ុយ និងកំរើជើងសារ	១៥.១៥៧	៦១.៤៣១	៨.៥០០
ចំណាយលើពន្ធកាត់ទុក	៧.៨២៨	៣១.៧២៦	៥.៨២៦
សោហ៊ុយវិជ្ជាជីវៈ	៦.៧៨៧	២៧.៥០៨	១១.៦៤៩
សំវិធានធនសំរាប់ប្រាក់សោធននិវត្តន៍	៥.៨១០	២៣.៥៤៨	៥.៥០០
សម្ភារៈការិយាល័យ និងផ្គត់ផ្គង់	៥.៥៣៨	២២.៤៤៦	៥.៦៨៦
សោហ៊ុយទឹកភ្លើង	៤.៩៥៣	២០.០៧៥	៤.៥៧០
សោហ៊ុយលើការទំនាក់ទំនង	៤.៧៤៩	១៩.២៤៨	៥.៣៤៣
ចំណាយលើសន្តិសុខ	៣.២៤០	១៣.១៣២	៣.០៦០
សោហ៊ុយទំនាក់ទំនង និង កំសាន្ត	២.៩៨៨	១២.១១០	២.៦៨០
បេសកកម្ម និង ការធ្វើដំណើរ	២.៥៣០	១០.២៥៣	២.៥៣៦
អំណោយ	១.៧៩២	៧.២៦៣	១.៨១៥
ចំណាយលើការជួសជុល និងថែទាំ	១.៧២៧	៧.០០០	១.៨៨១
សោហ៊ុយលើអាជ្ញាប័ណ្ណ	១.២៦៤	៥.១២៣	៨១៩
ធានារ៉ាប់រង	៩៩៥	៤.០៣៣	១.៥២២
សោហ៊ុយផ្សព្វផ្សាយ និងពាណិជ្ជកម្ម	៩២៣	៣.៧៤១	២៩៤
សោហ៊ុយសមាជិកភាព	៧៥០	៣.០៤០	៧៥០
ចំណាយលើការធ្វើដំណើរ	៤១៦	១.៦៨៦	៧៦៩
ចំណាយផ្សេងៗ	៣.៨៩៨	១៥.៧៩៩	៥.៥៥៤
	១០៨.៦២២	៤៤០.២៤៥	១០២.០៤៤

២១. ពន្ធលើប្រាក់ចំណេញ

ក. ពន្ធលើប្រាក់ចំណេញ

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក (ចំណាត់ថ្នាក់ ឡើងវិញ)
ពន្ធលើប្រាក់ចំណេញសំរាប់ការិយបរិច្ឆេទ	៣១.២០៨	១២៦.៤៨៦	២០.៨៨៩
ពន្ធពន្យារ (កំណត់សំគាល់ទី ៩)	(១.៨៤៦)	(៧.៤៨២)	(២.០៨០)
	២៩.៣៦២	១១៩.០០៤	១៨.៨០៩

ខ. ការផ្ទៀងផ្ទាត់រវាងពន្ធលើប្រាក់ចំណេញ

ដោយអនុលោមទៅតាមច្បាប់ពន្ធដាររបស់ប្រទេសកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណេញ លើចំនួនដែលធំជាងរវាង ២០% នៃប្រាក់ចំណេញដែលជាប់ពន្ធ ឬប្រាក់រំដោះពន្ធលើប្រាក់ចំណេញបានបង់ក្នុងឆ្នាំ។ ការផ្ទៀងផ្ទាត់រវាងពន្ធលើប្រាក់ចំណេញត្រូវបានគណនាតាមអត្រា ២០% នៃពន្ធប្រាក់ចំណេញ ដែលត្រូវបានបង្ហាញក្នុងគណនីលទ្ធផលដូចរៀបរាប់ខាងក្រោម៖

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លទ្ធផលមុនបង់ពន្ធលើប្រាក់ចំណេញ	១២៤.០៣៥	៥០២.៧១៦	៧១.១៦៧
ពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០%	២៤.៨០៧	១០០.៥៤៤	១៤.២៣៣
ខ្ទង់ចំណាយមិនអាចកាត់កងបានតាមច្បាប់សារពើពន្ធ	៤.៧៦២	១៩.៣០០	៤.៥៧៦
ការកែតម្រូវទៅតាមការិយបរិច្ឆេទមុន	(២០៧)	(៨៣៩)	-
ពន្ធលើប្រាក់ចំណេញត្រូវបង់នៅដំណាច់ឆ្នាំ	២៩.៣៦២	១១៩.០០៤	១៨.៨០៩

គ. បញ្ហាពន្ធដាជនទៀត

ការគណនាពន្ធរបស់ក្រុមហ៊ុនតម្រូវអោយមានការត្រួតពិនិត្យជាប្រចាំដោយអគ្គនាយកដ្ឋានពន្ធដារ។ ដោយសារការអនុវត្តនៃច្បាប់ និងបញ្ញត្តិពន្ធដារទៅលើប្រតិបត្តិការច្រើនប្រភេទខុសគ្នានៅមានភាពមន្ទិលចំពោះ ការបកស្រាយផ្សេងៗគ្នានៅឡើយ ចំនួនដែលរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចនឹងត្រូវបានផ្លាស់ប្តូរនៅក្នុងកាលបរិច្ឆេទក្រោយ បន្ទាប់ពីមានការការកំណត់សម្រេចចុងក្រោយពីនាយកដ្ឋានពន្ធដាររួច។

២២. ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការអាជីវកម្ម			
លទ្ធផលមុនបង់ពន្ធ និងតម្លៃកម្មចំពោះ	១២៤.០៣៥	៥០២.៧១៥	៧១.១៦៧
រំលស់លើអចលនទ្រព្យ (កំណត់សំគាល់ទី ៨)	១៥.៥៩០	៦៣.១៨៦	២២.៧៦០
សំវិធានធនសំរាប់ឥណទានអាចបាត់បង់ (កំណត់សំគាល់ទី៧)	(៤.៨៩៧)	(១៩.៨៤៨)	៣២.៩៦០
លទ្ធផលមុនការផ្លាស់ប្តូរទុនចល័ត	១៣៤.៧២៨	៥៤៦.០៥៣	១២៦.៨៨៧
ការកើនឡើង/(ការថយចុះ) នៃសាច់ប្រាក់បណ្តាលមកពីការប្រែប្រួលទ្រព្យសកម្ម និងទ្រព្យអកម្ម			

ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	-	-	(៧.០០០)
ឥណទាន និងបុរេប្រទានចំពោះអតិថិជន	(៣៥៥.៦៦០)	(១.៤៤១.៤៩០)	(៣៤៤.៧៣២)
ទ្រព្យសកម្មផ្សេងៗ	(៥.៣៨៥)	(២១.៨២៥)	(២៤.៩២១)
គណនីត្រូវទូទាត់ទៅភាគទុនិក	១៨.០០០	៧២.៩៥៤	(៤៣.០០០)
ទ្រព្យអកម្មផ្សេងទៀត	៦.៦៩៤	២៧.១៣១	២៦.៧២៤
សាច់ប្រាក់បានពី/(ប្រើក្នុង)ប្រតិបត្តិការអាជីវកម្ម	(២០១.៦២៣)	(៨១៧.១៧៦)	(២៦៦.០៤២)
ពន្ធដែលបានបង់ (កំណត់សំគាល់ទី ២១)	(១៧.៣៧៩)	(៧០.៤៣៧)	(១១.០៧៣)
សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការអាជីវកម្ម	(២១៩.០០២)	(៨៨៧.៦១៣)	(២៧៧.១១៥)

២៣. សមតុល្យ និងប្រតិបត្តិការរវាងសម្ព័ន្ធនាគី

ក. អត្ថប្រយោជន៍ផ្សេងៗរបស់ថ្នាក់ដឹកនាំ

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗ	៦១.០២៨	២៤៧.៣៤៥	៥៩.៥៩៦

ខ. កម្ចី

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លោកស្រី ស្រេង ស៊ីវធរង	១០០.០០០	៤០៥.៣០០	៤០.០០០
លោក ប៉ា ប៊ុណ្ណារិទ្ធី	៨.០០០	៣២.៤២៤	១០.០០០
លោក អន ប៊ុនហាក់	-	-	៤០.០០០
	១០៨.០០០	៤៣៧.៧២៤	៩០.០០០

២៤. កិច្ចសន្យាជួល

ក្រុមហ៊ុនមានជាប់កិច្ចសន្យាជួលទីស្នាក់ការកណ្តាល ព្រមទាំងការិយាល័យនៅខេត្តមានដូចខាងក្រោម៖

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
តិចជាងមួយឆ្នាំ	២០.២៨០	៨២.១៩៥	១៦.៣៦០
លើសពីមួយឆ្នាំ តែតិចជាងប្រាំឆ្នាំ	១៩.៥២០	៧៩.១១៥	២៤.២០០
	៣៩.៨០០	១៦១.៣១០	៤០.៥៦០

២៥. ការយល់ដឹងផ្នែកពន្ធដារ

អត្តនាយកដ្ឋានពន្ធដារមានការវិវាយលំយពន្ធដារចំនួនពីរ ដែលមានសិទ្ធិធ្វើការត្រួតពិនិត្យអង្គភាពមាន ដំណើរការ ឬប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការអនុវត្តច្បាប់ពន្ធដារនិងបទបញ្ញត្តិផ្នែកពន្ធដារ ចំពោះប្រតិបត្តិការមួយចំនួនអាចត្រូវបកស្រាយដោយខុសពីគ្នា នៅពេលមានការត្រួតពិនិត្យដោយមន្ត្រីពន្ធដារនៃ ការវិវាយលំយពន្ធដារទាំងពីរនោះ។ ការវិនិច្ឆ័យរបស់ក្រុមហ៊ុនលើប្រតិបត្តិការជំនួញរបស់ខ្លួន អាចមានភាពខុសគ្នាពី ការវិនិច្ឆ័យ ដែលធ្វើឡើងនៅពេលមានការត្រួតពិនិត្យដោយមន្ត្រីពន្ធដារទាំងនោះ។

ប្រសិនបើគណនេយ្យកម្មប្រតិបត្តិការណាមួយ ត្រូវបានជំទាស់ដោយមន្ត្រីពន្ធដារនៃការវិវាយណាមួយ នោះ ក្រុមហ៊ុននឹងរងការកំណត់ពន្ធបន្ថែម ការផាកពិន័យ និងការប្រាក់យឺតយ៉ាវដែលអាចមានជាសារវន្ត។ ការ កំណត់ពន្ធឡើងវិញដោយរដ្ឋបាលសារពើពន្ធអាចធ្វើទៅបានក្នុងរយៈពេលបីឆ្នាំ និងបន្តបានរហូតដល់រយៈពេលដប់ឆ្នាំ។

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

អាជីវកម្មរបស់ក្រុមហ៊ុនតម្រូវអោយមានការយកចិត្តទុកដាក់កំណត់គោលដៅទៅលើហានិភ័យ និងគ្រប់ គ្រងហានិភ័យទាំងនោះប្រកបដោយលក្ខណៈវិជ្ជាជីវៈ។ ការងារគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន គឺដើម្បីធ្វើការ កំណត់អត្តសញ្ញាណរាល់ហានិភ័យចម្បងៗ គ្រប់គ្រងតួនាទីរបស់ហានិភ័យ និងធ្វើការកំណត់ការបែងចែកមូលធន សំរាប់គ្រប់គ្រងហានិភ័យទាំងនោះ។ ហានិភ័យកើតឡើងពីសកម្មភាពអាជីវកម្ម ដែលក្រុមហ៊ុនជួបប្រទះមាន ហានិភ័យប្រតិបត្តិការ ហានិភ័យហិរញ្ញវត្ថុ ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យអត្រាប្តូរប្រាក់ និងហានិភ័យអត្រាការប្រាក់) និងហានិភ័យសារធានធន។ ខាងក្រោមនេះគឺជាគោលនយោបាយ និងគោលការណ៍ ណែនាំ ដែលក្រុមហ៊ុនយកមកប្រើប្រាស់ ដើម្បីគ្រប់គ្រងហានិភ័យទាំងឡាយដែលពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្ម របស់ខ្លួន។

២៦.១ ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការខាតបង់ដែលអាចកើតមានឡើងដោយសារតែកង្វះខាត ឬ បរាជ័យនៃដំណើរគ្រប់គ្រងហានិភ័យប្រតិបត្តិការ ដោយសារតែមនុស្ស និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ឬបណ្តាលមកពី កត្តាខាងក្រៅ។ ហានិភ័យនេះត្រូវបានចាត់ចែងតាមរយៈការបង្កើតនូវដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយការណ៍ឱ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រ ដែល ឯករាជ្យពីអង្គភាពអាជីវកម្ម និងគណៈគ្រប់គ្រង។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ ការប្រព្រឹត្តតាម គណនេយ្យ និងការក្លែងបន្លំ។

គណៈគ្រប់គ្រងហានិភ័យឥណទាន បានបង្កើតគោលនយោបាយ និងនីតិវិធីដើម្បីផ្តល់នូវការណែនាំទៅឱ្យ ក្រុមប្រតិបត្តិការសំខាន់ៗ លើវេចនាសម្ព័ន្ធការគ្រប់គ្រងហានិភ័យ និងភាពចាំបាច់នៃការត្រួតពិនិត្យខាងក្នុង ដើម្បី

កំណត់អត្តសញ្ញាណ ស្ទង់តំលៃ គ្រប់គ្រង និងត្រួតពិនិត្យហានិភ័យប្រតិបត្តិការរបស់ពួកគេ។ ច្បាប់ត្រួតពិនិត្យខាងក្នុង និងការវាស់វែងត្រូវបានប្រតិបត្តិរួមមាន ការបង្កើតអជ្ញាធរសំរាប់ចុះហត្ថលេខា ការកំណត់ ការត្រួតពិនិត្យប្រព័ន្ធការធ្វើឱ្យមានប្រសិទ្ធភាពនៃនីតិវិធី និងឯកសារដោយធានានូវការអនុលោមតាមបទបញ្ញត្តិ និងតម្រូវការច្បាប់។ ច្បាប់និងនីតិវិធី គឺត្រូវបានត្រួតពិនិត្យឡើងវិញជាទៀងទាត់ ដោយពិចារណាទៅលើគោលដៅ និងយុទ្ធសាស្ត្រ អាជីវកម្មរបស់ក្រុមហ៊ុន និងបទបញ្ញត្តិ។

២៦.២ ហានិភ័យឥណទាន

ក្រុមហ៊ុនត្រូវបានសន្មតថាប្រឈមមុខនឹងហានិភ័យឥណទាន ដែលជាហានិភ័យបណ្តាមកពីអតិថិជនមួយ ឬដៃគូទីផ្សាររបស់ខ្លួនបរាជ័យក្នុងការបំពេញកតព្វកិច្ចជាប់កិច្ចសន្យាចំពោះក្រុមហ៊ុននាបំណាច់នៃកាលសាន្តហានិភ័យឥណទានកើតឡើងជាម្តងចេញពីឥណទាន និងបុរេប្រទាន ដែលកើតមានពីសកម្មភាពផ្តល់ឥណទានទាំងនោះ ។

ក) ការវាស់វែងហានិភ័យឥណទាន

ក្រុមហ៊ុនបានបង្កើតគោលនយោបាយហានិភ័យឥណទាន ដែលរៀបចំឡើងដើម្បីត្រួតត្រានូវការធានារ៉ាប់រងសកម្មភាពហានិភ័យ។ នីតិវិធីនៃការកំណត់កម្រិតហានិភ័យ ការត្រួតពិនិត្យ ការប្រើប្រាស់ និងការគ្រប់គ្រងឥណទានត្រូវបានអនុវត្តឡើងផ្អែកតាមកម្មវិធីឥណទានដែលបានរៀបចំគំរោងសំរាប់ផលិតផលឬសំរៀតឥណទានពិសេសរួមបញ្ចូលទាំងទីផ្សារគោលដៅ កាលកំណត់និងលក្ខណៈ ឯកសារសំអាង និងនីតិវិធី ដែលនៅក្រោមផលិតផល ឥណទានដែលនឹងត្រូវបានវាស់វែង និងផ្តល់ឱ្យ។ ក្រុមហ៊ុនក៏បានធានាថាខ្លួនមានការបែងចែកតួនាទីជាច្រើនស្រឡះរវាងអ្នកផ្តើមឥណទាន អ្នកវាយតំលៃ និងអ្នកអនុម័តឥណទានផងដែរ។

ខ) ការគ្រប់គ្រងកំរិតហានិភ័យ និងគោលការណ៍គ្រប់គ្រងហានិភ័យ

ក្រុមហ៊ុនគ្រប់គ្រង កំរិត និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលដែលពួកគេរកឃើញ ជាពិសេសទៅលើដៃគូជាបុគ្គល និងក្រុមព្រមទាំងទៅលើឧស្សាហកម្ម។ ក្រុមហ៊ុនរៀបចំនូវរចនាសម្ព័ន្ធតាមកំរិតនៃហានិភ័យឥណទាន ដោយដាក់កំរិតលើចំនួនទឹកប្រាក់នៃហានិភ័យ ដែលអាចទទួលយកបានទាក់ទងនឹងអ្នកខ្ចីឯកត្តជន ឬក្រុមអ្នកខ្ចី និងតាមផ្នែកឧស្សាហកម្ម។ ការប្រឈមមុខនឹងហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមរយៈការវិភាគជាទៀតទាត់នូវសម្ភាពឯកត្តជនអ្នកខ្ចី និងឯកត្តជនអ្នកខ្ចីជាសក្តានុពល នៃកាតព្វកិច្ចក្នុងការសងត្រលប់នូវការប្រាក់ និងប្រាក់ដើម ព្រមទាំងតាមរយៈការពិនិត្យឡើងវិញនូវកម្រិតផ្តល់ឥណទានដែលសមស្រប។ វាត្រូវបានគ្រប់គ្រងជាផ្នែកតាមរយៈការទទួលយកនូវទ្រព្យ និងលិខិតធានារបស់អង្គភាព ឬឯកត្តជន ក៏ដូចជាការផ្តល់ធ្វើនូវសំវិធានសំរាប់ការបាត់បង់ឥណទានផងដែរ។ ការកំណត់នូវកម្រិតនៃហានិភ័យឥណទាន តាមប្រភេទផលិតផល និងវិស័យឧស្សាហកម្មត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ហានិភ័យធំៗត្រូវបានកំណត់ដោយធនាគារកណ្តាលថាជាហានិភ័យឥណទានទូទៅ ចំពោះអត្ថប្រយោជន៍ ឯកត្តជនណាមួយដែលលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុន។ យោងតាមប្រកាសលេខ ធ៧-០៦-២២៦ប្រ.ក របស់ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុនចាំបាច់រក្សាគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួន ២០% រវាង ហានិភ័យឥណទានទូទៅរបស់ក្រុមហ៊ុនធៀបនឹងអត្ថប្រយោជន៍ឯកត្តជនណាមួយ និង មូលនិធិផ្ទាល់សុទ្ធរបស់ ក្រុមហ៊ុន។ ហានិភ័យឥណទានធំៗមិនត្រូវលើសពី ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុនទេ។

គ) គោលការណ៍សំវិធានធន និងភាពអន់ថយ

ក្រុមហ៊ុនតំរូវឱ្យអនុវត្តតាមការចាត់ថ្នាក់ឥណទាន និងសំវិធានធននៃរបាយការណ៍ហិរញ្ញវត្ថុ ដោយយោង តាមប្រកាសដែលពាក់ព័ន្ធ ដែលមាននៅកំណត់សំគាល់លេខ ២.៨ ចេញដោយធនាគារជាតិនៃកម្ពុជា។ ឥណទាន និងបុរេប្រទាន ដែលមានរយៈពេលហួសកំណត់សងតិចជាង ៣០ថ្ងៃ មិនចាត់ថាមានភាពអន់ថយនោះទេ លើកលែងតែមានព័ត៌មានផ្ទុយពីនេះ។ កម្រិតអប្បបរមានៃសំវិធានជាក់លាក់សំរាប់ភាពអន់ថយត្រូវបានធ្វើឡើងអាស្រ័យ ដោយការចាត់ថ្នាក់ដែលពាក់ព័ន្ធ។

ឃ) ហានិភ័យអតិបរមានៃឥណទាន មុនរាប់បញ្ចូលវត្ថុបញ្ចាំ ឬមុនការកើនឡើងឥណទានផ្សេងៗ

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ហានិភ័យឥណទានទាក់ទងនឹងធាតុក្នុងតារាងតុល្យការ			
សមតុល្យនៅធនាគារផ្សេងៗ	៤៧.០៩២	១៩០.៨៦៤	២៦.៨១០
ឥណទាន និងបុរេប្រទានអោយអតិថិជន	២.០៤៤.៦១៤	៨.២៨៦.៨២១	១.៦៨៤.០៥៧
ទ្រព្យសកម្មផ្សេងៗ	៤០.៥៩១	១៦៤.៥១៦	៣៥.២០៦
	២.១៣២.២៩៧	៨.៦៤២.២០១	១.៧៤៦.០៧៣

តារាងខាងលើបង្ហាញអំពីហានិភ័យអតិបរមារបស់ក្រុមហ៊ុននៅក្នុងការិយបរិច្ឆេទនៃថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១០ ដោយមិនគិតអំពីវត្ថុបញ្ចាំដែលមានក្នុងដៃ ឬមុនការកើនឡើងឥណទានផ្សេងៗ។ ៩៦% នៃឥណទាន អតិបរមា សរុប គឺទទួលបានមកពីឥណទាន និងបុរេប្រទានដល់អតិថិជននៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនមានទំនុកចិត្តចំពោះលទ្ធភាពរបស់ខ្លួនក្នុងការគ្រប់គ្រង និងរក្សាអោយមានហានិភ័យឥណទាន និង ជឿជាក់ថាហានិភ័យអតិបរមាចំពោះហានិភ័យឥណទានរបស់ក្រុមហ៊ុនត្រូវបានកំរិតចំពោះចំនួនយោងនៃឥណទាន ជកនឹងសំវិធានធនលើឥណទានដែលជាប់សង្ស័យ។ ឥណទាន និងបុរេប្រទានត្រូវបានផ្តល់អោយផងដែរដល់អ្នកខ្ចី ទាំងនោះ ដែលរំពឹងថាទទួលបានប្រាក់ចំណេញ ។

ង) ឥណទាន និងបុរេប្រទានត្រូវបានសង្ខេបដូចខាងក្រោម

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទាន និង បុរេប្រទានដែលមិនទាន់ហួសកាលកំណត់ និងមិនមានភាពអស់ថយ	២.០៤៤.៦១៤	៨.២៨៦.៨២១	១.៦៨៤.០៥៧
ឥណទាន និងបុរេប្រទានដែលមានភាពអស់ថយ	៤.៧៥២	១៩.២៥៩	៣៣.៧៤៩
ចំនួនដុល	២.០៤៩.៣៦៦	៨.៣០៦.០៨០	១.៧១៧.៨០៦
ដកសំវិធានសំរាប់ឥណទានបាត់បង់	(៤.៧៥២)	(១៩.២៥៩)	(៣៣.៧៤៩)
ចំនួនសុទ្ធ	២.០៤៤.៦១៤	៨.២៨៦.៨២១	១.៦៨៤.០៥៧

សំរាប់គោលបំណងនៃការធ្វើសំវិធានធនឥណទាន ដោយអនុលោមទៅតាមលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិនៃកម្ពុជា ការសង់ប្រាក់ដើមត្រូវបំបែកវិញពីទ្រព្យបញ្ចាំ (ក្រៅពីសាច់ប្រាក់) មិនត្រូវបានលើកយកមកធ្វើការពិចារណាឡើយ ។

(1) ឥណទាន និងបុរេប្រទានដែលមិនទាន់ហួសកាលកំណត់ និងមិនមានភាពអស់ថយ

ឥណទាន និង បុរេប្រទានដែលមិនទាន់ហួសកាលកំណត់មិនត្រូវបានចាត់ទុកថាមានភាពអស់ថយឡើយ លុះត្រាតែ មានព័ត៌មានណាមួយចង្អុលបង្ហាញផ្ទុយពីនេះ។

(2) ឥណទាន និងបុរេប្រទានដែលមានភាពអស់ថយ

ឥណទាន និងបុរេប្រទានដែលមានភាពអស់ថយ គឺជាឥណទាន និងបុរេប្រទានទាំងឡាយណាដែលក្រុមហ៊ុនកំណត់ថា មានភស្តុតាងនៃភាពលំអៀង ហើយក្រុមហ៊ុនមិនរំពឹងថាអាចប្រមូលប្រាក់ដើមនិងការប្រាក់តាមកាលកំណត់នៅក្នុងលក្ខខណ្ឌកិច្ចសន្យានៃឥណទាន និងបុរេប្រទាននោះបាន។ ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិ ឥណទាន និងបុរេប្រទានដែលលើសកាលកំណត់រយៈពេល ៣០ ថ្ងៃ ត្រូវបានចាត់ទុកថាមានភាពអស់ថយ ហើយកម្រិតអប្បបរមានៃសំវិធានធនជាក់លាក់សំរាប់ភាពអស់ថយ ត្រូវបានធ្វើឡើងផ្អែកទៅលើការចាត់ថ្នាក់ដែលពាក់ព័ន្ធ លើកលែងតែមានព័ត៌មានណាមួយចង្អុលបង្ហាញផ្ទុយពីនេះ

	២០១០		២០០៩
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ហួសកាលកំណត់ពី ៣០ ទៅដល់ ៥៩ ថ្ងៃ	១.៦៥២	៦.៦៩៦	១០.៥១០
ហួសកាលកំណត់ពី ៦០ ទៅដល់ ៨៩ ថ្ងៃ	១.៨៤០	៧.៤៥៧	១១.៥៥៩
ហួសកាលកំណត់ពី ៩០ ថ្ងៃ និងច្រើនជាងនេះ	១.២៦០	៥.១០៦	១១.៦៨០
	៤.៧៥២	១៩.២៥៩	៣៣.៧៤៩

(ច) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុដែលមានហានិភ័យឥណទាន

(1) តាមរយៈការបែងចែកទីតាំងភូមិសាស្ត្រ

ហានិភ័យឥណទានរបស់ក្រុមហ៊ុននៅក្នុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ដែលបណ្តាលទាំងស្រុងមកពីទីតាំងលំនៅដ្ឋានរបស់ដៃគូនៅក្នុងប្រទេសកម្ពុជា។

(2) តាមរយៈវិស័យឧស្សាហកម្ម

	សមតុល្យជា មួយធនាគារ ដទៃ	ឥណទាន និងបុរេប្រទាន សំរាប់អតិថិជន	ទ្រព្យសកម្ម ផ្សេងៗ	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១០	-	៤៥៩.១៣២	-	៤៥៩.១៣២	១.៨៦០.៨៦២
កសិកម្ម	-	៧៥៥.០៤៣	-	៧៥៥.០៤៣	៣.០៦០.១៨៨
ក្រុមគ្រួសារ	៤៧.០៩២	-	-	៤៧.០៩២	១៩០.៨៦៤
ស្ថាប័នហិរញ្ញវត្ថុ	-	៣៥៣.១១៧	-	៣៥៣.១១៧	១.៤៣១.១៨៣
ដឹកជញ្ជូន	-	១៧១.៧៤៩	-	១៧១.៧៤៩	៦៩៦.០៩៩
សេវាកម្ម	-	៣០៦.៨៦១	-	៣០៦.៨៦១	១.២៤៣.៧០៨
ពានិជ្ជកម្ម	-	៣.១៤៤	-	៣.១៤៤	១២.៧៤៣
ឥណទានសំរាប់បុគ្គលិក	-	៣២០	៤០.៥៩១	៤០.៩១១	១៦៥.៨១២
ផ្សេងៗ	៤៧.០៩២	២.០៤៩.៣៦៦	៤០.៥៩១	២.១៣៧.០៤៩	៨.៦៦១.៤៥៩

	សមតុល្យជា មួយធនាគារ ដទៃ	ឥណទាន និងបុរេប្រទាន សំរាប់អតិថិជន	ទ្រព្យសកម្ម ផ្សេងៗ	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០០៩	-	៣២៩.១៦៦	-	៣២៩.១៦៦	១.៣៧២.២៩៣
កសិកម្ម	-	៥៧៤.៩៣៨	-	៥៧៤.៩៣៨	២.៣៩៦.៩១៧
ក្រុមគ្រួសារ	២៦.៨១០	-	-	២៦.៨១០	១១១.៧៧១
ស្ថាប័នហិរញ្ញវត្ថុ	-	២៨៧.៨៤១	-	២៨៧.៨៤១	១.២០០.០០៩
ដឹកជញ្ជូន	-	១៧៣.៧៤៩	-	១៧៣.៧៤៩	៧២៤.៣៦០
សេវាកម្ម	-	៣៣៨.៧២៤	-	៣៣៨.៧២៤	១.៤១២.១៤០
ពានិជ្ជកម្ម	-	៩.០៦៨	-	៩.០៦៨	៣៧.៨០៤
ឥណទានសំរាប់បុគ្គលិក	-	៤.៣២០	៣៥.២០៦	៣៩.៥២៦	១៦៤.៧៨៤
ផ្សេងៗ	២៦.៨១០	១.៧១៧.៨០៦	៣៥.២០៦	១.៧៧៩.៨២២	៧.៤២០.០៧៨

២៦.៣ ហានិភ័យលើទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលតំលៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃលិខិតុបករណ៍ និងការប្រែប្រួលដោយសារការផ្លាស់ប្តូរតំលៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយសារស្ថានភាពបើកទូលាយ នៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធនដែលប្រឈមនឹងចលនាទីផ្សារជាក់លាក់ និងទូទៅ ព្រមទាំងការប្រែប្រួលនៃអត្រា ឬតំលៃទីផ្សារ ដូចជាអត្រាការប្រាក់ គំលាតឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស និងតំលៃមូលធន។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យនៃការឡើងចុះនៃតំលៃលិខិតុបករណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។ ក្រុមហ៊ុនមិនមានហានិភ័យការប្តូររូបិយប័ណ្ណបរទេសជុំវិញកន្លែងនេះទេ ដោយសារប្រតិបត្តិការចំបងរបស់ក្រុមហ៊ុនគឺប្រាក់ដុល្លារអាមេរិក។ ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាអនុវត្តប្រតិបត្តិការជាប្រក្រតីរបស់ខ្លួនដោយប្រើប្រាស់វត្ថុមានប្រាក់ដុល្លារអាមេរិកជាចម្បង ដោយសាររូបិយប័ណ្ណនេះត្រូវបានប្រើប្រាស់យ៉ាងទូលាយនៅក្នុងប្រទេសកម្ពុជា។

(ខ) ហានិភ័យតំលៃ

ក្រុមហ៊ុនពុំមានហានិភ័យតំលៃមូលបត្រ ដោយសារក្រុមហ៊ុនមិនបានរក្សាទុកការវិនិយោគមូលបត្រ ដែលចាត់ចំណាត់ថ្នាក់ក្នុងតារាងតុល្យការ ជាការវិនិយោគសំរាប់លក់ វិធានតំលៃទីផ្សារតាមរយៈចំណេញ ឬខាត។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមិនមានគោលការណ៍គ្រប់គ្រងហានិភ័យតំលៃឡើយ។

(គ) ហានិភ័យលើអត្រាការប្រាក់

ហានិភ័យលើអត្រាការប្រាក់ សំដៅទៅលើការខាតបង់នូវចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកំរិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្មនិងទ្រព្យអកម្ម។ ហានិភ័យលើអត្រាការប្រាក់ត្រូវបានគ្រប់គ្រងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើចំណេញពីការបណ្តាក់ទុន តម្លៃទីផ្សារ តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគចន្លោះប្រែប្រួលអត្រាការប្រាក់។ សក្តានុពលនៃការធ្លាក់ចុះនូវចំណូលការប្រាក់សុទ្ធពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី ត្រូវបានត្រួតពិនិត្យដោយធៀបទៅនឹងកំរិតហានិភ័យដែលកំណត់ថាអាចទទួលយកបាន។

គណៈគ្រប់គ្រងពេញចិត្ត ដែលគោលដៅរបស់ក្រុមហ៊ុនចំពោះបម្រែបម្រួលនៃអត្រាការប្រាក់ត្រូវបានកាត់បន្ថយ។ តារាងខាងក្រោមធ្វើការសង្ខេបអំពីហានិភ័យអត្រាការប្រាក់របស់ក្រុមហ៊ុន។ ចំនួនដែលរាប់បញ្ចូលនៅក្នុងតារាងនេះ គឺជាតំលៃនៅសល់ក្នុងបញ្ជីរបស់ទ្រព្យសកម្ម និងទ្រព្យអកម្ម ដោយរៀបតាមលំដាប់នៃការកំណត់តំលៃឡើងវិញតាមកិច្ចសន្យា និងកាលបរិច្ឆេទនៃកាលវិភាគ។

ហានិភ័យលើអត្រាការប្រាក់								
នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១០	ត្រីម ១ ខែ	១ ទៅ ៣ ខែ	៣ ទៅ ១២ខែ	១ ទៅ ៥ ឆ្នាំ	លើសពី ៥ឆ្នាំ	គ្មានការប្រាក់	សរុប	អត្រា ការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ភាគរយ
ទ្រព្យសកម្ម								
សាច់ប្រាក់	-	-	-	-	-	៧.៤៥៥	៧.៤៥៥	-
សមតុល្យជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ	៤៥.៩៥៤	-	-	-	-	១.១៣៨	៤៧.០៩២	-
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	-	-	-	-	២០.៥០០	-	២០.៥០០	០.២៤%
ការឱ្យខ្ចីចងការ និងបុរេប្រទានចំពោះអតិថិជន								
- មានដំណើការ	៩៣០	៩.៧១៦	៧២០.៥៥៨	១.៣១៣.៤១០	-	-	២.០៤៤.៦១៤	២៣%-៣៦%
- ពុំមានដំណើការ	៦៩០	៨៤២	២.០៩៥	១.១២៥	-	-	៤.៧៥២	២៣%-៣៦%
- សំវិធានធនជាក់លាក់	-	-	-	-	-	(១.៩៧៧)	(១.៩៧៧)	-
- សំវិធានធនទូទៅ	-	-	-	-	-	(២.៧៧៥)	(២.៧៧៥)	-
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	៤០.៥៩១	៤០.៥៩១	-
សរុបទ្រព្យសកម្ម	៤៧.៥៧៤	១០.៥៥៨	៧២២.៦៥៣	១.៣១៤.៥៣៥	២០.៥០០	៤៤.៤៣២	២.១៦០.២៥២	
ទ្រព្យអកម្ម								
គណនីត្រូវទូទាត់ទៅភាគទុនិក	៥០.០០០	៨.០០០	៥០.០០០	-	-	-	១០៨.០០០	១០%
កម្ចី	-	-	៣០០.០០០	១.១២២.៩៣៦	-	-	១.៤២២.៩៣៦	៧.៦៤%
ទ្រព្យអកម្មផ្សេងៗ	-	-	-	-	-	៧១.០៣៣	៧១.០៣៣	-
សំវិធានធនលើពន្ធ	-	-	-	-	-	៣១.២៩៨	៣១.២៩៨	-
សរុបទ្រព្យអកម្ម	៥០.០០០	៨.០០០	៣៥០.០០០	១.១២២.៩៣៦	-	១០២.៣៣១	១.៦៣៣.២៦៧	
លំអៀងការប្រាក់វេយ្យាករណ៍ ២០១០ - ដុល្លារ	(២.៤២៦)	២.៥៥៨	៣៧២.៦៥៣	១៩១.៥៩៩	២០.៥០០	(៥៧.៨៩៩)	៥២៦.៩៨៥	
លំអៀងការប្រាក់វេយ្យាករណ៍ ២០១០-ពាន់រៀល	(៩.៨៣៣)	១០.៣៦៨	១.៥១០.៣៦៣	៧៧៦.៥៥១	៨៣.០៨៧	(២៣៤.៦៦៣)	២.១៣៥.៨៧១	

ហានិភ័យលើអត្រាការប្រាក់ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០០៩	ត្រីម ១ ខែ ដុល្លារអាមេរិក	១ ទៅ ៣ ខែ ដុល្លារអាមេរិក	៣ ទៅ ១២ខែ ដុល្លារអាមេរិក	១ ទៅ ៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	គ្មានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រា ការប្រាក់ ភាគរយ
ទ្រព្យសកម្ម								
សាច់ប្រាក់	-	-	-	-	-	៧.៤៦១	៧.៤៦១	-
សមតុល្យជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ	២៤.៩៣៩	-	-	-	-	១.៨៧១	២៦.៨១០	-
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	-	-	-	-	២០.៥០០	-	២០.៥០០	-
ការឱ្យខ្ចីចងការ និងបុរេប្រទានចំពោះអតិថិជន								
- មានដំណើការ	១.៣០៥	១៤.៨៣៦	៦១១.៥០៤	១.០៥៦.៤១២	-	-	១.៦៨៤.០៥៧	៣០%
- ពុំមានដំណើការ	-	-	-	-	-	៣៣.៧៤៩	៣៣.៧៤៩	-
- សំវិធានធនជាក់លាក់	-	-	-	-	-	(១៦.១៩៩)	(១៦.១៩៩)	-
- សំវិធានធនទូទៅ	-	-	-	-	-	(១៧.៥៥០)	(១៧.៥៥០)	-
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	៣៥.២០៦	៣៥.២០៦	-
សរុបទ្រព្យសកម្ម	២៦.២៤៤	១៤.៨៣៦	៦១១.៥០៤	១.០៥៦.៤១២	២០.៥០០	៤៤.៥៣៨	១.៧៧៤.០៣៨	
ទ្រព្យអកម្ម								
គណនីត្រូវទូទាត់ទៅភាគទុនិក	-	៩០.០០០	-	-	-	-	៩០.០០០	១០%
កម្ចី	-	១៥០.០០០	២០០.០០០	៨០១.៨១០	-	-	១.១៥១.៨១០	៧.៦៤%
ទ្រព្យអកម្មផ្សេងៗ	-	-	-	-	-	៥៣.៧០៨	៥៣.៧០៨	-
សំវិធានធនលើពន្ធ	-	-	-	-	-	១៧.៤៦៨	១៧.៤៦៨	-
សរុបទ្រព្យអកម្ម	-	២៤០.០០០	២០០.០០០	៨០១.៨១០	-	៧១.១៧៦	១.៣១២.៩៨៦	
លំអៀងការប្រាក់វេទយិតភាព ២០០៩ - ដុល្លារ	២៦.២៤៤	(២២៥.១៦៤)	៤១១.៥០៤	២៥៤.៦០២	២០.៥០០	(២៦.៦៣៨)	៤៦១.០៤៨	
លំអៀងការប្រាក់វេទយិតភាព ២០០៩ - ពាន់រៀល	១០៩.៤១១	(៩៣៨.៧០៩)	១.៧១៥.៥៦០	១.០៦១.៤៣៦	៨៥.៤៦៥	(១១១.០៥៥)	១.៩២២.១០៨	

២៦.៤ ហានិភ័យលើសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលក្រុមហ៊ុនគ្មានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់នៅពេលដល់កំណត់សង នូវតម្រូវការសាច់ប្រាក់ ឬលំហូរសាច់ប្រាក់ចេញផ្សេងៗ។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

គណៈគ្រប់គ្រងត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំនិងទិន្នន័យបំណុលដែលមានកាលកំណត់។ ក្រុមហ៊ុនធ្វើការត្រួតពិនិត្យ និងវាយការណ៍អំពីជំហរសាច់ប្រាក់ប្រចាំថ្ងៃ និងធ្វើផែនការសំរាប់ថ្ងៃបន្ទាប់ សប្តាហ៍ និងខែជាបន្តបន្ទាប់ ដោយសាររយៈពេលនេះគឺ ជាកំឡុងពេលសំខាន់សំរាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល ។

(ខ) ដំណើរការរកប្រភពទុន

ប្រភពទុនជាចំបងរបស់ក្រុមហ៊ុនបានមកពីដើមទុនត្រូវបង់របស់ភាគទុនិក និងប្រាក់កម្ចី។ ប្រភពទុនត្រូវបានត្រួតពិនិត្យប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យរបស់គណៈគ្រប់គ្រងលើកាលកំណត់នៃប្រាក់កម្ចី។

(គ) លំហូរសាច់ប្រាក់មិនមែនលិខិតុបករណ៍និទស្សន៍

តារាងខាងក្រោមធ្វើការវិភាគពីទ្រព្យសកម្ម និង ទ្រព្យអកម្មហិរញ្ញវត្ថុមិនមែនលិខិតុបករណ៍និទស្សន៍របស់ក្រុមហ៊ុននៅក្នុងការដាក់ជាតម្រូវតាមកាលកំណត់ ដោយផ្អែកលើកាលកំណត់នៃកិច្ចសន្យាដែលនៅសល់គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ។ ចំនួនដែលបានបង្ហាញនៅក្នុងតារាងគឺជាលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនធ្វើអប្បហារ ដោយឡែក ក្រុមហ៊ុនគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលមានភ្ជាប់ជាមួយដោយផ្អែកលើលំហូរសាច់ប្រាក់ រំពឹងទុកដែលមិនបានធ្វើអប្បហារ។

នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១០	ត្រីម ១ ខែ	១ ទៅ ៣ ខែ	៣ ទៅ ១២ខែ	១ ទៅ ៥ ឆ្នាំ	លើសពី ៥ឆ្នាំ	គ្មានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្ម							
សាច់ប្រាក់	៧.៤៥៥	-	-	-	-	-	៧.៤៥៥
សមតុល្យជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ	៤៥.៩៥៤	-	-	-	-	១.១៣៨	៤៧.០៩២
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	-	-	-	-	-	២០.៥០០	២០.៥០០
ការឱ្យខ្ចីចងការ និងបុរេប្រទានចំពោះអតិថិជន					-		
- មានដំណើការ	៩៣០	៩.៧១៦	៧២០.៥៥៨	១.៣១៣.៤១០	-	-	២.០៤៤.៦១៤
- ពុំមានដំណើការ	៦៩០	៨៤២	២.០៩៥	១.១២៥	-	-	៤.៧៥២
- សំវិធានធនជាក់លាក់	-	-	-	-	-	(១.៩៧៧)	(១.៩៧៧)
- សំវិធានធនទូទៅ	-	-	-	-	-	(២.៧៧៥)	(២.៧៧៥)
ទ្រព្យសកម្មផ្សេងទៀត	១០.៣១០	-	៣០.២៨១	-	-	-	៤០.៥៩១
សរុបទ្រព្យសកម្ម	៦៥.៣៣៩	១០.៥៥៤	៧៥២.៩៣៤	១.៣១៤.៥៣៥	-	១៦.៨៨៦	២.១៦០.២៥២
ទ្រព្យអកម្ម							
គណនីត្រូវទូទាត់ទៅភាគទុនិក	៥០.០០០	៨.០០០	៥០.០០០	-	-	-	១០៨.០០០
កម្ចី	-	-	៣០០.០០០	១.១២២.៩៣៦	-	-	១.៤២២.៩៣៦
ទ្រព្យអកម្មផ្សេងៗ	-	៧១.០៣៣	-	-	-	-	៧១.០៣៣
សំវិធានធនលើពន្ធ	-	៣១.២៩៨	-	-	-	-	៣១.២៩៨
សរុបទ្រព្យអកម្ម	៥០.០០០	១១០.៣៣១	៣៥០.០០០	១.១២២.៩៣៦	-	-	១.៦១២.២៦៧
អតិរេក/(កង្វះ)សាច់ប្រាក់ងាយស្រួលសុទ្ធប២០១០	១៥.៣៣៩	(៩៩.៧៧៧)	៤០២.៩៣៤	១៩១.៥៩៩	-	១៦.៨៨៦	៥២៦.៩៨៥
សរុបទ្រព្យសកម្ម	៥៥.៨៨២	១៤.៨៣៦	៦២០.០៧១	១.០៥៦.៤១២	-	២៦.៨៣៣	១.៧៧៤.០៣៤
សរុបទ្រព្យអកម្ម	៩០.០០០	២២១.១៧៦	២០០.០០០	៨០១.៨១០	-	-	១.៣១២.៩៨៦
អតិរេក/(កង្វះ)សាច់ប្រាក់ងាយស្រួលសុទ្ធ ២០០៩	(៣៤.១១៨)	(២០៦.៣៤០)	៤២០.០៧១	២៥៤.៦០២	-	២៦.៨៣៣	៤៦១.០៤៨

២៦.៥ ការគ្រប់គ្រងដើមទុន

ក្រុមហ៊ុនធ្វើការពិចារណាអំពីតម្រូវការធ្វើអោយមានសមតុល្យនៃប្រសិទ្ធភាពភាពបត់បែន និងភាពគ្រប់គ្រាន់របស់ដើមទុន នៅពេលដែលគេធ្វើការកំណត់នូវភាពគ្រប់គ្រាន់របស់ដើមទុន និងនៅពេលដែលគេធ្វើការអភិវឌ្ឍន៍ផែនការគ្រប់គ្រងដើមទុននោះ។ ក្រុមហ៊ុនបរិយាយលំអិតអំពីការពិចារណាទាំងនេះ តាមរយៈដំណើរការវាយតម្លៃភាពគ្រប់គ្រាន់នៃដើមទុនផ្ទៃក្នុង និងលក្ខណៈសំខាន់ៗមួយចំនួនរួមមាន (ក) យកចិត្តទុកដាក់ពិចារណាទៅលើទាំងកត្តាសេដ្ឋកិច្ច និងបទបញ្ញត្តិនៃដើមទុនបំរុងអប្បបរមា ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា (ខ) ការពារលទ្ធភាពរបស់ក្រុមហ៊ុនដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះអាចបន្តផ្តល់ប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍ដល់ភាគីដែលពាក់ព័ន្ធនឹងក្រុមហ៊ុន (គ) រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម។

២៦.៦ តម្លៃទីផ្សារសមស្របនៃទ្រព្យសកម្មនិងអកម្មហិរញ្ញវត្ថុ

ដោយហេតុថា ទ្រព្យសកម្ម/អកម្ម ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយចំនួនធំពុំមានការជួញដូរលើទីផ្សារសកម្មទេ តម្លៃសមស្របចំពោះឧបករណ៍ហិរញ្ញវត្ថុត្រូវបានវាយតម្លៃដោយថ្នាក់ដឹកនាំក្រុមហ៊ុនដោយយោងទៅតាមប្រភេទនៃទ្រព្យសកម្ម/អកម្មទាំងនោះ។ ផ្អែកទៅលើការប៉ាន់ស្មានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន តម្លៃសមស្របចំពោះទ្រព្យសកម្ម/អកម្ម ហិរញ្ញវត្ថុ មានតម្លៃប្រហាក់ប្រហែលគ្នានឹងតម្លៃពិតគណនេយ្យរបស់វា។

តម្លៃយោង និងតម្លៃសមស្របរបស់ទ្រព្យសកម្ម/អកម្ម ពុំត្រូវបានបង្ហាញនៅក្នុងតារាងតុល្យការរបស់ក្រុមហ៊ុន តាមតម្លៃសមស្របឡើយ។ តម្លៃសមស្របដែលធ្វើការប៉ាន់ប្រមាណគឺផ្អែកទៅតាមវិធីសាស្ត្រ និងការសន្និដ្ឋានដូចខាងក្រោម៖

(ក) ប្រាក់បញ្ញើ និងប្រាក់តំកល់ជាមួយធនាគារនានា

ប្រាក់បញ្ញើ និងប្រាក់តំកល់ជាមួយធនាគារនានារួមមាន គណនីចរន្ត គណនីសន្សំ និងគណនីមានកាលកំណត់។ តម្លៃសមស្របនៃប្រាក់បញ្ញើ និងប្រាក់តំកល់ជាមួយធនាគារនានា យោងតាមតម្លៃយោង។

(ខ) ឥណទាន និងបុរេប្រទានចំពោះអតិថិជន

ឥណទាន និងបុរេប្រទានចំពោះអតិថិជន ត្រូវបានកត់ត្រាយោងតាមសមតុល្យដែលនៅសល់ បូកនឹងការប្រាក់ ដោយដកចេញនូវសំវិធានធនលើឥណទានសុទ្ធដែលបាត់បង់។ សំវិធានធនលើឥណទានដែលបាត់បង់ ត្រូវបានធ្វើឡើងដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ដូចដែលបានចែងក្នុងកំណត់សម្គាល់ទី ២.៨ ។

(គ) ប្រាក់កម្ចី

តម្លៃទីផ្សារនៃប្រាក់កម្ចីមានការប្រាក់ដែលមិនត្រូវបានដកស្រង់ក្នុងទីផ្សារសកម្ម គឺផ្អែកទៅលើប្រាក់ដើមដែលនៅសល់ ដោយប្រើប្រាស់ការអាត្រាការប្រាក់នៃកម្ចី។

(ឃ) ទ្រព្យសកម្ម និងទ្រព្យអកម្មផ្សេងទៀត

ចំនួននៅសល់នៅក្នុងបញ្ជីរបស់ទ្រព្យសកម្ម និងទ្រព្យអកម្មហិរញ្ញវត្ថុផ្សេងទៀត ត្រូវបានធ្វើការប៉ាន់ប្រមាណថា ប្រហាក់ប្រហែលតំលៃទីផ្សាររបស់វា ដោយសារធាតុទាំងនេះមិនមានការប្រែប្រួលជាដុំកំរិតទៅតាមការឡើងចុះនៃអត្រាការប្រាក់នៅលើទីផ្សារទេ។

២៧. តួលេខប្រៀបធៀប

នៅពេលដែលមានភាពចាំបាច់ តួលេខប្រៀបធៀបត្រូវបានធ្វើការចាត់ថ្នាក់ និងកែសម្រួលឡើងវិញ ដើម្បីអោយអនុលោមទៅតាមការផ្លាស់ប្តូរចំពោះការបង្ហាញនាឆ្នាំបច្ចុប្បន្ន។ ចំនួននៃការចាត់ថ្នាក់ និងកែសម្រួលឡើងវិញនៅក្នុងតារាងតុល្យការ និងរបាយការណ៍លទ្ធផលមិនមានភាពជាដុំកំរិតទេ។

តួលេខប្រៀបធៀបខាងក្រោមនេះត្រូវបានធ្វើការកែសម្រួលដើម្បីអោយអនុលោមទៅតាមការបង្ហាញនាឆ្នាំបច្ចុប្បន្ន ។

	២០១០	២០០៩
	ដុល្លារអាមេរិក ថ្លៃឡើងវិញ	ដុល្លារអាមេរិក ដូចឆ្នាំមុន
តារាងតុល្យការ		
ទ្រព្យសកម្មផ្សេងទៀត	៣៥.២០៦	-
គណនីត្រូវទទួលផ្សេងៗ	-	៣៥.២០៦
	៣៥.២០៦	៣៥.២០៦
ពន្ធពន្យារទៅការិយបរិច្ឆេទក្រោយនៃទ្រព្យសកម្ម	២.០៨០	-
សំវិធានធនសំរាប់ពន្ធលើប្រាក់ចំណេញ	១៧.៤៦៨	១៥.៣៨៨
របាយការណ៍លទ្ធផល		
ចំណូលពីការប្រាក់លើឥណទាន និងបុរេប្រទាន	៤៤៣.៨០៥	-
ចំណូលពីការប្រាក់លើឥណទានជាក្រុម	-	១០.២៤៨
ចំណូលពីការប្រាក់លើឥណទានជាឯកត្តបុគ្គល	-	៤៣៣.៥៥៧
	៤៤៣.៨០៥	៤៤៣.៨០៥
ចំណាយរដ្ឋបាលទូទៅ	-	(២៩៤.៥៨៨)
ចំណាយលើបុគ្គលិក	(១៦៩.៧៨៤)	-
ចំណាយលើប្រតិបត្តិការផ្សេងទៀត	(១០២.០៤៤)	-
ចំណាយរាជទិយទាន	(២២.៧៦០)	-
	(២៩៤.៥៨៨)	(២៩៤.៥៨៨)